


របាយការណ៍ប្រចាំឆ្នាំ 2018



គ្រប់តម្រូវការសេវាហិរញ្ញវត្ថុ
ត្រូវបានផ្តល់ជូននៅកន្លែងតែមួយ

តារាងមាតិកា

សេចក្តីសង្ខេបសំខាន់ៗ

០៤

ទស្សនវិស័យ
និងបេសកកម្ម

០៦

ក្រុមអនុវត្តន៍ របស់ អេ អឹម ខេ
នៅក្នុងកិច្ចការពារអតិថិជន

០៧

វិវឌ្ឍន៍សំខាន់ៗ

០៨

វិសាលភាពប្រតិបត្តិការ

០៩

សមិទ្ធផលសំខាន់ៗ
រយៈពេល ៥ឆ្នាំ

មាតិកា

១២	ប្រវត្តិ អេ អឹម ខេ	៦៨	ការគ្រប់គ្រងហានិភ័យ
១៤	របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល	៧១	របាយការណ៍ហិរញ្ញវត្ថុ
១៧	របាយការណ៍ប្រធាននាយកប្រតិបត្តិ		របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
២០	អភិបាលកិច្ចគ្រឹះស្ថាន		របាយការណ៍របស់សវនការងកររដ្ឋ
២១	រចនាសម្ព័ន្ធគ្រឹះស្ថាន		តារាងតុល្យការ
២៣	ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ		របាយការណ៍លទ្ធផល
២៧	គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល		របាយការណ៍បម្រែបម្រួលមូលធន
៣២	គណៈកម្មាធិការប្រតិបត្តិ		របាយការណ៍លំហូរសាច់ប្រាក់
៣៥	គណៈគ្រប់គ្រង		កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
៤២	គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង	១២២	ពានរង្វាន់ និងការទទួលស្គាល់
៤៣	អតិថិជន អេ អឹម ខេ		
៤៧	ករណីសិក្សា - អតិថិជន អេ អឹម ខេ		
៤៩	ករណីសិក្សា - អតិថិជន អេ អឹម ខេ		
៥១	ដំណើរការគ្រប់គ្រងការងារសង្គម		
៥៤	របកគំហើញសំខាន់ៗ ក្នុងការអនុវត្តការងារសង្គម		
៥៨	ផលិតផល និងសេវាកម្ម		
៦៦	ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែងនៅកម្ពុជា		



ទស្សនវិស័យ

ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋ ទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និង សង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេហើយអាចជួយជា វិភាគទានដ៏មានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។

បេសកកម្ម

ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណង ជួយធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និង បិតថេរ។

គោលការណ៍ណែនាំ

- អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។
- អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងឱ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- អេ អឹម ខេ ប្តេជ្ញាអភិវឌ្ឍដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្ថចរិត និងស្តង់ដារដើម្បីធានាឱ្យបាននូវការបម្រើសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន។
- អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលមានការផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ។

ក្រុមអនុវត្តន៍របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន

វិវឌ្ឍន៍សំខាន់ៗ

ការរួមបញ្ចូល

យើងនឹងផ្តល់ផលិតផល និងសេវាកម្ម របស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលគេមិនសូវយកចិត្តទុកដាក់ឱ្យបានច្រើនបំផុត។

ការកំណត់តម្លៃដែលមានតម្លាភាព

យើងនឹងផ្តល់ព័ត៌មានទៅឱ្យអតិថិជនពីគោលការណ៍ តម្លៃ និងកាតព្វកិច្ច ព្រមទាំងធានាឱ្យមានតម្លាភាពក្នុងការកំណត់តម្លៃផលិតផល និងប្រតិបត្តិការ។

សេរីភាពនៃការជ្រើសរើស (ផលិតផល និងសេវាកម្ម)

យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់សេរីភាព ក្នុងការជ្រើសរើសចំពោះអតិថិជនទាំងអស់។

យន្តការឆ្លើយតបចំពោះមតិយោបល់

យើងនឹងផ្តល់នូវយន្តការសម្រប និងងាយស្រួលដល់អតិថិជន ដើម្បីផ្តល់មតិយោបល់ និងដំណោះស្រាយ។

ការជៀសវាងពីបំណុលវិណ្ណក

យើងនឹងផ្តល់កម្មវិធីអតិថិជនទៅតាមលទ្ធភាពនៃការបង់សង ត្រូវបំបាត់អតិថិជន និងស្វែងរកមធ្យោបាយ ដើម្បីជៀសវាងបំណុលវិណ្ណកតាមដែលអាចធ្វើទៅបាន។

ក្រុមសីលធម៌បុគ្គលិក

យើងនឹងធានាឱ្យមាននូវឥរិយាបថប្រកបដោយក្រុមសីលធម៌ខ្ពស់ និងការគោរពចំពោះអតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់។

ការអនុវត្តសម្របក្នុងការទារបំណុល

អនុវត្តន៍ក្នុងការទារបំណុល នឹងប្រព្រឹត្តទៅដោយសមស្រប និងការសហការដោយពុំមានការរំលោភបំពានព្រមទាំងការគំរាមកំហែង។

ព័ត៌មានឯកជនរបស់អតិថិជន

ព័ត៌មានឯកជនរបស់អតិថិជន នឹងតែងតែត្រូវបានគោរពជានិច្ចកាលលើកលែងតែមានតម្រូវការផ្នែកច្បាប់។

បរិយាយ

	2005	2010	2015	2018
ចំនួនការិយាល័យ	5	22	146	149
ចំនួនភូមិ	912	8,032	12,394	12,614
ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស	7%	57%	88%	89%
ចំនួនបុគ្គលិកសរុប	108	844	2,126	2,811
ចំនួនអតិថិជនសកម្មសរុប (មិនរាប់បញ្ចូលបុគ្គលិក និងគណនីស្តុន)	73,946	251,636	481,890	765,058
ចំនួនគណនីសកម្មសរុប	73,073	250,930	335,837	359,681
សមតុល្យប្រាក់កម្ចីសរុប (ដុល្លារអាមេរិក)	\$10,174,859	\$31,715,578	\$128,318,669	\$252,910,502
ចំនួនគណនីសន្សំសរុប	0	4,578	163,856	793,526
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$0	\$1,929,691	\$66,942,872	\$159,864,077
ចំនួនម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs / CDMs)	0	0	54	61
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	0	0	127,057	285,646
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$13,980	\$935,239	\$5,016,174	\$6,659,344
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	103.4%	113.1%	119.6%	115.8%

បរិយាយ

	2005	2010	2015	2018
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគរយសកម្ម (RoA)	0.5%	2.3%	3.7%	2.2%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	0.6%	7.6%	19.2%	15.3%
ទិន្នផលលើប្រាក់កម្ចី	36.0%	35.3%	33.9%	25.2%
អនុបាតថ្លៃដើមប្រតិបត្តិការ	36.9%	21.5%	19.5%	13.9%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	12.6%	10.6%	9.4%	6.9%
អនុបាតបំណុលធៀបមូលធន	0.3	2.1	4.3	5.0
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	0.05%	1.57%	0.41%	1.09%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	0.95%	1.14%	0.42%	1.14%
ភាគរយនៃកម្ចីក្រោម ៥០០ដុល្លារអាមេរិក	99.0%	98.5%	88.1%	21.5%
មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$68	\$124	\$377	\$687
មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	\$6	\$306	\$395	\$200
ភាគរយនៃអតិថិជនកម្ចីជាស្រ្តី	86.0%	86.0%	82.1%	81.3%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	90.0%	92.0%	92.5%	93.1%
អត្រាចាកចេញរបស់អតិថិជនកម្ចី	15%	23%	24%	19%

ក្រុមអនុវត្តន៍ទាំងនេះត្រូវបានបញ្ចូលនៅក្នុងគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អឹម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង អេ អឹម ខេ ព្រមទាំងតាមរយៈមុខងារគណៈកម្មាធិការការងារសង្គម។



វិសាលភាពប្រតិបត្តិការ
ក្នុងភូមិចំនួន
១២.៦១៤
៨៩% នៃចំនួនភូមិ
ទាំងអស់ក្នុងប្រទេស

១០០% អេ អឹម ខេ មានប្រតិបត្តិការ
នៅគ្រប់ស្រុកទាំងអស់
នៅទូទាំងប្រទេស

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេផ្នែកចំនួនអតិថិជន

ចំនួន
ការយល់យសាខា
៣៤





ចំនួន
អនុសាខា
១១៥

៣៥៩.៦៨១
ចំនួនគណនីអតិថិជនកម្ចីសកម្ម

៧៩៣.៥២៦
ចំនួនអតិថិជនសន្សំសកម្ម

២៨៥.៦៤៦
ចំនួនអតិថិជនធានារ៉ាប់រងឌីជីថល

សមិទ្ធផលសំខាន់ៗ រយៈពេល ៥ឆ្នាំ



កម្ចីតាមទំហំ ឆ្នាំ ២០១៨

សមិទ្ធផលសំខាន់ៗ រយៈពេល ៥ឆ្នាំ

បរិយាយ	2014	2015	2016	2017	2018
--------	------	------	------	------	------

I- សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ

ចំនួនសាខា	28	31	33	34	34
ចំនួនអនុសាខា	111	115	118	116	115
ចំនួនភូមិ	12,075	12,394	12,513	12,560	12,614
• ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស	86%	88%	89%	89%	89%
ចំនួនបុគ្គលិកសរុប	1,740	2,126	2,349	2,494	2,811
• មន្ត្រីគណនេយ្យនិងបុគ្គលិកសរុប	46%	41%	39%	38%	35%
ចំនួនអតិថិជនសកម្មសរុប	431,475	481,890	616,271	683,354	765,058
ចំនួនគណនីអតិថិជនសរុប	336,573	335,837	345,126	344,754	359,681
• គណនីកម្ចីជាក្រុម	86%	81%	79%	76%	78%
• គណនីកម្ចីជាកត្តជន	14%	19%	21%	24%	22%
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក)	\$96,333,603	\$128,318,669	\$151,146,698	\$207,280,282	\$252,910,502
• កម្ចីជាក្រុម	65%	65%	62%	60%	52%
• កម្ចីជាកត្តជន	35%	35%	38%	40%	48%
ចំនួនគណនីកម្ចីសកម្ម					
ធៀបមធ្យមភាគមន្ត្រីគណនេយ្យ	437	409	372	360	359
សមតុល្យប្រាក់កម្ចី ធៀបមធ្យមភាគ					
មន្ត្រីគណនេយ្យ (ដុល្លារអាមេរិក)	\$122,598	\$154,372	\$161,008	\$214,131	\$248,204
ចំនួនអតិថិជនសន្សំ និងជាអតិថិជនកម្ចី	14,899	17,803	28,633	236,871	388,149
ចំនួនអតិថិជនសន្សំសកម្ម	109,801	163,856	271,077	575,471	793,526
សមតុល្យប្រាក់សន្សំ					
សរុប (ដុល្លារអាមេរិក)	\$41,081,082	\$66,942,872	\$90,671,972	\$121,622,558	\$159,864,077
ចំនួនម៉ាស៊ីនដកប្រាក់					
និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM / CDM)	20	54	58	61	61
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	9,886	127,057	195,805	286,872	285,646

II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ

ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$4,003,339	\$5,016,174	\$6,632,341	\$5,277,866	\$6,659,344
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	119.9%	119.6%	119.4%	114.8%	115.8%
ប្រាក់ចំណេញសុទ្ធធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	3.6%	3.7%	3.6%	2.3%	2.2%
ប្រាក់ចំណេញសុទ្ធធៀបមធ្យមភាគមូលធន (RoE)	18.3%	19.2%	20.9%	13.9%	15.3%
ទិន្នផលលើប្រាក់កម្ចី	33.8%	33.9%	33.8%	29.2%	25.2%

បរិយាយ

- អនុបាតថ្លៃដើមប្រតិបត្តិការ
- អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម
- អនុបាតបំណុលធៀបមូលធន
- ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ
- អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី

	2014	2015	2016	2017	2018
អនុបាតថ្លៃដើមប្រតិបត្តិការ	18.7%	19.5%	18.4%	16.4%	13.9%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	9.9%	9.4%	9.5%	7.8%	6.9%
អនុបាតបំណុលធៀបមូលធន	3.7	4.3	4.8	4.5	5.0
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	0.15%	0.41%	1.24%	1.48%	1.09%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	0.39%	0.42%	0.57%	0.94%	1.14%

III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម

សមិទ្ធផលសំខាន់ៗផ្នែកប្រាក់កម្ចី

ទំហំប្រាក់កម្ចីជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចីបានបញ្ចេញ)	38.7%	47.0%	54.6%	52.6%	59.4%
ភាគរយនៃប្រាក់កម្ចីក្រោម ៥០០ដុល្លារអាមេរិក	92.4%	88.1%	84.6%	36.9%	21.5%
មធ្យមប្រាក់កម្ចីក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$282	\$377	\$433	\$596	\$687
• អតិថិជនកម្ចីជាក្រុម	\$217	\$304	\$344	\$470	\$504
• អតិថិជនកម្ចីជាកត្តជន	\$702	\$718	\$774	\$1,005	\$996
មធ្យមប្រាក់កម្ចីបានបញ្ចេញ (ដុល្លារអាមេរិក)	\$368	\$475	\$552	\$755	\$852
• អតិថិជនកម្ចីជាក្រុម	\$283	\$367	\$418	\$570	\$599
• អតិថិជនកម្ចីជាកត្តជន	\$880	\$945	\$1,046	\$1,342	\$1,354

សមិទ្ធផលសំខាន់ៗផ្នែកប្រាក់សន្សំ

មធ្យមសមតុល្យប្រាក់សន្សំ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	37.7%	39.2%	32.0%	14.3%	14.0%
ភាគរយនៃចំនួនអតិថិជនសន្សំ មានសមតុល្យរហូតដល់ ៣០០ដុល្លារអាមេរិក	91.6%	92.1%	94.0%	96.7%	97.4%
មធ្យមប្រាក់សន្សំក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	\$358	\$395	\$324	\$205	\$200

សមិទ្ធផលសំខាន់ៗផ្នែកផ្ទេរប្រាក់

ចំនួនប្រតិបត្តិការផ្ទេរប្រាក់រហូតដល់ ៣០០ដុល្លារអាមេរិក	145,601	569,802	736,217	713,085	525,254
មធ្យមសមតុល្យផ្ទេរប្រាក់ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	48.8%	31.1%	27.8%	28.8%	30.5%

សមិទ្ធផលសំខាន់ៗផ្នែកសង្គមផ្សេងៗទៀត

ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	83.2%	82.1%	81.5%	81.5%	81.3%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	97.0%	92.5%	96.7%	96.7%	93.1%
អត្រាចាកចេញរបស់អតិថិជនកម្ចី ការពង្រីកវិសាលភាព៖ អតិថិជនថ្មី (<១ឆ្នាំ)	24%	24%	23%	26%	19%
• ភាគរយចំនួនអតិថិជនថ្មីក្រោមខ្សែបន្ទាត់នៃ ភាពក្រីក្រធៀបនឹងចំណីអាហារ (ការប៉ាន់ស្មាន)	-	45%	36%	37%	44%
• ភាគរយចំនួនអតិថិជនថ្មីដែលក្រីក្រធៀបនឹង អត្តសញ្ញាណកម្មគ្រួសារក្រីក្រ	37%	34%	29%	23%	22%
• ចំនួនអតិថិជនថ្មីដែលក្រីក្រធៀបនឹង អត្តសញ្ញាណកម្មគ្រួសារក្រីក្រ	31,378	23,802	29,988	20,031	14,354

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុដែលមានស្ថិរភាព និងទំនុកចិត្តដល់អតិថិជនរបស់ខ្លួនទោះបីជាមានការផ្លាស់ប្តូរជាច្រើននៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយកម្ពុជាក៏ដោយ។ ខណៈពេលដែលប្រទេសនេះបន្តមានកំណើនសេដ្ឋកិច្ច (GDP) ដ៏រឹងមាំ [ធនាគារអភិវឌ្ឍន៍អាស៊ីបានស្ថាន ៧,០%] និងអតិផរណាមានកម្រិតទាប (ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណមានត្រឹមតែ ៣,២%) ភាគច្រើននៃកំណើននេះ ពីងផ្អែកលើសំខាន់ៗនៃការនាំចេញស្លៀកបំពាក់ និងកសិកម្ម។ ជាលទ្ធផល បញ្ហាអាសាសនាពាណិជ្ជកម្មអន្តរជាតិ និងនយោបាយតែងតែមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយឆ្នាំនេះក៏មិនខុសគ្នាពីឆ្នាំមុនដែរ។ ភាពជាដៃគូនយោបាយថ្មីៗនៅក្នុងតំបន់ គឺជាជំហានដំបូងមួយសម្រាប់ប្រទេសកម្ពុជាព្រោះវាកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើបណ្តាប្រទេសនានានៅឆ្ងាយពីតំបន់។

សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅឆ្នាំ២០១៨ បានប្រកាសពីការផ្លាស់ប្តូរសំខាន់ៗនៃសមាសភាពភាគទុនិកថ្មី។ សម្រាប់ភាគទុនិកចាស់រយៈពេលវែងដូចជា INCOFIN (RIF II) PROPARGO និង CLDF បានចាកចេញពីភាគទុនិក អេ អឹម ខេ បន្ទាប់ពីបានដំណើរការអស់រយៈពេល ៦ ឆ្នាំកន្លងមក។ ភាគទុនិកទាំង ៣ បានដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យ អេ អឹម ខេ មានភាពរីកចម្រើន ហើយយើងរីករាយជាមួយនិងការចាកចេញរបស់ពួកគេ ខណៈពេលដែល អេ អឹម ខេ ទទួលបាននូវផលជាវិជ្ជមានដល់សង្គមតាមរយៈការផ្តល់ជូននូវសេវាហិរញ្ញវត្ថុរបស់ខ្លួន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AGORA ដែលជាភាគទុនិក អេ អឹម ខេ បានធ្វើឱ្យភាគហ៊ុនរបស់ខ្លួនកើនឡើងផងដែរ។

ពាក្យថាផ្លាស់ប្តូរម្ចាស់ភាគហ៊ុនគឺដោយសារតែដល់រយៈពេលកំណត់។ ភាគទុនិក អេ អឹម ខេ ទាំងអស់បានទទួលស្គាល់ពីភាពស្មុគស្មាញ និងទំហំនៃប្រតិបត្តិការ អេ អឹម ខេ មានការរីកចម្រើនជំទៅៗ ដែលមានលក្ខណៈស្រដៀងទៅនឹងធនាគារ។ មួយវិញទៀតបទបញ្ញត្តិមានសភាពតឹងរឹងជាងមុន ជាមួយនឹងតម្រូវការដើមទុនកាន់តែច្រើន ស្របពេលជាមួយការវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធព័ត៌មានវិទ្យា ហើយវាត្រូវបានធ្វើការផ្លាស់ប្តូរ ស្របគ្នាជាមួយនឹងគ្រឹះស្ថាន ធនាគារនានា ក៏ដូចជា អេ អឹម ខេ សម្លឹងឃើញភាពរីកចម្រើនទៅមុខនាពេលអនាគតនោះ។ នេះជាយុទ្ធសាស្ត្រមួយរបស់ភាគទុនិកចាស់ អេ អឹម ខេ ដែលបានសម្រេចសេចក្តីប្រកាសរបស់ខ្លួនដោយភាពជោគជ័យក្នុងឆ្នាំកន្លងទៅ។

ឆ្លងតាមការត្រួតពិនិត្យយ៉ាងម៉ត់ចត់យើងបានរកឃើញភាគទុនិកថ្មីដ៏រឹងមាំ មានស្ថិរភាព និងមានទស្សនវិស័យដូចគ្នាទៅនឹង អេ អឹម ខេ គឺ ធនាគារសៀងហៃ ខម្រែសល & សេរីង ហៅកាត់ថា (SCSB) តាមរយៈសារនេះ និងតំណាងឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះធនាគារ អេស ស៊ី អេស ប៊ី។ គួរម្នីកផងដែរថា ធនាគារ អេស ស៊ី អេស ប៊ី មានប្រវត្តិល្បី និងមានអាយុកាលជាង ១០០ ឆ្នាំ ក្នុងការផ្តល់ជូនផលិតផលហិរញ្ញវត្ថុសមស្របដល់សាធារណជនទូទៅនៅតែវ៉ាន់ ហុងកុង និងចិនដីគោក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AGORA ដែលបច្ចុប្បន្នមានភាគហ៊ុនតិចតួចបានបន្តជួយក្នុងការធ្វើអន្តរការភាគទុនិកថ្មីដើម្បីទទួលបាននូវគំនិតល្អថ្មីៗ និងភាពជាដៃគូយ៉ាងរឹងមាំនាពេលអនាគត។

ក្រៅពីការផ្លាស់ប្តូរភាគទុនិកថ្មី អេ អឹម ខេ នៅតែបន្តប្រតិបត្តិការ

យ៉ាងរឹងមាំ និងបានពង្រីកបន្ថែមទៀតលើអាជីវកម្មរបស់ខ្លួនលើប្រាក់កម្ចី ប្រាក់បញ្ញើ និងធានារ៉ាប់រងខ្នាតតូច ខណៈដែលបានបន្ថែមភ្នាក់ងារជាច្រើនទៀតសម្រាប់ធនាគារចល័តផងដែរ។ សម្រាប់ព័ត៌មានលម្អិតអំពីអាជីវកម្មមួយនេះសូមតាមដាននៅក្នុងរបាយការណ៍របស់ប្រធាននាយកប្រតិបត្តិ។ ទាក់ទងនឹងចំនួនអាជីវកម្មឆ្នាំនេះ យើងទទួលបានចំណែកទីផ្សារកាន់តែច្រើនឡើងខណៈពេលដែលប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងបន្តធ្វើឱ្យប្រសើរឡើងជាលទ្ធផល ប្រាក់ចំណេញសុទ្ធជៀបមូលធនបានកើនដល់ ១៥,២៧% បើទោះបីជាមានការទម្លាក់អត្រាការប្រាក់លើប្រាក់កម្ចីក៏ដោយ។ ការងារសំខាន់មួយទៀតគឺការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូលថ្មី ជាមួយការធ្វើបច្ចុប្បន្នភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានជោគជ័យនៅតាមភ្នាក់ងារចល័ត អេ អឹម ខេ។ យើងបានខិតខំប្រឹងប្រែងធ្វើប្រតិបត្តិការប្រាក់កម្ចីស្ទើរតែគ្រប់ភូមិភាគ តាមរយៈដំណើរការកម្មការវាយតម្លៃ និងដំណើរការអនុម័តប្រាក់កម្ចីដោយប្រើប្រព័ន្ធខ្លីដីថលទាំងស្រុង។ ការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធព័ត៌មានវិទ្យាទាំងអស់នេះ នឹងជួយយើងបន្តធ្វើឱ្យប្រសើរឡើង និងអាចផ្តល់ផលប្រយោជន៍ជាច្រើនតាមរយៈការផ្តល់ជូនផលិតផលសម្បូរបែប និងការកំណត់តម្លៃកាន់តែប្រកួតប្រជែងក្នុងទីផ្សារ។

ជានិច្ចកាល ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់គ្រប់គ្រង ដែលដឹកនាំដោយ លោក គា ហ្គារ៉ា ប្រធាននាយកប្រតិបត្តិដែលបាននាំមកនូវលទ្ធផលដ៏ល្អនៅក្នុងការផ្លាស់ប្តូរយ៉ាងលឿននេះ។ ការប្តេជ្ញាចិត្ត និងភាពជាអ្នកដឹកនាំរបស់ពួកគេពិតជាមួយគ្នាទៅមួយគ្នាបានក្លាយទៅជាគម្រោង ហើយសម្រាប់ឆ្នាំ ២០១៨ ក៏មិនខុសគ្នាដែរ។ ដូចគ្នានេះដែរ ខ្ញុំសូមកោតសរសើរដល់ការគ្រប់គ្រងថ្នាក់កណ្តាល សាខា និងបុគ្គលិកធ្វើការជួយខ្ជាប់ខ្ជួននាក់ដែលបានខិតខំប្រឹងប្រែងធ្វើការងារ និងផ្តល់សេវាកម្មប្រកបដោយគុណភាពពិតប្រាកដជូនដល់អតិថិជន។

ខ្ញុំមានសេចក្តីសោមនស្សជាពិសេស ដែលប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យ លោក ទិញ ច័ន្ទវិបុល និងលោកស្រី ហេង សិតា បន្តគាំទ្រដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បន្ទាប់ពីមានការផ្លាស់ប្តូរ។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកក្រុមប្រឹក្សាភិបាលដែលបានលាយបំប្រួល លោក JOSHUA MORRIS និងលោក MICHAEL GOH ដែលបានចូលនិវត្តន៍ខណៈដែលត្រូវបានតែងតាំងដោយភាគទុនិកចាស់។ យើងពិតជាមានសំណាងណាស់ដែលនៅមានវត្តមាន លោកស្រី DINA PONS បន្តជាប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យ។

របាយការណ៍ប្រធាននាយកប្រតិបត្តិ

ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក JOHN CON-SING YUNG លោកស្រី PI-FEN HSIEH លោក RU-HUNG WEI និង លោក CHIN-KANG LIU ដែលជាសមាជិកក្រុមប្រឹក្សាភិបាលថ្មី និងជាតំណាងមកពីធនាគារ អេស ស៊ី អេស ប៊ី។

នៅទីបញ្ចប់នេះ ខ្ញុំសូមឱ្យយើងទាំងអស់គ្នាចំណាយពេលបន្តិចដើម្បីម្នាក់ដល់មណោភាពរបស់សមាជិកក្រុមប្រឹក្សាភិបាលរបស់យើងគឺ លោក PETE POWER នៅចុងឆ្នាំ ២០១៨ ។ លោក PETE បានចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ចាប់តាំងពីឆ្នាំ ២០០៥ ក្នុងនាមជានាយក និងជាអតីតប្រធាននាយកប្រតិបត្តិ ដែលទទួលបានការកោតសរសើរ និងស្រឡាញ់យ៉ាងខ្លាំងពីមហាគ្រួសារ អេ អឹម ខេ។ ការចូលរួមចំណែករបស់លោកចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺបានបន្សល់ទុកនៅស្នាដៃជាច្រើន ហើយយើងមានការសោកស្តាយយ៉ាងខ្លាំងដែលទំនាក់ទំនងរបស់លោកជាមួយយើងបានបញ្ចប់ ដោយសារតែលោកបានទទួលអនិច្ចកម្ម។ សូមឱ្យវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព។

លោក TANMAY CHETAN
ប្រធានក្រុមប្រឹក្សាភិបាល



ឆ្នាំ ២០១៨ បានបញ្ចប់ជាមួយនឹងកំណត់ត្រាប្រវត្តិសាស្ត្រថ្មីៗជាច្រើនសម្រាប់ អេ អឹម ខេ។ ដើម្បីបន្តគោលដៅក្នុងការផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុនៅកន្លែងតែមួយ "ONE-STOP SHOP" ប្រកបដោយភាពរឹងមាំ និងបិតថេរដល់អតិថិជនដែលមានប្រាក់ចំណូលទាប ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទ។ អេ អឹម ខេ បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មានវិទ្យាស្នូលរបស់ខ្លួនប្រកបដោយភាពជោគជ័យ ទាំងប្រតិបត្តិការប្រព័ន្ធធនាគារស្នូល និងធនាគារភ្នាក់ងារនៅក្នុងឆ្នាំ ២០១៨។ អេ អឹម ខេ មិនត្រឹមតែផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងធានាបាននូវសុវត្ថិភាព ក៏ដូចជាធានាបាននូវការរក្សាការសម្ងាត់ទិន្នន័យអតិថិជនរបស់ខ្លួនផងដែរ។

ក្នុងរយៈពេលមួយឆ្នាំនេះ អេ អឹម ខេ បានបន្តផ្តល់សេវារបស់ខ្លួនដល់ប្រជាពលរដ្ឋនៅតាមជនបទទូទាំងប្រទេសកម្ពុជា។ អតិថិជនកម្ចីជាង ៩៦% រស់នៅតំបន់ជនបទ ហើយប្រហែល ៣៣% នៃអតិថិជនថ្មីដែលបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅក្នុងឆ្នាំ ២០១៨ គឺត្រូវបានស្ថិតនៅក្នុងកម្រិតភាពក្រីក្រដែលមានប័ណ្ណសម្គាល់ មានកម្រិត ១,៥ ដង នៃនិយមន័យនៃភាពក្រីក្ររបស់រដ្ឋាភិបាល (ផ្អែកលើសន្ទស្សន៍ PPI ឧបករណ៍ស្តង់ដារសម្រាប់វាស់ភាពក្រីក្រ)។

អេ អឹម ខេ ក៏បានបន្តបង្កើតបណ្តាញចែកចាយដ៏រឹងមាំនៅក្នុងបណ្តាញរបស់ខ្លួន ដោយមានបុគ្គលិកធ្វើការពេញម៉ោងចំនួន ២.៨១១ នាក់ ភ្នាក់ងារចំនួន ៤.០០០ ម៉ាស៊ីនដក/ដាក់ប្រាក់ចំនួន៦១ និងការិយាល័យចំនួន ១៤៩ នៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ន អេ អឹម ខេ ធ្វើការនៅតាមភូមិចំនួន ១២.៦១៤ (៨៩% នៃភូមិសរុប) ឃុំចំនួន ១.៦១១ និងមានបណ្តាញប្រតិបត្តិការចំនួន ២៥ខេត្ត-រាជធានី។

អេ អឹម ខេ នៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបច្រើនជាងមុនទៅទៀត។ ចំនួនគណនីប្រាក់កម្ចីបានកើនឡើងពី ៣៤២.៥៧៩ នៅក្នុងឆ្នាំ ២០១៧ ដល់ ៣៥៩.៩៨១ នៅក្នុងឆ្នាំ ២០១៨។ ផលប័ត្រប្រាក់កម្ចីបានកើនឡើងដល់ ២៥២.៩ លានដុល្លារអាមេរិក ពី ២០៤ លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នានេះ។ ប្រាក់កម្ចីជាក្រុមជាមួយគ្នាមួយគណនីនៅតែមានកម្រិតទាបមានចំនួនត្រឹម ៧០៣ ដុល្លារអាមេរិក។ កម្ចីដែលមិនដំណើរការបិតនៅក្នុងកម្រិតដែលអាចទទួលយកបានគឺ ១,០៩%

នៅចុងឆ្នាំ ២០១៨។ លើសពីនេះទៀតអតិថិជនកម្ចី អេ អឹម ខេ ជាង ៨០% បានប្រើប្រាស់ធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់ ជាមួយដៃគូធានារ៉ាប់រង អេ អឹម ខេ ផងដែរ។ អត្រាកំណើន អតិថិជនមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៨ ដែល កើនដល់ ៨៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ មានតែ ៧៤% ប៉ុណ្ណោះ ដោយប្រើនិយមន័យស្តង់ដារ (ទីផ្សារ MIX)។ អត្រានៃ ការពេញចិត្តអតិថិជនក៏នៅតែឈរនៅកម្រិតខ្ពស់គឺពីរនិរន្តរ៍ ៥,០២ នៃពិន្ទុសរុប ៦ ផ្អែកលើការវាស់វែងខាងក្នុងរបស់យើង។

ចំណែកអតិថិជនប្រាក់បញ្ញើក៏មានការកើនឡើងផងដែរនៅចំណាច់ ឆ្នាំ ២០១៨ នេះ ដោយគណនីប្រាក់បញ្ញើមានចំនួន ៧៩៣.៥២៦ គណនី និងសមតុល្យសាច់ប្រាក់ចំនួន ១៥៨,៨ លានដុល្លារ អាមេរិកដែលមានអត្រាកំណើន ៣៨% និង ៣៤% រៀងគ្នា។ សមតុល្យគណនីប្រាក់បញ្ញើ អេ អឹម ខេ ជាង ៨០% មានចំនួន តិចជាង ១០០ដុល្លារ ដែលបានឆ្លុះបញ្ចាំងពីសេវាគណនីដាក់ប្រាក់ សន្សំរបស់យើង។ ក្នុងអំឡុងឆ្នាំនេះ អេ អឹម ខេ បានចាប់ផ្តើម យុទ្ធសាស្ត្រសន្សំមួយដែលផ្តោតទៅលើប្រជាពលរដ្ឋនៅតាមជនបទ សម្រាប់គណនីក្រុមដែលដឹកនាំដោយប្រធានក្រុមជាប់ឆ្នោត (កម្មវិធីសមាគមសន្សំប្រាក់) ។ បច្ចុប្បន្ននេះគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អេ អឹម ខេ មានក្រុមសន្សំចំនួន ៥៧១ ដែលមានគណនី សន្សំសរុបចំនួន ២១.៩៦៧ និងអតិថិជនចំនួន ១២.៤៧០។ សមតុល្យប្រាក់សន្សំសរុបមានចំនួន ២៦១.៣០០ ដុល្លារអាមេរិក ដែលជាមធ្យមអតិថិជនសន្សំមានប្រហែលជា ២០ដុល្លារអាមេរិក។

នៅឆ្នាំ ២០១៨ អេ អឹម ខេ បានពង្រីកសេវាបន្ថែមដូចជា ទូទាត់ វិក្កយបត្រ បើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស តាមរយៈបណ្តាញចែកចាយរបស់ខ្លួន។ ចំនួនសរុបនៃប្រតិបត្តិការ បានកើនឡើង ២៥% ស្មើនឹងចំនួន ២,៦លានប្រតិបត្តិការក្នុងឆ្នាំ ២០១៨។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើការអប់រំអតិថិជនអំពីទំនួលខុសត្រូវលើការប្រើប្រាស់សេវាកម្ម ហិរញ្ញវត្ថុ ជាពិសេសឥណទាន។ អេ អឹម ខេ បានផលិតវីដេអូអប់រំខ្លី ចំនួនបីរឿងដែលមានមនុស្សជាង ២,៦ លាននាក់ បានចូល ទស្សនាលើបណ្តាញសង្គមរបស់យើង។

ដោយមានការគាំទ្រពីម្ចាស់ជំនួយ បច្ចុប្បន្ននេះ អេ អឹម ខេ បានបង្កើត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរស័ព្ទដៃ “ទន្លេសាប” ដែលកម្មវិធីនេះផ្តល់នូវការអនុវត្តជាក់ស្តែង ក៏ដូចជា រៀនសូត្រជាមួយនឹងបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មថ្មីៗ ដើម្បី ជួយឱ្យកសិករធ្វើកសិកម្មមានប្រសិទ្ធភាព និងល្អជាងមុន។

កម្មវិធីទូរស័ព្ទដៃ “ទន្លេសាប” ក៏បានផ្តល់ព័ត៌មានទាក់ទងនឹងតម្លៃ នៃការផ្គត់ផ្គង់ និងតម្លៃទីផ្សារនៃផលិតផលកសិកម្ម។ ក្នុងពេល ឆាប់ៗនេះកសិករអាចចុះបញ្ជីផលិតផលរបស់ពួកគេនៅលើកម្មវិធី នេះផងដែរ។ សរុបទទួលបានជាមួយក្នុងឆ្នាំ ២០១៨ មានភាពប្រសើរ ឡើងជាងឆ្នាំ ២០១៧។ ត្រូវប្រុងប្រយ័ត្នទៅលើប្រាក់ចំណេញសុទ្ធ ធៀបមូលធន និងប្រាក់ចំណេញសុទ្ធចៀបទ្រព្យសកម្មគឺ ១៥,២៧% និង ២,២៤% រៀងគ្នា។ ភាពរីកចម្រើនទាំងនេះភាគ ច្រើនគឺដោយសារតែតម្លៃប្រតិបត្តិការរបស់យើងបានធ្លាក់ចុះ តាម រយៈការប្រើប្រាស់ប្រព័ន្ធខ្លីជីថលជំនួសវិញ និងការចំណាយមូលនិធិ ទាបលើប្រតិបត្តិការដាក់ប្រាក់ និងការខ្ចីប្រាក់។

ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ ២០១៩ មាន លក្ខណៈអំណោយផលជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង៧% និងអត្រាអតិផរណាមានតែ ៣,៥%¹ ប៉ុណ្ណោះ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រំពឹងថានឹងបន្តបង្កើត បណ្តាញអាជីវកម្មជាច្រើនដើម្បីនាំមុខគេលើទីផ្សារដោយផ្តោត យុទ្ធសាស្ត្រអាទិភាពសំខាន់ៗដូចខាងក្រោម៖

- ១) លើកកម្ពស់ការគ្រប់គ្រងហានិភ័យរួម ជាពិសេសដំណើរការ ត្រួតពិនិត្យការផ្តល់ឥណទាន ការគ្រប់គ្រងហានិភ័យឥណទាន ការគ្រប់គ្រងហានិភ័យសហគ្រាស និងការគ្រប់គ្រងហានិភ័យ តារាងតុល្យការ (រួមទាំងហានិភ័យសន្ទនីយភាព)
- ២) ដាក់ដំណើរការគ្រប់ប្រតិបត្តិការដោយប្រើប្រព័ន្ធខ្លីជីថលដើម្បី ធ្វើឱ្យការគ្រប់គ្រងរបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុន
- ៣) រួមបញ្ចូលគ្រប់បណ្តាញប្រតិបត្តិការ និងសេវាកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន និងធ្វើឱ្យកាន់តែប្រសើរជាងមុន
- ៤) បន្តក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាស្តុលមួយដ៏រឹងមាំ
- ៥) សហការជាមួយដៃគូអាជីវកម្មក្នុងការផ្តល់ជូនសេវាកម្មឱ្យបាន ទូលំទូលាយជាងមុនទៅកាន់អតិថិជន
- ៦) បន្តបង្កើតផលប៉ុន្តែឥណទានសម្បូរបែប និងពង្រីកទីផ្សារ គោលដៅរបស់ខ្លួនផ្សេងៗទៀត
- ៧) ចូលរួមជាមួយធនាគារជាតិនៃកម្ពុជាក្នុងប្រព័ន្ធខេមបូខាន វ៉ែស៊ីស៊ីប (CSS)

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះភាគទុនិកចាស់ដូចជា INCOFIN (RIF II), PROPARCO និង CLDF ដែលបានជួយគាំទ្រយ៉ាងមុតមាំដល់ ថ្នាក់ដឹកនាំ អេ អឹម ខេ បន្តបេសកកម្ម និងសម្រេចបានគោលដៅនេះ។ បើគ្មានការគាំទ្រ និងការណែនាំយ៉ាងមុតមាំរបស់ពួកគេ អេ អឹម ខេ ប្រហែលជាមិនបានសម្រេចបានគោលដៅរបស់ខ្លួនដូចសព្វថ្ងៃនេះឡើយ។ ម្យ៉ាងវិញទៀតយើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភាគទុនិកថ្មីគឺ ធនាគារសៀងហៃ ខមមែសល & សេរីង ហៅកាត់ថា អេស ស៊ី អេស ប៊ី ដែលយើងជឿជាក់ថាពួកគេ មានភាពជឿជាក់លើបេសកកម្ម និងគុណតម្លៃ ជាមួយនឹងការប្តេជ្ញាចិត្តគាំទ្រគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងប្រទេសកម្ពុជាទាំងមូលឱ្យមានភាពរីកចម្រើននាពេលអនា គត។

តាងនាមឱ្យគណៈគ្រប់គ្រង និងបុគ្គលិក អេ អឹម ខេ ខ្ញុំសូមថ្លែងអំណរគុណដល់ភាគទុនិកទាំងអស់ ប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ សម្រាប់ការដឹកនាំ គាំទ្រ និងផ្តល់ការណែនាំអស់រយៈពេលពេញ១៧ឆ្នាំ។ ខ្ញុំសូមថ្លែងអំណរគុណផងដែរចំពោះមិត្តរួមការងារ ទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកប្រតិបត្តិការផ្នែកលក់ សម្រាប់ការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មដោយយកចិត្តទុកដាក់ និង ការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាដ៏ល្អបំផុតដល់អតិថិជនរបស់យើង។ ជាចុងក្រោយ ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រដល់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ និងជាពិសេសដល់ធនាគារជាតិនៃកម្ពុជាសម្រាប់ការបន្តគាំទ្រគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងបង្កើតឱ្យមាន វិស័យហិរញ្ញវត្ថុមជ្ឈមណ្ឌលបែប។

លោក KEA BORANN
ប្រធាននាយកប្រតិបត្តិ

1 <http://www.adb.org/countries/cambodia/economy>

អភិបាលកិច្ចគ្រឹះស្ថាន



គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ម្ចាស់ភាគហ៊ុនរបស់ អេ អឹម ខេ

ម្ចាស់ភាគហ៊ុន អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាល ដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំជា យុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលមានចំនួនប្រាំបីរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយ នៅលើវិស័យហិរញ្ញវត្ថុ សវនកម្ម ច្បាប់ និងការអភិវឌ្ឍ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀតលើផ្នែកកម្រិតហិរញ្ញវត្ថុ ពាណិជ្ជកម្ម និង ការវិនិយោគលើវិស័យធនាគារ។


ក្រុមប្រឹក្សាភិបាលបានតែងតាំងប្រធាននាយកប្រតិបត្តិ (CEO) ធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិដែលហៅកាត់ថា C-Suit និង នាយកដ្ឋានសំខាន់ៗជាច្រើនទៀត។ គណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យមើលគណៈគ្រប់គ្រងបន្ទាប់ និងក្រុមប្រឹក្សាគ្រប់គ្រងដែល មាននៅក្នុងនាយកដ្ឋាននីមួយៗ។

ក្រុមប្រឹក្សាភិបាលមានគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួនប្រាំ ដូចជា៖

- AFC** គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ
- BRC** គណៈកម្មាធិការគ្រប់គ្រងហានិភ័យ
- RNCG** គណៈកម្មាធិការផ្តល់តម្លៃ ការតែងតាំង និងអភិបាលកិច្ច
- B.ALCO** គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល
- SPC** គណៈកម្មាធិការការងារសង្គម

គណៈកម្មការបួនដំបូងមានតួនាទីអភិបាលកិច្ចជាទូទៅ។ គណៈកម្មាធិការការងារសង្គមផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាល ពីការប្រព្រឹត្តទៅរបស់ អេ អឹម ខេ ក្នុងលក្ខខណ្ឌឱ្យបានទៅដល់អ្នកក្រីក្រ ផលិតផលសមស្រប ការការពារអតិថិជន និងការទទួលខុសត្រូវសង្គមទាំងអស់។

រចនាសម្ព័ន្ធគ្រឹះស្ថាន





**ក្រុមប្រឹក្សាភិបាល និង
គណៈកម្មាធិការ**



លោក TANMAY CHETAN
ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន
គណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង
និងអភិបាលកិច្ច និងជាសមាជិកគណៈ
កម្មាធិការសវនកម្ម

លោក JOHN CON-SING YUNG
ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន
គណៈកម្មាធិការ SPC សមាជិក AFC RNCG
និង B.ALCO

លោក តា បូណា
ក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ

លោក TANMAY ជាស្ថាបនិករូបនៃ ក្រុមហ៊ុន AGORA GROUP ដែលជាកន្លែងលោក គ្រប់គ្រងការវិនិយោគទុនមូលធនរបស់បណ្តា ក្រុមហ៊ុននៅទ្វីបអាស៊ី និងអាហ្វ្រិក។ លោក TANMAY មានបទពិសោធន៍លើវិស័យ ជាច្រើន ដូចជាការផ្តល់ចំណាត់ថ្នាក់ ឥណទានមីក្រូហិរញ្ញវត្ថុ ការផ្តល់ប្រឹក្សា និង ប្រតិបត្តិការ រួមទាំងនៅ អេស អឹម ខេ ដែល លោកជាប្រធាននាយកប្រតិបត្តិ ពីឆ្នាំ ២០០៣ ដល់ ២០០៧។ លោកបានបញ្ចប់ ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងជំនួញ ពី IIFM ប្រទេសឥណ្ឌា និងអនុបណ្ឌិតផ្នែក រដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ HARVARD KENNEDY។

បច្ចុប្បន្ន លោក JOHN CON-SING YUNG ជាសមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយករង ប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិព័ត៌ មានវិទ្យានៃធនាគារ អេស ស៊ី អេស ប៊ី ដែល ទទួលបានបន្ទុកបច្ចេកវិទ្យាព័ត៌មានការពង្រីក ប្រតិបត្តិការក្រៅប្រទេសពាណិជ្ជកម្មមិន ដីគោក និងធនាគារសាជីវកម្មសៀងហៃទាំង បី។ គាត់បានកាន់មុខតំណែងជាច្រើនក្នុង បុត្រសម្ព័ន្ធរបស់ធនាគារ អេស ស៊ី អេស ប៊ី និងក្រុមហ៊ុនផ្សេងៗទៀត។

លោក បូណា ត្រូវបានតែងតាំងជាប្រធាន នាយកប្រតិបត្តិ អេស អឹម ខេ ក្នុងឆ្នាំ២០១២។ លោកបានចូលបម្រើការនៅ អេស អឹម ខេ អស់ រយៈពេលជិត ១០ឆ្នាំមកហើយចាប់តាំង ពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែង ថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ គ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយក ប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយក ប្រតិបត្តិ។ មុនពេលដែលលោកចូលរួម ជាមួយ អេស អឹម ខេ លោកបានធ្វើការឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុង តួនាទីជានាយកហិរញ្ញវត្ថុ។ លោក បូណា បានកាន់តំណែងជាប្រធាននាយកនៅក្នុង ស្ថាប័នផ្សេងទៀតដូចជាសមាគមធនាគារ កម្ពុជា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។

លោក JOHN បានចាប់ផ្តើមអាជីពការងារ របស់គាត់នៅក្នុងធនាគារ CHASE MANHATTAN ក្នុងទីក្រុងហុងកុងក្នុងមុខ តំណែងជាអ្នកហាត់ការផ្នែកគ្រប់គ្រងហើយ ក៏បានបញ្ចប់វិញក្នុងបីមុខតំណែងជាអ្នក គ្រប់គ្រងក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យ ឥណទាន។ បន្ទាប់មកគាត់ក៏បានចំណាយ ពេលវេលារបស់គាត់ដើម្បីចាប់ផ្តើមដំណើរការ ក្រុមហ៊ុន SHENZHEN CONCORD ដែលជា ក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនហិរញ្ញវត្ថុ កាណាដាខាងកើត និង រដ្ឋាភិបាលក្រុង SHENZHEN។ ជាច្រើនឆ្នាំក្រោយមក លោក JOHN បានផ្តោតលើការកសាង អាជីវកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមុនពេលចូល បម្រើការងារជាមួយធនាគារ អេស ស៊ី អេស ប៊ី។

លោក បូណា បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោក ទទួលបានសញ្ញាបត្រជាគណនេយ្យរក អាជីព “ACCA” (ASSOCIATION OF CHARTERED CERTIFIED ACCOUNTANTS) ជាផ្លូវការ និងបានចូល ជាសមាជិកគណនេយ្យរកអាជីព “ACCA” ក្នុងឆ្នាំ២០០៨។

លោក JOHN បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅ សាកលវិទ្យាល័យ CHICAGO ពី សហរដ្ឋអាមេរិក។

អតិថិជន អេស អឹម ខេ ជាង៨០% ជាស្ត្រី ហើយភាគច្រើន ប្រើប្រាស់ប្រាក់កម្ចីដើម្បីប្រកបរបរលក់ដូរ និងពង្រីកមុខរបរ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃសម្រាប់គ្រួសារ និងការសិក្សារបស់កូន។



លោក ទ្វិ ច័ន្ទវិបុល

ក្រុមប្រឹក្សាភិបាល និងសមាជិក
គណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង
និងអភិបាលកិច្ច

លោកបណ្ឌិត ទ្វិ ច័ន្ទវិបុល ជាស្ថាបនិក និងជាដៃគូគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុន TIP & PARTNER បាននាំមក នូវបទពិសោធន៍ច្បាប់រយៈពេល ២០ឆ្នាំ ដល់ក្រុមប្រឹក្សាភិបាល អេ អឹម ខេ។ គាត់គឺជាមេធាវីដែលមានអាជ្ញាប័ណ្ណ ហើយជាសមាជិកគណៈមេធាវីកម្ពុជា។ លោកបណ្ឌិត ទ្វិ បាននាំឱ្យមានទាំង ប្រតិបត្តិការខ្នាតតូច និងខ្នាតធំដែល ពាក់ព័ន្ធនឹងអតិថិជនជាឯកត្តជន និងក្រុមហ៊ុន ខណៈពេលដែលគាត់ គ្រប់គ្រង និងត្រួតពិនិត្យលើការអនុវត្ត ច្បាប់ និងបញ្ហាច្បាប់ពាក់ព័ន្ធនានា។

ពីមុនលោកបណ្ឌិត ទ្វិ បានធ្វើការទាំង ផ្នែកសាធារណៈ និងឯកជនក្នុងនាមជា អ្នកពិគ្រោះយោបល់ និងជាទីប្រឹក្សាច្បាប់ សម្រាប់សហគ្រាសឯកជន ស្ថាប័នរដ្ឋា ភិបាល ភ្នាក់ងារអន្តរជាតិនានារួមទាំង គណៈកម្មាធិការអន្តរជាតិសម្រាប់កាក បាទក្រហម ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។



លោកស្រី ហេង សិតា

ក្រុមប្រឹក្សាភិបាល និងសមាជិក
គណៈកម្មាធិការ AFC និង BRC

លោកស្រី សិតា ជាគណនេយ្យករអាជីព និងជាសមាជិកនៃសមាគមគណនេយ្យករ អាជីព (ACCA) នៃចក្រភពអង់គ្លេស ហើយបានទទួលស្គាល់ជាសវនករវិជ្ជាកម្ម អាជីពពីសហរដ្ឋអាមេរិក។ លោកស្រីបាន បញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែក គណនេយ្យ។ លោកស្រីមានបទពិសោធន៍ ជាង១០ឆ្នាំ ក្នុងការគ្រប់គ្រងសវនកម្ម និងហិរញ្ញវត្ថុ។ ជំនាញរបស់លោកស្រីមាន ដូចជា គណនេយ្យ សវនកម្ម (ទាំងក្នុង ប្រទេស និងក្រៅប្រទេស) ការបង្កើត និង ពិនិត្យលើរបាយការណ៍ម៉ូឌុលនៃកិច្ចការ និង គោលនយោបាយ និងនីតិវិធីនានា។

បច្ចុប្បន្នលោកស្រី គឺជាដៃគូគ្រប់គ្រងម្នាក់ នៃក្រុមហ៊ុនគណនេយ្យ FII & ASSOCIATES។ ពីមុនលោកស្រីធ្លាប់ជា អ្នកឯកទេសគ្រប់គ្រងហិរញ្ញវត្ថុជាមួយ ធនាគារពិភពលោកអស់រយៈពេល៥ឆ្នាំ និងជាប្រធានសវនករនៅក្នុងក្រុមហ៊ុន សវនកម្មធំៗទាំង៤អស់រយៈពេល៦ឆ្នាំលើ ការងារសវនកម្ម និងសេវាប្រឹក្សាយោបល់ ក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។



លោក RU-HUNG WEI

ក្រុមប្រឹក្សាភិបាល និងសមាជិក
គណៈកម្មាធិការ B.ALCO

បច្ចុប្បន្នលោក RU-HUNG WEI កំពុងបម្រើការងារក្នុងមុខតំណែងដូចជា អនុប្រធានប្រតិបត្តិជាន់ខ្ពស់ អ្នកគ្រប់គ្រងប្រចាំតំបន់ និងអ្នកគ្រប់គ្រង ទូទៅនៅធនាគារសៀងហៃ ខម្រែសេសល & សេរីង ហៅកាត់ថា អេស ស៊ី អេស ប៊ី សាខាទីក្រុងហុងកុង។ គាត់ទទួល បន្ទុកកាន់សាខាជាច្រើនរួមមាន សិង្ហបុរី វៀតណាម និងហុងកុង។ គាត់បានបម្រើ ការងារជាមួយធនាគារសៀងហៃ ខម្រែសេសល & សេរីង ជាង២៧ឆ្នាំមក ហើយជាមួយមុខតំណែងជាច្រើនដូចជា ការនាំចូល ការនាំចេញ ការប្តូររូបិយ ប័ណ្ណបរទេស និងការវិភាគឥណទាន។ លោក WEI បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យ SOOCHOW និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់ គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ NEW HAVEN។



លោក CHIN-KANG LIU

ក្រុមប្រឹក្សាភិបាល និងប្រធាន
គណៈកម្មាធិការ BRC

បច្ចុប្បន្នលោក CHIN-KANG LIU កំពុង បម្រើការងារជាប្រធាននាយកប្រតិបត្តិ គ្រប់គ្រងហានិភ័យ និងជាអគ្គនាយករង នៅធនាគារសៀងហៃ ខម្រែសេសល & សេរីង ហៅកាត់ថា អេស ស៊ី អេស ប៊ី ហើយគាត់ទទួលខុសត្រូវលើតួនាទីជា ច្រើនដូចជា FATCA និង CRS, BASEL III និងការគ្រប់គ្រងហានិភ័យរួមមាន ភាពប្រាក់យន់ និងហិរញ្ញវត្ថុ។ លោកបាន ធ្វើការក្នុងនាយកដ្ឋានជាច្រើនដូចជា នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នាយក ដ្ឋានសវនកម្ម នាយកដ្ឋានធនាគារនៅ ការិយាល័យកណ្តាលធនាគារ អេស ស៊ី អេស ប៊ី។

លោក LIU បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យជាតិ តៃវ៉ាន់។



លោកស្រី PI-FEN HSIEH

ក្រុមប្រឹក្សាភិបាល និងសមាជិក
គណៈកម្មាធិការ SPC

បច្ចុប្បន្ន លោកស្រី PI-FEN HSIEH បាន នឹងកំពុងបម្រើការងារជាមេត្តាប្រតិបត្តិ ប្រព័ន្ធធនាគារឌីជីថល និងជាអនុប្រធាន ប្រតិបត្តិជាន់ខ្ពស់នៃធនាគារសៀងហៃ ខម្រែសេសល & សេរីង ហៅកាត់ថា អេស ស៊ី អេស ប៊ី។ ពីមុនលោកស្រីធ្លាប់ទទួល បន្ទុកជាអ្នកគ្រប់គ្រងគម្រោង និងបង្កើត សាខាថ្មីក្រៅប្រទេស។ លោកស្រីមាន ភាពជោគជ័យយ៉ាងខ្លាំងលើការបង្កើត ការិយាល័យជាច្រើនក្នុងទីក្រុងហុងកុង វៀតណាម និងសិង្ហបុរី ព្រមទាំង ការិយាល័យតំណាងក្នុងប្រទេសថៃ កម្ពុជា និងឥណ្ឌូនេស៊ី។ មុនបម្រើការងារ ជាមួយធនាគារ អេស ស៊ី អេស ប៊ី លោកស្រីបានបម្រើការងារនៅធនាគារ HSBC ក្នុងតួនាទីជាច្រើនដូចជា គ្រប់គ្រង សេវាទូទាត់ កម្ចី វិភាគហិរញ្ញវត្ថុ និង គ្រប់គ្រងការបម្លែងប្រព័ន្ធ។

លោកស្រី PI-FEN HSIEH បានបញ្ចប់ ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងអាជីវកម្មពី សាកលវិទ្យាល័យ FU JEN CATHOLIC និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងប្រព័ន្ធ ព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ KAINAN។

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល



លោកស្រី BLANDINE CLAUDIA MARIE PONS
សមាជិកគណៈកម្មាធិការការងារសង្គម

លោកស្រី DINA ជានាយកប្រចាំតំបន់អាស៊ីបូព៌ារបស់គ្រឹះស្ថាន INCOFIN នៅអាស៊ីបូព៌ា និងជាអ្នកគ្រប់គ្រងផ្នែកការងារសង្គមដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ លោកស្រីក៏បានឈរឈ្មោះនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមការងារអនុវត្តការងារសង្គម (SPTF) និងជាសហប្រធានក្រុមការងារអ្នកវិនិយោគសង្គម។ លោកស្រី DINA បានគ្រប់គ្រងផលប៉ុន្តែចំនួន ៨០ លានដុល្លារដែលបានផ្តល់សេវាហិរញ្ញវត្ថុជាច្រើន នៅទូទាំងតំបន់អាស៊ីបូព៌ា។ មុនពេលបម្រើការងារជាមួយគ្រឹះស្ថាន INCOFIN លោកស្រី DINA បានរស់នៅហ្វីលីពីន ជាកន្លែងដែលលោកស្រីធ្វើការជាអ្នកវិភាគជាន់ខ្ពស់សម្រាប់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់មីក្រូហិរញ្ញវត្ថុរបស់ PLANET RATING។

លោកស្រី DINA ក៏ធ្លាប់រស់នៅក្នុងប្រទេសចិនដែរ ហើយគាត់គឺជាសមាជិកនៃក្រុមការងារដែលរៀបចំបង្កើត MICROCRED NANCHONG នៅខេត្តស៊ីលីបូន។ លោកស្រីក៏បានដឹកនាំគម្រោងកសាងសមត្ថភាពផងដែរ។



លោកស្រី FRANCES SINHA
សមាជិកគណៈកម្មាធិការការងារសង្គម

លោកស្រី FRANCES SINHA គឺជាសហស្ថាបនិកនៃក្រុមប្រឹក្សាអភិវឌ្ឍ EDA RURAL SYSTEMS និងភ្នាក់ងារវាយតម្លៃផ្តល់ចំណាត់ថ្នាក់ M-CRIL។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ OXFORD និងសាកលវិទ្យាល័យ LONDON SCHOOL OF ECONOMICS ចក្រភពអង់គ្លេស លោកស្រី បានរស់នៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។ លោកស្រីមានបទពិសោធន៍យ៉ាងស៊ីជម្រៅលើវិស័យមីក្រូហិរញ្ញវត្ថុ និងការងារសង្គមហើយគាត់បានរួមចំណែកដល់ការងារជាសាកល បានជួយគ្រួសារយសង្គមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈការបង្កើតចំណាត់ថ្នាក់សង្គម និងរបាយការណ៍ប្រតិបត្តិការងារសង្គម។

បច្ចុប្បន្នលោកស្រីជាអ្នកដឹកនាំក្រុមសម្រាប់ការស្រាវជ្រាវដែលមានឥទ្ធិពលក្នុងការគ្រប់គ្រងសកម្មភាពសង្គម និងការវាយតម្លៃលើការគាំពារអតិថិជននៅក្នុងប្រទេសឥណ្ឌា និងថ្នាក់តំបន់។

គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (AFC)

គណៈកម្មាធិការនេះមានទំនួលខុសត្រូវលើចំណុចដូចខាងក្រោម៖

- សុចរិតភាពនៃព័ត៌មានលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ត្រូវបានរាយការណ៍ និងផ្សព្វផ្សាយអនុវត្តដូចជាផ្តល់ព័ត៌មានជូនសាធារណជន និងធនាគារជាតិនៃកម្ពុជាមានភាពត្រឹមត្រូវច្បាស់លាស់ និងជឿជាក់។
- ភាពពាក់ព័ន្ធនៃវិធីសាស្ត្រគណនេយ្យ ដែលត្រូវបានប្រើប្រាស់ដើម្បីរៀបចំគណនីបុគ្គល និងគណនីរូបបញ្ចូលគ្នាប្រសិនបើមាន
- គុណភាពនៃប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុងគ្រឹះស្ថាន (នាយកដ្ឋានសវនកម្មផ្ទៃក្នុង) និង
- ឯករាជ្យភាព និងការអនុវត្ត នៃសវនករខាងក្រៅរបស់គ្រឹះស្ថាន

គណៈកម្មាធិការក៏បានអនុវត្តការងារមួយចំនួនទៀតដូចខាងក្រោម៖

- ពិនិត្យ និងផ្តល់អនុសាសន៍លើគោលនយោបាយគណនេយ្យ និងសវនកម្មផ្ទៃក្នុងសម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- ពិនិត្យ និងតាមដានពីសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន និងផ្តល់អនុសាសន៍លើរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវពិនិត្យសម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការអនុវត្តការងារគ្រឹះស្ថាន
- ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលដើម្បីទទួលបានការអនុម័តពីម្ចាស់ភាគហ៊ុនលើការតែងតាំងជ្រើសរើសសវនករខាងក្រៅ
- តាមដាន និងត្រួតពិនិត្យឡើងវិញលើសវនករឯករាជ្យខាងក្រៅជាគោល និងប្រកបដោយប្រសិទ្ធភាព
- តាមដាន និងត្រួតពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃមុខងារផ្នែកសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន
- ត្រួតពិនិត្យឡើងវិញ ធ្វើការពិភាក្សា និងអនុម័តផែនការថវិកាសវនកម្មផ្ទៃក្នុង

- ត្រួតពិនិត្យឡើងវិញ និងដាក់សំណើទៅកាន់ក្រុមប្រឹក្សាភិបាលអនុម័តលើផែនការថវិកាសវនកម្មខាងក្នុង
 - តាមដាន និងវាយតម្លៃលើប្រសិទ្ធភាពមុខងារផ្នែកសវនកម្មផ្ទៃក្នុង
- ក្នុងឆ្នាំ២០១៨ គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុបានជួបប្រជុំចំនួន៤លើក ដើម្បីធ្វើការពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រខាងក្រោម៖
- បានពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ ២០១៧ បានធ្វើការផ្ទៀងផ្ទាត់សវនកម្មគណនីនៅខែមិថុនា ២០១៨ សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
 - បានពិភាក្សាផែនការសវនកម្មខាងក្រៅឆ្នាំ២០១៨ និង២០១៩ ជាមួយសវនករខាងក្រៅ
 - បានពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើសវនករខាងក្រៅសម្រាប់ឆ្នាំ ២០១៩ សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
 - បានពិភាក្សាពីដំណើរការអាជីវកម្ម បណ្តាញអាជីវកម្មការបែងចែកប្រាក់ចំណេញ និងប្រសិទ្ធភាព
 - បានត្រួតពិនិត្យឡើងវិញដំណើរការនៃផែនការសវនកម្មផ្ទៃក្នុង២០១៨ និងត្រួតពិនិត្យឡើងវិញ ព្រមទាំងអនុម័តផែនការសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ២០១៩
 - បានពិភាក្សាពីការកម្រើកសវនកម្មសម្ភារៈ និងផ្តល់ជាមតិយោបល់ក្នុងការកែលម្អ
 - បានត្រួតពិនិត្យឡើងវិញ និងអនុម័តសវនកម្មផ្នែកលើហានិភ័យដែលបានស្នើឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន
 - បានត្រួតពិនិត្យឡើងវិញ និងពិភាក្សាពីផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ អេ អឹម ខេ ស្តីពីការអនុម័តនិងការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជាថ្មី (CIFRS)
 - បានពិភាក្សា និងផ្តល់អនុសាសន៍ស្តីពីគម្រោងថវិកាឆ្នាំ ២០១៩ ដើម្បីអនុម័តពីក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការហានិភ័យ (BRC)

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អេ អឹម ខេ មានការជឿជាក់យ៉ាងមុតមាំលើការគ្រប់គ្រងហានិភ័យ ការងារនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យ អេ អឹម ខេ ទទួលបានជោគជ័យលើអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ។ ទស្សនៈរបស់យើងគឺធានាឱ្យបានថាហានិភ័យទាំងឡាយដែលយើងទទួលយកក្នុងគោលបំណងជួយឱ្យស្ថាប័នសម្រេចបាននូវផែនការយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅទាំងឡាយ ខណៈពេលនៅសេសសល់ហានិភ័យខ្លះៗ ការទទួលខុសត្រូវ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពចំពោះការកំណត់ហានិភ័យនេះគឺអាស្រ័យទាំងស្រុងលើក្រុមប្រឹក្សាភិបាល អេ អឹម ខេ។

សកម្មភាពការងារដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាលធ្វើឱ្យគណៈកម្មាធិការហានិភ័យ ត្រូវទទួលខុសត្រូវរាល់ការត្រួតពិនិត្យឡើងវិញពីហានិភ័យសហគ្រាសទាំងមូលដែលរួមមានអាជីវកម្ម និងយុទ្ធសាស្ត្រ ការផ្តោតសំខាន់លើគុណភាពផលប៉ុក្តែ ឥណទាន ការធ្វើផែនការលើដើមទុន សន្ទនីយភាព និងការផ្តល់មូលនិធិ បច្ចេកវិទ្យា ការធ្វើប្រតិបត្តិការ និងហានិភ័យលើកេរ្តិ៍ឈ្មោះស្ថាប័ន។ ជាទូទៅគណៈកម្មាធិការហានិភ័យ បានត្រួតពិនិត្យហានិភ័យ អេ អឹម ខេ និងផ្តល់ជាអនុសាសន៍ទាំងនេះទៅកាន់ក្រុមប្រឹក្សាភិបាល។ ទំនួលខុសត្រូវនេះរួមបញ្ចូលទាំងការត្រួតពិនិត្យដ៏ត្រឹមត្រូវ និងមានប្រសិទ្ធិភាពបំផុតនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ អេ អឹម ខេ ទាំងមូលដោយពិចារណាលើផលប៉ះពាល់នៃការផ្លាស់ប្តូរទម្រង់ និងកំណើនអាជីវកម្ម អេ អឹម ខេ ក្នុងទីផ្សារប្រកួតប្រជែង។

នៅក្នុងឆ្នាំ ២០១៨ នេះ គណៈកម្មាធិការហានិភ័យ បានជួបប្រជុំចំនួន ៤លើក និងបានបោះជំហានទៅមុខដើម្បីបង្កើនលើការគ្រប់គ្រងហានិភ័យឱ្យបានល្អជាងមុនក្នុងស្ថាប័ន។ សមិទ្ធផលសំខាន់ៗ ដែលគណៈកម្មាធិការហានិភ័យ សម្រេចបានក្នុងឆ្នាំ២០១៨ មានដូចជា៖

- បានត្រួតពិនិត្យឡើងវិញ ពីការគ្រប់គ្រងក្របខ័ណ្ឌហានិភ័យ (RMF)
- បានត្រួតពិនិត្យឡើងវិញ និងអនុម័តលើរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុងគ្រឹះស្ថាន
- បានត្រួតពិនិត្យ និងអនុម័តពីសៀវភៅកូនច្បាប់ឥណទាន
- បានត្រួតពិនិត្យឡើងវិញ និងអនុម័តលើផែនការមូលនិធិបម្រុង
- បានត្រួតពិនិត្យឡើងវិញ និងអនុម័តលើគោលនយោបាយ និងនីតិវិធីប្រព័ន្ធព័ត៌មានវិទ្យាស្តង់ដារ

- បានត្រួតពិនិត្យ និងអនុម័តលើគោលនយោបាយស្តីពីការឆ្លើយតបសំណូមពរ និងការត្រួតពិនិត្យរបស់អតិថិជន
- បានធ្វើការកែលម្អ និងអនុម័តរចនាសម្ព័ន្ធក្រុមលក់
- បានធ្វើការកែលម្អ និងអនុម័តសំណើកម្ចីធ្វើអាជីវកម្មខ្នាតតូច
- បានធ្វើការកែលម្អ និងអនុម័តលើផលិតផលកតិសន្យា
- បានត្រួតពិនិត្យ និងអនុម័តលើប្រព័ន្ធនៃការប្រឆាំងការសម្អាតប្រាក់ (AML)
- បានធ្វើការកែលម្អ និងអនុម័តលើគោលនយោបាយ និងនីតិវិធីនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានអារកម្ម (AML & CTF) និងការស្គាល់អតិថិជន (KYC)
- បានធ្វើការកែលម្អ និងអនុម័តលើគោលនយោបាយ និងនីតិវិធីអនុលោម
- បានពិភាក្សា និងធ្វើការវាយតម្លៃលើហានិភ័យជាច្រើនទៀតដែលទាក់ទងនឹងការផ្តួចផ្តើមរបស់គ្រឹះស្ថានដូចជា ការអនុវត្តប្រព័ន្ធធនាគារស្នូល ការវាយតម្លៃប្រាក់កម្ចីតាមរយៈតារាងតម្លៃ និងការបង់សងកម្ចីនៅតាមភ្នាក់ងារ

គណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច (RNCG)

គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការវាយតម្លៃបុគ្គលិករបស់គ្រឹះស្ថាន និងធានាថាបុគ្គលិកទាំងអស់ ទទួលបានលើកទឹកចិត្តស្មើៗគ្នា ចំពោះការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឱ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះក៏ទទួលខុសត្រូវ ក្នុងការជ្រើសរើសតែងតាំង នាយកថ្មី សមាជិកគណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។ គណៈកម្មាធិការក៏បានកំណត់គោលនយោបាយសំណងសម្រាប់នាយកគណៈកម្មាធិការ សមាជិកគណៈកម្មាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថាន។ គណៈកម្មាធិការនេះក៏មានភារកិច្ចណែនាំសមាជិកថ្មីៗរៀបរយសេចក្តីសង្ខេប ដើម្បីឱ្យក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានទាន់ពេលវេលាលើការអភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាព តួនាទី និងការទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាភិបាលដូចជា កាតព្វកិច្ចផ្ទៃក្នុងជាដើម។ ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះ ធានាឱ្យបានថាក្រុមប្រឹក្សាភិបាលបានបំពេញការងារបានយ៉ាងល្អប្រកបដោយប្រសិទ្ធភាព និងដើម្បីអនុវត្ត ឬ សម្របសម្រួលការវាយតម្លៃខ្លួនឯង និងការវាយតម្លៃសមាជិកក្នុងក្រុមប្រឹក្សាភិបាល។

នៅក្នុងឆ្នាំ២០១៨នេះ គណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ចបានជួបគ្នា និងធ្វើកិច្ចប្រជុំចំនួនបីលើក ដើម្បីផ្តល់ជា

អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាភិបាលនូវលទ្ធផលមួយចំនួនដូចខាងក្រោម៖

- ធ្វើការណាត់ជួបជាមួយនាយកក្រុមប្រឹក្សាភិបាលថ្មី និងធ្វើការតែងតាំងឡើងវិញនាយកក្រុមប្រឹក្សាភិបាលដែលមានស្រាប់ផងដែរ
- បានត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍អំពីការកែប្រែប្រាក់បៀវត្សបុគ្គលិក និងថ្នាក់គ្រប់គ្រង អេ អឹម ខេ
- បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើគោលនយោបាយប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ផ្សេងៗទៀត
- បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍ពីការកែប្រែគោលនយោបាយធនធានមនុស្ស
- ផ្តល់អនុសាសន៍សម្រាប់ការតែងតាំងថ្មីសម្រាប់នាយកគ្រប់គ្រងហានិភ័យ និងនាយកផ្នែកច្បាប់ និងប្រតិបត្តិការ

គណៈកម្មាធិការការងារសង្គម (SPC)

គណៈកម្មាធិការនេះ មានភារកិច្ចទទួលខុសត្រូវក្នុងការផ្តល់យោបល់ដល់ក្រុមប្រឹក្សាភិបាលលើការងាររបស់ អេ អឹម ខេ ដែលទាក់ទងនឹងការងារសង្គម។ ការងាររបស់ខ្លួនរួមបញ្ចូលទាំងការវាយតម្លៃពីផលប៉ះពាល់នៃយុទ្ធសាស្ត្ររបស់ អេ អឹម ខេ លើសមិទ្ធផលនៃបេសកកម្មសង្គម។ គណៈកម្មាធិការការងារសង្គមនេះទទួលបន្ទុកក្នុងការផ្តល់ជាមតិ យោបល់លើរបាយការណ៍ និងការវិភាគដែលអាចជឿទុកចិត្តបាន ព្រមទាំងក្របខ័ណ្ឌដែលអនុវត្តទៅលើការងារសង្គមមួយចំនួនទៀតដូចជា វិសាលភាពប្រតិបត្តិការតម្រូវការផលិតផល គោលការណ៍ការពារអតិថិជន ការងារទំនួលខុសត្រូវរបស់បុគ្គលិក និងការចូលរួមចំណែកក្នុងការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ក្រុមគ្រួសាររបស់អតិថិជន។

ឆ្នាំ ២០១៨ គណៈកម្មាធិការការងារសង្គម បានធ្វើកិច្ចប្រជុំចំនួន ៣លើក ជាមួយសមាជិក២នាក់តាមរយៈបណ្តាញវីប៊ីណាអនឡាញ។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងធ្វើចំណាត់ថ្នាក់លើក្របខ័ណ្ឌការងារសង្គមដូចខាងក្រោម៖

- វិសាលភាពប្រតិបត្តិការ
- ផលិតផលសមស្រប
- តម្លាភាព និងគោលការណ៍ការពារអតិថិជន
- ទំនួលខុសត្រូវរបស់បុគ្គលិក
- ការផ្លាស់ប្តូរជាវិជ្ជមាន

គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល (B. ALCO)

គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល ផ្តល់ការប្រឹក្សាពីយុទ្ធសាស្ត្រទាក់ទងនឹងការគ្រប់គ្រងតារាងតុល្យការរបស់ក្រុមហ៊ុននិងអនុម័តលើគោលនយោបាយនៃការប្រឆាំងការសម្អាតប្រាក់ទាំងមូល។ គណៈកម្មាធិការនេះទទួលខុសត្រូវលើយុទ្ធសាស្ត្រនៃការគ្រប់គ្រងផលប្រយោជន៍ និងសន្ទនីយភាពហានិភ័យរបស់គ្រឹះស្ថាន ក្នុងគោលបំណងដើម្បីរក្សាបាននៅនិរន្តរភាពប្រាក់ចំណេញមានការរីកចម្រើន និងបង្កើនតម្លៃដ៏ប្រសើរសម្រាប់ម្ចាស់ភាគហ៊ុន។ គណៈកម្មការនេះ អនុវត្តភារកិច្ចជាប្រចាំដូចខាងក្រោមនេះ ៖

- ត្រួតពិនិត្យឡើងវិញសន្ទនីយភាព និងការគ្រប់គ្រងមូលនិធិរបស់គ្រឹះស្ថាន
- វាយតម្លៃលើអត្រាការប្រាក់ សន្ទនីយភាព និងហានិភ័យអត្រាប្តូរប្រាក់បរទេស របស់គ្រឹះស្ថាន
- ត្រួតពិនិត្យឡើងវិញតាមការកំណត់នៃស្រួចស្រាវលើទីផ្សារសំខាន់ៗ និងផលប៉ះពាល់លើយុទ្ធសាស្ត្រការប្រឆាំងការសម្អាតប្រាក់
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រមូលនិធិ និងផែនការមូលនិធិបម្រុង
- ផ្តល់អនុសាសន៍ក្នុងការអនុម័តលើនីតិវិធីទាំងអស់នៃការគាំពារការប្រឆាំងការសម្អាតប្រាក់
- ត្រួតពិនិត្យឡើងវិញការផ្តល់ផលិតផលថ្មី និងការផ្លាស់ប្តូរជាមួយនឹងផលប៉ះពាល់លើប្រាក់ចំណេញ សន្ទនីយភាព និង FX POSITION
- ត្រួតពិនិត្យឡើងវិញនូវថិវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រដែលទាក់ទងទៅនឹងការគ្រប់គ្រងតារាងតុល្យការ

សម្រាប់ឆ្នាំ២០១៨នេះ គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលបានជួបប្រជុំចំនួន ៤លើក ដើម្បីពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗដែលទាក់ទងនឹងហានិភ័យនៃការគ្រប់គ្រងតារាងតុល្យភាពដូចខាងក្រោម៖

- បានត្រួតពិនិត្យទៅលើផលប៉ះពាល់បទបញ្ញត្តិថ្មីពីការគ្រប់គ្រងហានិភ័យនៃតារាងតុល្យការ និងបានផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាលអំពីយុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់នៃតារាងតុល្យការ។

- ◇ ប្រកាសស្តីពីការចុះឈ្មោះដាក់ទុនជាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ
- ◇ ប្រកាសស្តីពីសេវាទូទាត់វិក្កយបត្រលើការផ្តល់អាជ្ញាប័ណ្ណថ្មី និងតម្រូវការដើមទុន
- ◇ ប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិរិធានធនលើអ៊ីមតែមិន
- ◇ ប្រកាសស្តីពីការកំណត់ដើមទុន
- បានត្រួតពិនិត្យឡើងវិញការព្យាករណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៨ ការកំណត់បរិមាណហានិភ័យហិរញ្ញវត្ថុ និងបានផ្តល់ជាអនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ
- បានត្រួតពិនិត្យឡើងវិញ និងតាមដានលើសូចនាករហានិភ័យហិរញ្ញវត្ថុសំខាន់ៗ
- ត្រួតពិនិត្យឡើងវិញ និងតាមដានលទ្ធផលនៃការធ្វើស្រួសតេស្ត
- បានត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ លើតារាងតុល្យការនៃផលិតផលដែលបានចេញក្នុងឆ្នាំ ២០១៨ វាយតម្លៃលើលក្ខណៈពិសេសរបស់ផលិតផលដែលអាចប៉ះពាល់ដល់ការកំណត់ភាពមិនស៊ីសង្វាក់គ្នាលើកាលកំណត់បង់សង ភាពមិនស៊ីគ្នានៃរូបិយប័ណ្ណ និងប្រាក់ចំណេញសុទ្ធនៃអត្រាការប្រាក់
- បានត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាភិបាលដើម្បីអនុម័តលើការកំណត់តម្លៃ ដោយមានការពិគ្រោះយោបល់ជាមួយគណៈកម្មាធិការហានិភ័យ
- បានត្រួតពិនិត្យឡើងវិញ គម្រោងថវិកាឆ្នាំ២០១៩ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងតារាងតុល្យការជាមួយគណៈកម្មាធិការផ្សេងៗ ក្នុងរូបរាងផ្សេងទៀតនៃគម្រោងថវិកា និងដាក់សំណើទៅកាន់ក្រុមប្រឹក្សាភិបាលធ្វើការអនុម័ត។



ម្រេចកំពត បានជាប់ចំណាត់ថ្នាក់ដែលល្អជាងគេលើពិភពលោកពីសហគមន៍អ៊ីរុបក្នុងឆ្នាំ២០១៦ លើកំណត់សម្គាល់ភូមិសាស្ត្រ (Geographical indication) និងក្លាយជាផលិតផលដំបូងរបស់កម្ពុជាដែលបានទទួលស្គាល់នៅក្នុងទីផ្សារអ៊ីរុប។ អតិថិជន អេ អឹម ខេ ក្នុងខេត្តកំពត កំពង់ចាម មណ្ឌលគិរី រតនគិរី និងព្រះវិហារ ភាគច្រើនប្រកបរបរដាំដំណាំម្រេច ដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។

គណៈកម្មាធិការប្រតិបត្តិ



លោក គា បូណ
ប្រធាននាយកប្រតិបត្តិ

លោក បូណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងឆ្នាំ ២០១២។ លោកបានចូលបម្រើការងារនៅ អេ អឹម ខេ ចាប់តាំងពីឆ្នាំ២០០៤ ដែលមានរយៈពេលជាង១០ឆ្នាំហើយ ដោយកាន់មុខតំណែងជាថ្នាក់ដឹកនាំជាច្រើន ក្នុងការចូលរួមអភិវឌ្ឍន៍គ្រឹះស្ថាន ដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) និងអនុប្រធាននាយកប្រតិបត្តិ។ មុនពេលចូលរួមជាមួយ អេ អឹម ខេ គាត់បានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងតួនាទីជានាយកហិរញ្ញវត្ថុ។ លោក បូណ បានកាន់តំណែងជានាយកនៅស្ថាប័នមួយចំនួនទៀតដូចជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។

លោក បូណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រគណនេយ្យអាជីព “ACCA” (ASSOCIATION OF CHARTERED CERTIFIED ACCOUNTANTS) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យអាជីព “ACCA” ក្នុងឆ្នាំ ២០០៨។



លោក ហួត សុខា
ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក សុខា បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២។ លោកមានបទពិសោធន៍ជាង ២០ឆ្នាំ ផ្នែកពាណិជ្ជកម្មអន្តរជាតិ គ្រប់គ្រងទីផ្សារអភិវឌ្ឍន៍ផលិតផល គ្រប់គ្រងការលក់រៀបចំផែនការអាជីវកម្មលើវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោក សុខា ធ្លាប់បម្រើការងារជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍ផលិតផលមីក្រូហិរញ្ញវត្ថុ និងការប្រមូលប្រាក់សន្សំនៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជានៅធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងមីក្រូហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយអង្គការ GRET/CEDAC ផងដែរ។

លោក សុខា បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង និងទីផ្សារ ពីសាកលវិទ្យាល័យ MVU និងអនុបណ្ឌិតពីសាកលវិទ្យាល័យ CHARLES STURT របស់ប្រទេសអូស្ត្រាលី។ លោកបានសិក្សាថ្នាក់ក្រោយឧត្តមសិក្សា ពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិកផងដែរ។



លោក សួន ពិសី
ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធានភូមិភាគ និងត្រូវបានតែងតាំងជានាយកប្រតិបត្តិឥណទាននៅឆ្នាំ២០១២។ នៅឆ្នាំ ២០១៧ លោកត្រូវបានដំឡើងតំណែងជា ប្រធាននាយកប្រតិបត្តិអាជីវកម្ម ដែលលោកទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការអាជីវកម្មលក់រាយ ដូចជាអាជីវកម្មឥណទាន ប្រាក់សន្សំ ផ្ទេរប្រាក់ និងធានារ៉ាប់រងខ្នាតតូច។ លោកមានបទពិសោធន៍១៥ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងជំនាញដ៏ច្បាស់លាស់ផ្នែកប្រតិបត្តិការអាជីវកម្ម សវនកម្មអភិវឌ្ឍន៍ផលិតផល និងគ្រប់គ្រងសាខា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេសពីមីក្រូហិរញ្ញវត្ថុជាច្រើន។

លោក ពិសី ទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងភ្នំពេញ។



លោក សុខ កុសល
ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា

លោក កុសល បានចូលបម្រើការងារនៅ អេ អឹម ខេ នៅខែមេសា ឆ្នាំ២០១៥ ជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង១៤ឆ្នាំលើវិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពី មន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានរហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិជាច្រើន។ ក្នុងដំណើរដ៏វែងឆ្ងាយដែលពោរពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះប្រកបដោយជោគជ័យ។

លោក កុសល បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានពី INNOTECH-CBAM។



លោក តាំង ហារ៉េឌី
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ហារ៉េឌី បានចូលរួមជាមួយ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុនៅដើមឆ្នាំ២០១៨។ លោកមានបទពិសោធន៍ជាង ១២ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងវិស័យផ្សេងៗទៀតជាច្រើន។ គាត់បានចាប់ផ្តើមអាជីពការងារនៅក្រុមហ៊ុន PRICEWATERHOUSECOOPERS (PWC) ឯកទេសផ្នែកសេវាហិរញ្ញវត្ថុ ដែលផ្តោតសំខាន់ទៅលើសេវាសវនកម្មហិរញ្ញវត្ថុ ការកែលម្អទៅលើដំណើរការប្រព័ន្ធប្រតិបត្តិការ និងសវនកម្មផ្ទៃក្នុងនៅតាមក្រុមហ៊ុនជាច្រើនទាំងក្នុង និងក្រៅប្រទេស។ លោកបានបម្រើការងារក្នុងតួនាទីជាច្រើនផងដែរ រួមមាននុប្រធានសវនកម្មផ្ទៃក្នុង ប្រធានសវនកម្មផ្ទៃក្នុង និងកាន់តួនាទីជាអ្នកគ្រប់គ្រងផ្សេងៗទៀត។

លោកត្រូវបានទទួលសញ្ញាបត្រគណនេយ្យអាជីព និងជាសមាជិកនៃសមាគមគណនេយ្យករជំនាញ (ACCA) ចក្រភពអង់គ្លេស។ គាត់ក៏បានទទួលសញ្ញាបត្រជំនាញបច្ចេកទេសគណនេយ្យដែលហៅកាត់ថា ACCA និងទទួលបានបរិញ្ញាបត្រគណនេយ្យផងដែរ។



គណៈគ្រប់គ្រង



លោកស្រី ឡុង ចន្ទា
នាយិកាប្រតិបត្តិរតនាភិបាល

លោកស្រី ចន្ទា មានបទពិសោធន៍ជាង ១០ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និង ២ឆ្នាំ ក្នុងអាជ្ញាធរមានសមត្ថកិច្ច។ គាត់ បានកាន់មុខតំណែងផ្សេងៗជាច្រើននៅ អេ អឹម ខេ។ លោកស្រីបានចូលបម្រើ ការងារដំបូងនៅ អេ អឹម ខេ នៅក្នុង នាយដ្ឋានសវនកម្មផ្ទៃក្នុងនៅឆ្នាំ ២០០៥ រយៈពេលពីរបីឆ្នាំបន្ទាប់មកបានប្តូរទៅ នាយដ្ឋានរតនាភិបាល ដែលមានតួនាទី ចម្បងក្នុងការត្រួតពិនិត្យសកម្មភាពប្រមូល ទុន និងគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុរបស់ អេ អឹម ខេ។ មុនចូលបម្រើការនៅ អេ អឹម ខេ លោកស្រីធ្លាប់ធ្វើការងារនៅធនាគារ ជាតិនៃកម្ពុជាក្នុងនាយកដ្ឋានត្រួតពិនិត្យ រយៈពេល ៣ឆ្នាំ។

លោកស្រី ចន្ទា ទទួលបានបរិញ្ញាប័ត្រ គណនេយ្យពីសាកលវិទ្យាល័យជាតិ គ្រប់គ្រង។



លោកស្រី រៀង វីនី
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

លោកស្រី វីនី បានចូលបម្រើការងារ នៅ អេ អឹម ខេ ជាមន្ត្រីរដ្ឋបាល និង គណនេយ្យ នៅឆ្នាំ ២០០៣ ជាពេល ដែល អេ អឹម ខេ បានបង្កើតឡើង។ លោកស្រីត្រូវបានតែងតាំងជាប្រធានផ្នែក គណនេយ្យនៅឆ្នាំ ២០០៨ និងបន្ទាប់មក បានក្លាយជានាយិកាប្រតិបត្តិហិរញ្ញវត្ថុ នៅ ឆ្នាំ២០១០។ ពីមុនអ្នកស្រីជា គណនេយ្យករនៅក្រុមហ៊ុនឯកជនមួយ។ ជាមួយបទពិសោធន៍ និងសមត្ថភាព របស់ខ្លួន លោកស្រីបានពាំនាំនូវតម្លៃទាំង នោះមកជួយ អេ អឹម ខេ តាមរយៈការ គ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ ដើម្បី ធានាព័ត៌មានគណនេយ្យប្រកបដោយ គុណភាពស្របតាមតម្រូវការរបស់ អេ អឹម ខេ។

លោកស្រី វីនីបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ សញ្ញាប័ត្រ បច្ចេកទេសគណនេយ្យករ ហៅកាត់ថា ACCA និងជាសមាជិករបស់ KICPAA ផងដែរនៅក្នុងឆ្នាំ២០១៧។



លោក ប្រេម ចន្ទាបុត្ត
នាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

លោក ចន្ទាបុត្ត បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ ២០០៤ ជាមន្ត្រីបច្ចេក វិទ្យាព័ត៌មាន ដែលធ្វើការស្រាវជ្រាវ អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ។ លោកត្រូវបាន តែងតាំងជាវិទ្យាសាស្ត្រវិទ្យាជាន់ខ្ពស់ ឆ្នាំ ២០០៧ និងក្លាយជាប្រធានផ្នែក អភិវឌ្ឍន៍ប្រព័ន្ធព័ត៌មាននៅឆ្នាំ ២០០៨។ ក្នុងឆ្នាំ ២០១១ លោកត្រូវបានតែងតាំង ជានាយកប្រតិបត្តិប្រព័ន្ធគ្រប់គ្រង ព័ត៌មាន។

លោក ចន្ទាបុត្ត ទទួលបានបរិញ្ញាប័ត្រ ផ្នែកប្រព័ន្ធគ្រប់គ្រងព័ត៌មាន បរិញ្ញាប័ត្រ ភាសាអង់គ្លេស និងអនុបណ្ឌិតផ្នែកបច្ចេក វិទ្យាព័ត៌មាន ពីសាកលវិទ្យាល័យ SIKKIM MANIPAL ប្រទេសឥណ្ឌា។



លោកស្រី ពុម្ព សុភី

នាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារចល័ត

លោកស្រី សុភី មានបទពិសោធន៍ ១០ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយផ្តោត សំខាន់លើការងារស្រាវជ្រាវទីផ្សារ និង អភិវឌ្ឍន៍ផលិតផល។ លោកស្រីបានកាន់ មុខតំណែងនាយិកាប្រតិបត្តិស្រាវជ្រាវ ពីឆ្នាំ ២០១២ ដល់ ២០១៦ ដើម្បីធានា ការស្រាវជ្រាវផ្នែកសង្គម និងទីផ្សារប្រកប ដោយគុណភាពខ្ពស់ ក្នុងការចូលរួម អនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលខ្លី និងវែងរបស់ អេ អឹម ខេ។

លោកស្រីត្រូវបានតែងតាំងជានាយិកា ប្រតិបត្តិអភិវឌ្ឍន៍ផលិតផលសន្សំនៅពាក់ កណ្តាល ឆ្នាំ២០១៦។ ក្នុងតួនាទីថ្មីនេះ លោកស្រីផ្តោតសំខាន់លើការងារគ្រប់គ្រង រួមក្នុងការអភិវឌ្ឍផលិតផល និងធ្វើឱ្យ អេ អឹម ខេ ទទួលបានមុខមាត់ថ្មីលេចធ្លោនៅ ក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

លោកស្រី សុភី បានទទួលបរិញ្ញាប័ត្រផ្នែក វិទ្យាសាស្ត្រសិក្សា ពីសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម និងបរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ជនបទពីសាកល វិទ្យាល័យ KHON KEN ប្រទេសថៃ។



លោកស្រី ពាំង ពិសាខ

នាយិកាប្រតិបត្តិធនធានមនុស្ស

លោកស្រី ពិសាខ ត្រូវបានតែងតាំងជា នាយិកាប្រតិបត្តិធនធានមនុស្សនៅឆ្នាំ ២០១៣។ លោកស្រីបានចូលបម្រើ ការងារនៅ អេ អឹម ខេ ជាប្រធានផ្នែក បណ្តុះបណ្តាលនៅ ឆ្នាំ២០១១ និងត្រូវ បានតែងតាំងជានាយិកាប្រតិបត្តិបណ្តុះ បណ្តាលក្នុងឆ្នាំ២០១២។ លោកស្រី ពិសាខ មានបទពិសោធន៍ជាង១៥ឆ្នាំ នៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន រួមមាន ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិ ទទួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានមនុស្ស និង បណ្តុះបណ្តាលទូទៅ។ បច្ចុប្បន្ននេះ លោកស្រី ពិសាខ ក៏ត្រូវបានជ្រើសរើស ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគម បុគ្គលិក អេ អឹម ខេ (AMK-SA) និងជា ប្រធានក្លឹបធនធានមនុស្សរបស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។

លោកស្រី ពិសាខ ទទួលបានបរិញ្ញាប័ត្រ ផ្នែកទីផ្សារ និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក ហៀក ថាវុធ

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ថាវុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០០៦ និងត្រូវបានតែងតាំងជាប្រធាន ក្រុមសវនករផ្ទៃក្នុង នៅឆ្នាំ២០០៨។ បន្ទាប់មកលោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង នៅឆ្នាំ២០១២។

លោក ថាវុធ ទទួលបានបរិញ្ញាប័ត្រ ផ្នែក ហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកល វិទ្យាល័យជាតិគ្រប់គ្រង និងអនុបណ្ឌិត ផ្នែកគណនេយ្យពីវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ។



លោកស្រី ម៉ុត ចរិយា

នាយិកាប្រតិបត្តិមណ្ឌលព័ត៌មាន

លោកស្រី ចរិយា បានចូលបម្រើការងារ នៅ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នក សម្របសម្រួលប្រតិបត្តិការធនាគារ ចល័ត។ គាត់ត្រូវបានតែងតាំងជាប្រធាន មណ្ឌលព័ត៌មាន ក្នុងឆ្នាំ២០១៣ និង នាយិកាប្រតិបត្តិមណ្ឌលព័ត៌មានក្នុងឆ្នាំ ២០១៥។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោកស្រីធ្លាប់បំពេញតួនាទី ជាប្រធានផ្នែកជំនួយការបច្ចេកវិទ្យា ព័ត៌មាន នៅរោងចក្រកាត់ដេរមួយជាង ៧ឆ្នាំ។

លោកស្រី ចរិយា បានទទួលសញ្ញាប័ត្រ មធ្យមផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ បរិញ្ញាប័ត្រវិទ្យាសាស្ត្រ កុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអនុបណ្ឌិតផ្នែកបច្ចេកវិទ្យាព័ត៌មានពី សាកលវិទ្យាល័យនីតុនកម្ពុជា។



លោក ជា រតនា

នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និង ប្រតិបត្តិការ

មុនពេលទទួលបានតួនាទីជានាយក ប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ លោក រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រងធនាគារចល័ត នៅឆ្នាំ២០១០។ លោកមានបទពិសោធន៍ ជាមួយក្រុមហ៊ុនជាច្រើននៅក្នុង ឧស្សាហកម្ម MNO និង FMCG។

លោក រតនា បានទទួលសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិនៅ សាលាពាណិជ្ជកម្ម IAE LYON នៃ សាកលវិទ្យាល័យ JEAN MOULIN LYON III នៃប្រទេសបារាំង។



លោក ម៉េង ម៉េង

នាយកប្រតិបត្តិសាជីវកម្ម

លោក ម៉េង ម៉េង បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកសន្សំ ក្នុងឆ្នាំ ២០១២។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកមានបទពិសោធន៍ការងារ រយៈពេល៦ឆ្នាំនៅតាមក្រុមហ៊ុន និង អង្គការផ្សេងៗ ដែលមានតួនាទីជាមន្ត្រី ទំនាក់ទំនងអតិថិជន ប្រធានផ្នែកទីផ្សារ ជនបទ ធានារ៉ាប់រងខ្នាតតូច និងមន្ត្រី ឯកទេសអាជីវកម្មធានារ៉ាប់រងខ្នាតតូច។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិ អាជីវកម្មសន្សំ និងសេវាកម្ម នៅខែមករា ឆ្នាំ២០១៥ ហើយឆ្នាំ២០១៨លោកត្រូវបាន តែងតាំងជានាយកប្រតិបត្តិសាជីវកម្ម។

លោក ម៉េង ម៉េង ទទួលបានបរិញ្ញាប័ត្រ ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិញ្ញាប័ត្រជាន់ ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពីសាកលវិទ្យា ល័យនីតុន។



លោក អង លាភហេង

នាយកប្រតិបត្តិគាំទ្រប្រព័ន្ធធនាគារស្នូល

លោក លាភហេង បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១១ ជាអ្នកវិភាគប្រព័ន្ធអាជីវកម្មជាន់ខ្ពស់។ លោកមានបទពិសោធន៍១០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលបម្រើការងារនៅ អេ អឹម ខេ លោកបានកាន់តួនាទីផ្សេងៗគ្នានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជា បេឡាធិការ គ្រូបង្គោលទូទៅ និងប្រធានផ្នែកបណ្តុះបណ្តាលប្រព័ន្ធ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិគាំទ្រប្រព័ន្ធធនាគារស្នូលក្នុងឆ្នាំ២០១៥។

លោក លាភហេង ទទួលបានសញ្ញាប័ត្រចំនួនពីរ គឺបរិញ្ញាប័ត្រ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបៀលប្រាយ។



លោក ជាង វណ្ណា

នាយកប្រតិបត្តិបណ្តុះបណ្តាល

លោក វណ្ណា បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១៣ ជាប្រធានផ្នែកបណ្តុះបណ្តាល។ លោកមានបទពិសោធន៍ជាង១៤ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោកបានកាន់កាប់តួនាទីផ្សេងៗគ្នាជាច្រើននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត ដូចជា មន្ត្រីឥណទាន មន្ត្រីធានារ៉ាប់រងគុណភាព ប្រធានសាខាខេត្តគ្រូបណ្តុះបណ្តាល និងប្រធានផ្នែកអិភីវឌ្ឍន៍ និងបណ្តុះបណ្តាល។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុទាំងក្នុងស្រុក និងក្រៅប្រទេស។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិបណ្តុះបណ្តាលក្នុងឆ្នាំ២០១៥។

លោក វណ្ណា បានទទួលបរិញ្ញាប័ត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក វង្ស ភគីនី

នាយកប្រតិបត្តិស្រាវជ្រាវ

លោក ភគីនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីបណ្តុះបណ្តាលស្រាវជ្រាវ និងទីផ្សារ ក្នុងឆ្នាំ ២០០៧ និងត្រូវបានដំឡើងតួនាទីជាប្រធានផ្នែកស្រាវជ្រាវសង្គម ក្នុងឆ្នាំ ២០១២ និងជានាយកប្រតិបត្តិស្រាវជ្រាវនៅខែឧសភាឆ្នាំ២០១៧។

លោក ភគីនី ទទួលបានបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងអភិវឌ្ឍន៍កម្មវិធី និងគម្រោង ពីសាកលវិទ្យាល័យបៀលប្រាយ។ គាត់ក៏បានចូលរួមវគ្គបណ្តុះបណ្តាល លើជំនាញជាច្រើនទាក់ទងនឹងផ្នែកស្រាវជ្រាវផងដែរ។



លោក រាម កេរ្តិ៍ឡា

នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

លោក រិទ្ធា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុង តួនាទីជានាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ក្នុងឆ្នាំ ២០១៧។ មុនពេលបម្រើការងារនៅ អេ អឹម ខេ លោករិទ្ធា បានបម្រើការងារក្នុងមុខតំណែងជាច្រើននៅក្នុងវិស័យធនាគារទូរគមនាគមន៍ ប្រព័ន្ធសមាហរណកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិស្វករពាណិជ្ជកម្មឆ្នាំរយ វិស្វករគាំទ្រកម្មវិធីពាណិជ្ជកម្ម វិស្វករជាន់ខ្ពស់គ្រប់គ្រងម៉ាស៊ីនមេ វិស្វករជាន់ខ្ពស់គ្រប់គ្រងបណ្តាញ អនុប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន អ្នកគ្រប់គ្រងបណ្តាញ និងម៉ាស៊ីនមេ អ្នកគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មាន។ រិទ្ធាមានបទពិសោធន៍ជាង១០ឆ្នាំជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងក្នុងនិងក្រៅប្រទេស។

លោក រិទ្ធា ទទួលបានបរិញ្ញាប័ត្រគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាពីវិទ្យាស្ថានស៊ីតិក។



លោក ឡុង ចំណាន

នាយកប្រតិបត្តិអាជីវកម្មឥណទាន

លោក ចំណាន បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០០៦ ជាមន្ត្រីឥណទាន ហើយមួយឆ្នាំក្រោយមកគាត់ត្រូវបានតែងតាំងជាប្រធានតំបន់។ ដោយសារភាពជោគជ័យលើអាជីពការងារ និងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ចំណានត្រូវបានតែងតាំងជាប្រធានសាខាក្នុងឆ្នាំ២០០៩ និងប្រធានតំបន់ក្នុងឆ្នាំ២០១៤។ តាមរយៈភាពជោគជ័យរបស់លោក គាត់ត្រូវបានតែងតាំងជានាយកប្រតិបត្តិឥណទានក្នុងឆ្នាំ២០១៦ និងតែងតាំងជានាយកប្រតិបត្តិអាជីវកម្មឥណទានក្នុងឆ្នាំ២០១៨។

លោក ចំណាន ទទួលបានបរិញ្ញាប័ត្រផ្នែកអភិវឌ្ឍន៍ជនបទ ពីសាលាជាតិកសិកម្ម ព្រែកលៀប និងអនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក ទុំ ច័ន្ទដេត

នាយកប្រតិបត្តិសាជីវកម្ម

លោក ច័ន្ទដេត បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០១៦ ជានាយកប្រតិបត្តិឥណទាន ទទួលបានបណ្តុះបណ្តាលសហគ្រាសខ្នាតតូច និងមធ្យម។ លោក ច័ន្ទដេត ធ្លាប់មានបទពិសោធន៍លើវិស័យហិរញ្ញវត្ថុជាង១០ ឆ្នាំក្នុងមកហើយជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងកម្ពុជា ដោយឆ្លងកាត់តួនាទីជាច្រើនដូចជា មន្ត្រីឥណទាន ប្រធានសាខារង ប្រធានសាខា និងប្រធានត្រួតពិនិត្យឥណទាន។ ដោយសារភាពជោគជ័យលើអាជីពការងារជាបន្តបន្ទាប់នៅដើមឆ្នាំ ២០១៨ នេះ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិសាជីវកម្ម។

លោក ច័ន្ទដេត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ និងអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យបៀលប្រាយនៅទីក្រុងភ្នំពេញ។



លោកស្រី នូ ម៉ាណែល

នាយិកាប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្ម

លោកស្រី ម៉ាណែល បានចូលបម្រើការងារនៅក្នុងឆ្នាំ ២០១២ បន្ទាប់មកគាត់ត្រូវបានតែងតាំងជាមន្ត្រីទំនាក់ទំនងអតិថិជនជាន់ខ្ពស់ ប្រធានផ្នែកសន្សំនាយិកាប្រតិបត្តិសន្សំ និងសេវាកម្មនៅក្នុងនាយកដ្ឋានសន្សំ និងសេវាកម្ម។ លោកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្មក្នុងខែមេសា ឆ្នាំ២០១៨។ លោកស្រីមានបទពិសោធន៍ ៩ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និង ៨ឆ្នាំ ក្នុងវិស័យឯកជនដទៃទៀត។

លោកស្រីទទួលបានបរិញ្ញាប័ត្រផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងកំពុងបន្តអនុបណ្ឌិតផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យនីតុន នៅទីក្រុងភ្នំពេញ។

លោក អ៊ុក កុសល

នាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិកម្ម

លោកកុសល បានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជានាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិកម្មនៅខែមេសា ឆ្នាំ២០១៨។ មុននឹងចូលបម្រើការងារជាមួយ អេ អឹម ខេ លោកកុសល ធ្លាប់មានបទពិសោធន៍ច្រើនជាង៨ឆ្នាំ ធ្វើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ធនាគារឯកទេស និងធនាគារពាណិជ្ជ។

តាមរយៈការបំពេញការងារជាមន្ត្រីផ្នែកច្បាប់ជាន់ខ្ពស់ លេខាធិការក្រុមហ៊ុនប្រធានផ្នែកច្បាប់ និងប្រតិបត្តិកម្ម លោកកុសល ទទួលបានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈទាក់ទងនឹងការចាត់ចែងកិច្ចការផ្លូវច្បាប់របស់ក្រុមហ៊ុន កិច្ចការលេខាធិការក្រុមហ៊ុន និងកិច្ចការពាក់ព័ន្ធនឹងផ្នែកអនុលោមភាព។

លោក កុសល បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់ពាណិជ្ជកម្មអន្តរជាតិពី TRANSNATIONAL LAWS AND BUSINESS UNIVERSITY បរិញ្ញាប័ត្រនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាប័ត្រអក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

លោកស្រី សុរិនច័ន្ទ ស៊ីសាណា

នាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

លោកស្រី ស៊ីសាណា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅខែមិថុនា ឆ្នាំ២០១៨ ជានាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនង។ លោកស្រី មានជំនាញបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រងការរួមបញ្ចូលគ្នាផ្នែកទីផ្សារ និងទំនាក់ទំនងទំនាក់ទំនងសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន និងការប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថ និងផ្គត់ផ្គង់ក្នុងសង្គម។

លោកស្រី ស៊ីសាណា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងពីសាកលវិទ្យាល័យវិចិត្រវ័ញ្ជីប្រទេសអូស្ត្រាលី បរិញ្ញាប័ត្រពាណិជ្ជកម្មជាន់ខ្ពស់ពីវិទ្យាស្ថានសេដ្ឋកិច្ចហិរញ្ញវត្ថុសហការជាមួយសាកលវិទ្យាល័យ CHARLES STURT របស់ប្រទេសអូស្ត្រាលី និងបរិញ្ញាប័ត្រទីផ្សារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។

លោក ត្រាវី សុខមី

នាយកប្រតិបត្តិអាជីវកម្មកតិសន្យាហិរញ្ញវត្ថុ

លោក សុខមី បានចូលបម្រើការងារនៅ អេ អឹម ខេ នៅក្នុងខែមិថុនា ឆ្នាំ ២០១៨ ជានាយកប្រតិបត្តិអាជីវកម្ម។ មុនពេលចូលរួមជាមួយ អេ អឹម ខេ ភតិសន្យាហិរញ្ញវត្ថុ លោកមានបទពិសោធន៍ជាច្រើនឆ្នាំបម្រើការងារនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ភតិសន្យាហិរញ្ញវត្ថុផ្នែកស្រាវជ្រាវទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មដូចជា៖ នាយកប្រតិបត្តិអភិវឌ្ឍន៍អាជីវកម្មដោយទទួលខុសត្រូវផ្នែកអភិវឌ្ឍន៍ផលិតផលទីផ្សារ និងផ្នែកលក់នៅមេហ្សាលីស៊ីងកីអិលស៊ី។ សុខមី ជាអតីតបុគ្គលិក អេ អឹម ខេ តាំងពីឆ្នាំ២០១២ រហូតដល់២០១៥នៅក្នុងតំណែងជាអ្នកស្រាវជ្រាវវិភាគទីផ្សារ និងជាប្រធានផ្នែកស្រាវជ្រាវទីផ្សារ។ លើសពីនេះទៅទៀតគាត់ក៏មានបទពិសោធន៍ជាមន្ត្រីស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្មនៅវិសិនហ្វាន់ខេមបូឌាផងដែរ។

លោក សុខមី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា និងផ្នែកអប់រំអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ប៉ែន វណ្ណជាវ៉ែង

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក វណ្ណជាវ៉ែង បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅខែសីហា ឆ្នាំ២០១៨ ជានាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។ បន្ទាប់ពីបានបំពេញការងារជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ លោកបាននាំយកមកជាមួយនូវបទពិសោធន៍ និងចំណេះ ជំនាញក្នុងការវិភាគ និងអនុម័តឥណទាន ការរៀបចំវិធានសម្ព័ន្ធឥណទាន ការកំណត់ពិន្ទុហានិភ័យឥណទាន ការគ្រប់គ្រងផលប៉ុន្តែឥណទាន និងការគ្រប់គ្រងហានិភ័យឥណទាន។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកធ្លាប់បម្រើការងារជាច្រើនមុខដំណែងរួមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ នៅបណ្តាធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនានាក្នុងប្រទេសកម្ពុជា។

លោក វណ្ណជាវ៉ែង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យអូកហ្វីតប្រ៊ិកនៅចក្រភពអង់គ្លេស និងបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យកម្ពុជា។

គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង

អេ អឹម ខេ បានបង្កើតគណៈកម្មាធិការជាច្រើននៅកម្រិតថ្នាក់គ្រប់គ្រងដើម្បីដោះស្រាយ និងគ្រប់គ្រងលើបញ្ហាផ្សេងៗដែលកើតមាននៅក្នុងប្រតិបត្តិការក្រុមហ៊ុន នេះបើយោងតាមលក្ខណៈអាជីវកម្ម និងហានិភ័យយូរចំនួនដែល អេ អឹម ខេ មាន។ គណៈកម្មាធិការទាំងអស់នោះរួមមាន៖

គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ (ដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងប្រជុំប្រចាំខែ) ទទួលខុសត្រូវក្នុងការធានាថា អេ អឹម ខេ មានប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព។ គណៈកម្មាធិការត្រួតពិនិត្យការងារប្រតិបត្តិសំខាន់ៗជាច្រើនរួមមាន យុទ្ធសាស្ត្រ និងការអនុវត្តការគ្រប់គ្រងការងារ បង្កើតគោលនយោបាយ និងប្រភេទហានិភ័យផ្សេងៗទៀតដែលអាចកើតឡើងក្នុងអំឡុងពេលអនុវត្តផែនការយុទ្ធសាស្ត្ររបស់ អេ អឹម ខេ រួមទាំងហានិភ័យលើកេរ្តិ៍ឈ្មោះស្ថាប័នផងដែរ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (MRC)

តួនាទីរបស់គណៈកម្មាធិការហានិភ័យកម្រិតគ្រប់គ្រង គឺត្រួតពិនិត្យការអនុវត្តនៃការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។ ហានិភ័យនេះ រួមមានហានិភ័យប្រតិបត្តិការ និងហិរញ្ញវត្ថុ ក៏ដូចជាការគ្រប់គ្រងការអនុលោមតាមបទបញ្ញត្តិ និងគោលនយោបាយនានា និងនីតិវិធីស្តីពីការប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT)។

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលកម្រិតគណៈគ្រប់គ្រង (ALCO)

ការទទួលខុសត្រូវដំបូងរបស់គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល កម្រិតគណៈគ្រប់គ្រងនេះ គឺគ្រប់គ្រងតាម និងមិនតាមតារាងតុល្យការ។ គណៈកម្មាធិការនេះ ធានាលើអត្រាការប្រាក់ ការដល់កាលកំណត់ រូបិយវត្ថុ សាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុដទៃទៀតដែលអាចកើតឡើងចំពោះភាពមិនស្មើស្ម័គ្រគ្នារវាងទ្រព្យសកម្ម និងបំណុលរបស់គ្រឹះស្ថាន ដែលត្រូវបានរាយការណ៍ និងវិភាគ ព្រមទាំងគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ទាំងនេះហើយដែលបានធ្វើឱ្យ អេ អឹម ខេ បន្តរកចម្រើនប្រកបដោយនិរន្តរភាពទន្ទឹមគ្នានឹងការគ្រប់គ្រងហានិភ័យដែលបានកើតឡើង។

គណៈកម្មាធិការឥណទាន (CRC)


គណៈកម្មាធិការឥណទានត្រួតពិនិត្យ និងអនុវត្តការគ្រប់គ្រងហានិភ័យឥណទាន ដែលកើតមានពេលផ្តល់ប្រាក់កម្ចីរួមមាន ការអនុលោមតាមគោលនយោបាយឥណទាន ការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលប៉ុន្តែប្រាក់កម្ចី។ គណៈកម្មាធិការនេះកំណត់កម្រិតទំហំផលប៉ុន្តែប្រាក់កម្ចី (តាមរយៈផលប៉ុន្តែប្រាក់កម្ចីអតិថិជន តាមវិស័យ ឬ ផលិតផល) ដោយធ្វើការវិភាគលើនិន្នាការ និងមូលហេតុនៃការមិនបំពេញកាតព្វកិច្ចរបស់អតិថិជនកម្ចី ព្រមទាំងចាត់វិធានការបង្ការនៅពេលចាំបាច់។

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន ផ្តល់ការណែនាំជាយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ និងហានិភ័យបច្ចេកវិទ្យាព័ត៌មាននៅ អេ អឹម ខេ។ ការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មាន សម្រាប់រយៈពេលខ្លី និងរយៈពេលវែងត្រូវតែស្របជាមួយយុទ្ធសាស្ត្រអាជីវកម្មរបស់ អេ អឹម ខេ និងឆ្លើយតបទៅនឹងកំណើនសម្របរបស់គ្រឹះស្ថាន។ អាទិភាពនៃការអភិវឌ្ឍ និងការវិនិយោគប្រព័ន្ធនេះត្រូវតែបំពេញតាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ ទូទៅ និងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងធានាឱ្យបាននូវភាពជឿជាក់ និងសុវត្ថិភាពទិន្នន័យ។

អតិថិជន អេ អឹម ខេ


គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានគណនីកម្ចីសរុប ៣៥៩.៦៨១ ដែលមាន ៨១% នៃអតិថិជនគឺជាស្ត្រី។ អតិថិជនកម្ចី អេ អឹម ខេ មានអាយុជាមធ្យម ៤២ឆ្នាំ ហើយចំនួនវគ្គកម្ចីជាមធ្យមគឺ ៤,៣ វគ្គ។ ទំហំកម្ចីសរុបជាមធ្យម របស់ អេ អឹម ខេ គឺចំនួន ១.៣៩៤ ដុល្លារ ខណៈទំហំកម្ចីក្រុមជាមធ្យមគឺចំនួន ៦១៤ ដុល្លារ។ ខាងក្រោមគឺជា ក្រាហ្វិកអំពីអតិថិជនកម្ចី អេ អឹម ខេ ៖




ពីរ៉ាមីតអាយុរបស់អតិថិជន អេ អឹម ខេ (ទិន្នន័យស្នូល)

ជនបទ	ប្រជុំជន
ភាគរយចំនួនអតិថិជន: ៩៣%	ភាគរយចំនួនអតិថិជន: ៧%
កម្ចីឯកត្តជន: ២១% និង កម្ចីក្រុម: ៧៩%	កម្ចីឯកត្តជន: ២៤% និង កម្ចីក្រុម: ៧៥%
ចំនួនវគ្គកម្ចីជាមធ្យម: ៤,៤	ចំនួនវគ្គកម្ចីជាមធ្យម: ៤,១
អាយុជាមធ្យមនៃអតិថិជនកម្ចី: ៤២ឆ្នាំ	អាយុជាមធ្យមនៃអតិថិជនកម្ចី: ៤០ឆ្នាំ


បើទោះបីជា អតិថិជនកម្ចី អេ អឹម ខេ ភាគច្រើនរស់នៅក្នុងតំបន់ជនបទក៏ការស្ទង់មតិបានបង្ហាញថាប្រមាណជា ៨១% នៃអតិថិជនកម្ចីសរុបអាច អាន និងសរសេរភាសាខ្មែរបាន។ ក្នុងចំណោមនោះដែរ មានអតិថិជនប្រមាណជា ៩៤% នៃអតិថិជនកម្ចីទាំងអស់ មានភាពសកម្ម ក្នុងសកម្មភាព សេដ្ឋកិច្ចសម្រាប់កម្រិតចំណូលផ្ទះក្នុងគ្រួសារក្នុងអំឡុងពេល ៦ ខែចុងក្រោយនេះ។ ជាមធ្យមអតិថិជន អេ អឹម ខេ មានសមាជិក គ្រួសារប្រហែល ៤,៨ នាក់ ដែលចំនួនកូនក្នុងមួយគ្រួសារមានចំនួន ២,៣ នាក់។ សូមមើលទៅក្រាហ្វិកខាងក្រោម សម្រាប់ព័ត៌មានលម្អិត បន្ថែមរបស់អតិថិជន កម្ចី អេ អឹម ខេ។




ទំនាក់ទំនងរបស់អតិថិជន អេ អឹម ខេ ជាមួយមេត្រូវបាន (ការស្ទង់មតិ)




ស្ថានភាពអាពាហ៍ពិពាហ៍របស់ អតិថិជន អេ អឹម ខេ (ការស្ទង់មតិ)




កម្រិតនៃការអប់រំរបស់អតិថិជន អេ អឹម ខេ (ការស្ទង់មតិ)



ចំនួនក្មេងគ្រប់អាយុចូលរៀន (ការស្ទង់មតិ)




ព័ត៌មានកម្ចីរបស់អតិថិជន អេ អឹម ខេ (ការស្ទង់មតិ)




លទ្ធភាពក្នុងការប្រើប្រាស់បង្គន់ របស់អតិថិជន (ការស្ទង់មតិ)

តាមរយៈទិន្នន័យខាងក្រោម គឺបានបង្ហាញពីភាគរយតាមរដូវកាលនៃប្រភពចំណូលចំបងបី និងប្រភពចំណាយ ចំបងទាំងបីនៃគ្រួសារ អតិថិជន អេ អឹម ខេ ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ ដូចដែលបានបង្ហាញក្នុង ផ្ទាំងតារាង (ក) សកម្មភាពរកចំណូល ក្នុងគ្រួសារ របស់អតិថិជនភាគច្រើនចាប់ពីខែវិច្ឆិកា ដល់ខែមេសា ដោយនេះជារដូវប្រាំងដែលជាពេលនៃចរន្តការងារផ្សេងៗកើតមាន ក្នុងការរក ចំណូល ជាពិសេសទៅលើការងារកសិកម្ម និងស៊ីវិលដោយប្រើកម្លាំងពលកម្ម។ សកម្មភាពរកចំណូលភាគច្រើនរួមមាន ការប្រកប អាជីវកម្មផ្ទាល់ខ្លួន ស៊ីវិលដោយប្រើកម្លាំងពលកម្ម ចំណូលពីការងាររោងចក្រ និងសកម្មភាពកសិកម្មនានា។

ផ្ទាំងតារាង (ខ) បញ្ជាក់ថាការចំណាយដែលមានភាគរយខ្ពស់នៃគ្រួសារអតិថិជនមានដូចជា ការចំណាយទៅលើអាហារ និងគេសជួរ ការបង់សងកម្ចី ការចំណាយជាដើមទុនអាជីវកម្ម ចំណាយលើកសិកម្ម ថ្លៃសាលា និងការចូលរួមក្នុងកម្មវិធីនានា។ ចំពោះខែដែលមាន ភាគរយខ្ពស់លើការចំណាយ គឺខែធ្នូ ដល់ខែមិថុនា។




លក្ខណៈប្រភពចំណូលចំបង ៣ របស់គ្រួសារ (ការស្ទង់មតិ)




លក្ខណៈប្រភពចំណាយចំបង ៣ របស់គ្រួសារ (ការស្ទង់មតិ)

ក្រាហ្វិកខាងក្រោមបង្ហាញថា ២៧% នៃអតិថិជនសរុបទាំងអស់គឺជាអតិថិជនថ្មីដែលទើបតែចាប់ផ្តើមធ្វើការខ្ចីប្រាក់ក្នុងកម្ចីដំបូង ជាមួយ អេ អឹម ខេ។ ចំពោះអតិថិជនចាស់ដែលបានខ្ចីប្រាក់ពី អេ អឹម ខេ ចាប់ពីវគ្គទី២ដល់វគ្គទី៥មានចំនួន ៤២% ដែលក្នុងនោះ ៨% ជាអតិថិជនក្នុងវគ្គទី២ ១៥% ជាអតិថិជនក្នុងវគ្គទី៣ ១០% ជាអតិថិជនក្នុងវគ្គទី៤ និង ៩% ជាអតិថិជនក្នុងវគ្គទី៥។ សម្រាប់អតិថិជនដែលនៅជាមួយ អេ អឹម ខេ ចាប់ពី ៥ វគ្គឡើងទៅ គឺមានចំនួន ៣១% នៃអតិថិជន សរុបទាំងអស់។



អាយុកាលកម្ចីអតិថិជន អេ អឹម ខេ

នៅឆ្នាំ២០១៨ នេះ ៨៣% នៃប្រាក់កម្ចីដែលផ្តល់ឱ្យអតិថិជន គឺមានទំហំស្មើ ឬតិចជាង ១.០០០ដុល្លារ ក្នុងម្នាក់។ នេះជាកំណត់ បង្ហាញថា អេ អឹម ខេ នៅតែមានជំហរយ៉ាងរឹងមាំទៅលើបេសកកម្ម និងទស្សនៈវិស័យរបស់ខ្លួន បើទោះបីជាជាក់ស្តែងដំណើរការ ផ្តល់ប្រាក់កម្ចីដែលមានទំហំតូចទាមទារខ្ពស់លើប្រសិទ្ធភាពការងារ និងការចំណាយខ្ពស់។ បន្ថែមពីនេះទៀត អេ អឹម ខេ នៅតែ អាចគ្រប់គ្រងបានក្នុងការកែសម្រួលគោលនយោបាយ និងនីតិវិធីរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងប្រកាសដែលចេញដោយ ធនាគារជាតិនៃកម្ពុជា ស្តីពីការរឹតបន្តឹងទៅលើការប្រាក់ប្រចាំឆ្នាំ។



ទំហំកម្ចីឆ្នាំ ២០១៧ និង ២០១៨

ករណីសិក្សា : អតិថិជន អេ អឹម ខេ

“ខ្ញុំស្រឡាញ់គ្រួសារខ្ញុំ ហើយខ្ញុំមិនចង់ឱ្យ រូបខ្ញុំ ឬក៏ស្វាមីខ្ញុំធ្លាក់ខ្លួនឈឺឡើយ ទោះបី ជាខ្ញុំបានទិញធានារ៉ាប់រងសុខភាពខ្នាតតូច ក៏មូលហេតុចម្បងដែលខ្ញុំទិញសេវានេះពី ព្រោះខ្ញុំត្រូវការសំណាញ់សុវត្ថិភាពការពារ ខ្ញុំ និងស្វាមីរបស់ខ្ញុំ” សម្តីអ្នកស្រី ខន ម៉ន អ្នកទទួលផលពីធានារ៉ាប់រងខ្នាតតូច អេ អឹម ខេ

អ្នកស្រី ខន ម៉ន
អាយុ ៤០ឆ្នាំ



ស្ត្រីកម្ពុជានៅជនបទទទួលបានអត្ថប្រយោជន៍ពីធានារ៉ាប់រង ខ្នាតតូច អេ អឹម ខេ បានធ្វើឱ្យសុខុមាលភាពគ្រួសាររបស់ពួកគេ មានភាពប្រសើរឡើង

ដើម្បីធ្វើឱ្យជីវិតស្ត្រី និងគ្រួសារនៅតាមជនបទនៃប្រទេសកម្ពុជាមានភាពងាយស្រួលក្នុងការទទួលបានឥណទាន និងធ្វើឱ្យមានភាពប្រសើរឡើងលើសុខុមាលភាពគ្រួសារ គឺជាបេសកកម្ម អេ អឹម ខេ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រីកការផ្តល់ជូនសេវាហិរញ្ញវត្ថុសម្រាប់ប្រទេសកម្ពុជាអតិថិជនរបស់ខ្លួន។ ប្រមាណជា ៨០% នៃអតិថិជនកម្ម អេ អឹម ខេ គឺជាស្ត្រីរស់នៅក្នុងតំបន់ជនបទ។ បញ្ហាសុខភាពពិតមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបមានមនុស្សជាច្រើនកំពុងតែប្រឈមមុខជាមួយបញ្ហាសុខភាព និងគ្រោះថ្នាក់នេះដែលធ្វើឱ្យគាត់មានការលំបាកក្នុងការប្រាក់ចំណូលប្រចាំថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ អេ អឹម ខេ បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វូតតេ ក្នុងការផ្តល់ជូនសេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ ដែលជាសំណាញ់សុវត្ថិភាពដល់អតិថិជនកម្ម អេ អឹម ខេ ចំនួនជាង ២៨៥ ពាន់នាក់នៅឆ្នាំ ២០១៨។ ជាមួយនឹងទឹកប្រាក់ត្រឹមតែ ៣០.០០០ រៀលក្នុង១គោលនយោបាយ (ដែលស្មើនឹង ៧,៥ ដុល្លារអាមេរិក) ក្នុង១ឆ្នាំអតិថិជនអាចទទួលបានការគាំពារជីវិត និងសមាជិកគ្រួសារទាំងមូលក្នុងករណីមានបញ្ហាដែលកើតឡើងដោយហេតុអ្វី។ អ្នកស្រី ខន ម៉ិន សព្វថ្ងៃរស់នៅជាមួយកូន២នាក់ និងប្តីដែលតែងតែមានបញ្ហាសុខភាពជាប្រចាំ ហើយបានចំណាយប្រាក់ច្រើនលើថ្លៃព្យាបាលគ្រួសារគាត់។ ក្នុងនាមជាអ្នករកចំណូលចិញ្ចឹមគ្រួសាររៀនសូត្របានតិចតួច និងប្រកបរបរស៊ីល្អៗ ស្ត្រីវ័យ៤០ឆ្នាំរូបនេះបានធ្វើការលក់កម្លាំងពលកម្មក្នុងសិប្បកម្មផលិតឥដ្ឋមួយកន្លែងនៅក្នុងភូមិបុស ខេត្តសៀមរាប។

ដោយភាពឆ្លាតវៃ អ្នកស្រីមិនបានសម្រេចចិត្តខ្ចីប្រាក់ ហើយបានទិញធានារ៉ាប់រងសុខភាពខ្នាតតូចសម្រាប់ខ្លួនឯង និងគ្រួសារពី អេ អឹម ខេ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារគាត់។ គាត់បានយកកម្មវិធីផ្គត់ផ្គង់ការសិក្សាកូន និងចិញ្ចឹមសត្វស្រុកដូចជាសត្វគោ ជ្រូក មាន់ និងទា ដោយមានការគាំទ្រពីស្វាមីក្នុងការជួយមើលថែសត្វទាំងនោះ។ អ្នកស្រីមិន បានប្រើប្រាស់កម្មវិធីចំនួន៣រយក្រោយ គាត់តែងតែទិញគោលនយោបាយធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ពី អេ អឹម ខេ ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ គាត់បានទិញធានារ៉ាប់រងសុខភាពចាប់តាំងពីកម្មវិធីបូងរបស់គាត់សម្រាប់ស្វាមី និងខ្លួនឯងតាមរយៈ អេ អឹម ខេ ដោយមិនមានស្នាក់ស្នើអ្វីឡើយ ក្រោយពីបានយល់ច្បាស់អំពីអត្ថប្រយោជន៍នេះ។ បន្តិចក្រោយមកបន្ទាប់ពីទិញសេវាធានារ៉ាប់រងពី អេ អឹម ខេ នៅឆ្នាំ ២០១៥ ស្វាមីរបស់គាត់បានធ្លាក់ខ្លួនឈឺហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រួចនិគម។ ប្តីរបស់គាត់បានស្នាក់

នៅមន្ទីរពេទ្យរយៈពេល៣ យប់ហើយមន្ត្រីឥណទាន អេ អឹម ខេ បានទៅសួរសុខទុក្ខគាត់ផងដែរ។ គាត់ត្រូវបានមន្ត្រីឥណទានណែនាំឱ្យចុះរៀបចំឯកសាររាល់ការចំណាយថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យដើម្បីទទួលបានសំណងពីធានារ៉ាប់រងខ្នាតតូច។ មួយថ្ងៃក្រោយបន្ទាប់ចេញពីមន្ទីរពេទ្យបង្អែក មន្ត្រីឥណទាន អេ អឹម ខេ បានមកផ្ទះរបស់គាត់ហើយបានផ្តល់សំណងចំនួន ៦ម៉ឺនរៀល (១៥ ដុល្លារអាមេរិក) សម្រាប់ការស្នាក់នៅ ៣ យប់នៅមន្ទីរពេទ្យ។ ប្តីរបស់គាត់បានទទួលសំណងលើកទី ២ សម្រាប់ការព្យាបាលជំងឺគ្រុនពោះរៀននៅមន្ទីរពេទ្យបង្អែកស្រួចនិគម។ គាត់ទទួលបានទឹកប្រាក់សំណងលើធានារ៉ាប់រងមានចំនួន ១០ម៉ឺនរៀល (២៥ ដុល្លារអាមេរិក) សម្រាប់ការស្នាក់នៅ ៥ យប់នៅមន្ទីរពេទ្យ។

ពីរ បី ខែក្រោយមកអ្នកស្រី ខន ម៉ិន ធ្លាក់ខ្លួនឈឺដោយសារពុលផ្លែឈើ ហើយគាត់ទទួលបានប្រាក់សំណងបណ្តោះអាសន្នសម្រាប់ការស្នាក់នៅមន្ទីរពេទ្យពីរយប់ចំនួន ៤ម៉ឺនរៀល (១០ ដុល្លារអាមេរិក)។ មិនយូរប៉ុន្មានក្រោយពីគាត់បានជាសះស្បើយ ប្តីរបស់គាត់បានឈឺជំងឺរលាកក្រពះ និងស្នាក់នៅមន្ទីរពេទ្យរយៈពេល ១០យប់។ លើកនេះគាត់ទទួលបានសំណងពីធានារ៉ាប់រងសុខភាពខ្នាតតូចរហូតដល់ ២០ម៉ឺនរៀល (៥០ ដុល្លារអាមេរិក)។ សំណងលើធានារ៉ាប់រងសុខភាពចុងក្រោយដែលគាត់បានទទួលមានចំនួន ៣៤ម៉ឺនរៀល (៨៥ ដុល្លារអាមេរិក) នៅពេលដែលប្តីរបស់គាត់ឈឺ និងបញ្ជូនត្រលប់មកមន្ទីរពេទ្យម្តងទៀត។ អ្នកស្រី ម៉ិន បានឱ្យដឹងថា "ខ្ញុំស្ទើរតែមិនជឿថាផលិតផលធានារ៉ាប់រងសុខភាពខ្នាតតូចពិតជាជួយដល់ការចំណាយលើការថែទាំសុខភាពគ្រួសាររបស់ខ្ញុំមែន ហើយប្រសិនបើគ្មានសំណងពី អេ អឹម ខេ ខ្ញុំពិតជាលំបាក ហើយបង្ខំចិត្តខ្ចីប្រាក់ពីឈ្មួញ ឬអ្នកចងការប្រាក់ឯកជនដែលមានការប្រាក់ខ្ពស់ដើម្បីបង់ថ្លៃព្យាបាលជំងឺនេះ" "ខ្ញុំពិតជាសប្បាយរីករាយណាស់ដែល អេ អឹម ខេ បានចូលរួមសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារខ្ញុំលើការថែទាំសុខភាព។ ខ្ញុំសង្ឃឹមថា អេ អឹម ខេ នឹងនៅតែបន្តផ្តល់ផលិតផលនេះដល់ប្រជាពលរដ្ឋដែលរស់នៅតាមជនបទជាច្រើនទៀតឱ្យបានគ្រប់គ្នា។" ប្រសាសន៍របស់អ្នកស្រី ខន ម៉ិន គឺជាអ្នកទទួលបានផលម្នាក់ក្នុងចំណោមអ្នកទទួលបានផលជាច្រើនដែលរស់នៅតាមតំបន់ជនបទនៅកម្ពុជា ដែលទទួលបានអត្ថប្រយោជន៍ជាច្រើនពីធានារ៉ាប់រងខ្នាតតូចនេះ។



ករណីសិក្សា : អតិថិជន អេ អឹម ខេ

“អេ អឹម ខេ មិនត្រឹមតែ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ល្អប្លែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះស្ថានផ្តល់ការប្រឹក្សាហិរញ្ញវត្ថុដ៏ល្អសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍ព្រមជាមួយបុគ្គលិកដែលមានសណ្តានចិត្តល្អផងដែរ។ អេ អឹម ខេ បានផ្លាស់ប្តូរជីវិតគ្រួសារខ្ញុំឱ្យល្អប្រសើរជាងមុន។ ខ្ញុំ និងគ្រួសារស្រឡាញ់ អេ អឹម ខេ។”
ប្រសាសន៍លោក គួន ណាប់

លោក គួន ណាប់
អាយុ ៤៨ឆ្នាំ

ខ្ញុំ និងក្រុមគ្រួសារស្រឡាញ់ អេ អឹម ខេ

ដំណើរការគ្រប់គ្រងការងារសង្គម

លោក គួន ណាប់ មានអាយុ៤៨ឆ្នាំ រស់នៅជាមួយប្រពន្ធ និងកូន ៤នាក់ ប្រុសបី និងស្រីមួយ រស់នៅក្នុងភូមិជ្រៃខាងត្បូង ឃុំគៀន សង្កាត់ស្រុកស្រីស្រី ខេត្តសៀមរាប។ លោកណាប់ និងប្រពន្ធ របស់គាត់ជាកសិករ ដែលរកចំណូលចិញ្ចឹមជីវិតពីការប្រកបរបរធ្វើ ស្រែចំការ។

បើក្រឡេកមើលទៅអតីតកាល ស្ថានភាពគ្រួសារលោកណាប់ពិតជា ជួបការលំបាកខ្លាំងក្នុងការរស់នៅប្រកបរបរធ្វើស្រែចិញ្ចឹមជីវិតប្រចាំ ថ្ងៃ ដោយអាស្រ័យផលលើធម្មជាតិ។ ក្រៅពីមុខរបរធ្វើស្រែចំការ ផ្ទាល់ខ្លួន គាត់ត្រូវធ្វើការស៊ីល្អូលដាំដុះ និងប្រមូលផលស្រូវឱ្យអ្នក ភូមិដទៃទៀតដើម្បីបានកម្រៃតិចតួចបន្ថែមគ្រាន់យកមកផ្គត់ផ្គង់ គ្រួសារ។

នៅឆ្នាំ ២០០៦ មន្ត្រីឥណទាន អេ អឹម ខេ បានមកធ្វើការផ្សព្វ ផ្សាយពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្នុងភូមិ របស់គាត់។ លោក ណាប់ បានយល់ដឹងពីអត្ថប្រយោជន៍នៃ ផលិតផលកម្ចី អេ អឹម ខេ ជាមួយអត្រាការប្រាក់សមរម្យ និង បុគ្គលិកមានភាពស្រាវជ្រាវ ហើយគាត់បានចាប់អារម្មណ៍ យ៉ាងខ្លាំងដោយស្ថានភាពកម្ចីមានលក្ខណៈប្រសើរជាងអ្នកចងការ ប្រាក់ឯកជនដែលអ្នកភូមិតែងតែខ្ចី គាត់ក៏ចាប់ផ្តើមដាក់ពាក្យខ្ចីពី មន្ត្រីឥណទាន អេ អឹម ខេ។ ក្រៅពីផ្តល់កម្ចី មន្ត្រីឥណទាន អេ អឹម ខេ បានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនលើផលិតផលកម្ចី ក៏ដូចជា ការអប់រំផ្នែកហិរញ្ញវត្ថុផ្សេងៗទាក់ទងទៅនឹងវិធីប្រើប្រាស់ និងគ្រប់ គ្រងប្រាក់ឱ្យបានត្រឹមត្រូវតាមគោលបំណងជាក់ស្តែង និងការសន្សំ ប្រាក់សម្រាប់ការសិក្សារបស់កូន និងអនាគតគ្រួសារ។

លោក ណាប់ បានសម្រេចចិត្តខ្ចីប្រាក់ជាក្រុមពី អេ អឹម ខេ ចាប់ពី ២០ម៉ឺនរៀលរហូតដល់ ៣លានរៀល ដោយសងដើមចុងវគ្គចំនួន ១២វគ្គ មកហើយ។ គាត់បានប្រើប្រាក់កម្ចីជាទុនសម្រាប់ទិញគ្រាប់ ពូជ និងដីដើម្បីបង្កើនទិន្នផលកសិកម្មរបស់គាត់។ គាត់តែងតែសង ប្រាក់កម្ចីដោយមិនដែលយឺតយ៉ាវណាឡើយស្រាប់កម្ចីទាំង១២ វគ្គ។ លោក ណាប់ គឺជាអតិថិជនឆ្លើម និងមានភាពស្មោះត្រង់ក្នុង ចំណោមអតិថិជនជាច្រើនរបស់ អេ អឹម ខេ ហើយគាត់បានយល់ ច្បាស់អំពីកាតព្វកិច្ចរបស់គាត់ក្នុងនាមជាអ្នកខ្ចីប្រាក់។

កំពុងតែអង្គុយទាំងស្នាមញញឹម លោក ណាប់ បានមានប្រសាសន៍ ថា "ប្រាក់កម្ចីរបស់ អេ អឹម ខេ ពិតជាបានរួមចំណែកជួយដល់ ជីវភាពគ្រួសារ និងការសិក្សារបស់ខ្ញុំពិតមែន។ ខ្ញុំអាចសន្សំប្រាក់ បានខ្លះពីប្រាក់ចំណូលដែលទទួលបាន ដើម្បីយកមកជូនជូន ហើយមានលទ្ធភាពទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះផងដែរ។ រឿងដ៏ធំ

បំផុតគឺកូនៗរបស់ខ្ញុំបានទទួលការសិក្សាខ្ពស់ ខណៈដែលកូនប្រុស ច្បងរបស់ខ្ញុំទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយកូនប្រុសពីរ នាក់បន្ទាប់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ និងកូនស្រីពៅរបស់ខ្ញុំ កំពុងបន្តការសិក្សានៅវិទ្យាល័យ"។

ជាមេគ្រួសារដែលចេះគិតគូរគ្រប់គ្រងជ្រោយ លោក ណាប់ ក៏បាន ទិញធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ដើម្បីការពារខ្លួន និងប្រពន្ធរបស់គាត់ពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយ មិនបានដឹងមុន។ ចាប់តាំងពីគាត់បានទិញផលិតផលធានារ៉ាប់រង ខ្នាតតូចក្នុងឆ្នាំ ២០១៥ គ្រួសាររបស់គាត់មិនដែលទទួលសំណង ម្តងណាឡើយពីធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់នេះ ហើយក៏ គ្មាននរណាម្នាក់ចង់បានសំណងផ្សេងៗពីធានារ៉ាប់រងនេះដែរ។ គួរម្នីក៏ផងដែរថា អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានា រ៉ាប់រងហូតតេ បានផ្តល់ជូនសេវាធានារ៉ាប់រងសុខភាពខ្នាតតូចក្នុង តម្លៃ ៣ម៉ឺនរៀល (៧,៥០ ដុល្លារអាមេរិក) ក្នុងមួយគោលនយោបាយ ប៉ុន្តែសំណងដែលអតិថិជនអាចទទួលបានរួមមានប្រាក់ឧបត្ថម្ភ ២ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ការស្នាក់នៅមន្ទីរពេទ្យ ចំណាយលើ ការវះកាត់ ៦០ម៉ឺនរៀល (១៥០ដុល្លារ) និង ៦,៦លានរៀល (១,៦៥០ ដុល្លារអាមេរិក) សំណងសម្រាប់គ្រោះថ្នាក់ដល់ជីវិត ដោយចៃដន្យ និងមានសំណងផ្សេងៗទៀត។

នៅឆ្នាំ ២០១៧ កូនប្រុសទី ៣ របស់លោក ណាប់ ដែលទើបតែ ជាប់បាក់ឧបបានដាក់ពាក្យសុំការងារនៅ អេ អឹម ខេ ធ្វើជាមន្ត្រី ឥណទាននៅស្រុកស្រីស្រី កូនប្រុសរបស់គាត់បានប្រលងជាប់ ជាស្ថាពរ និងទទួលបានការងារពី អេ អឹម ខេ។ កូនប្រុសទីបីរបស់ គាត់នោះមានឈ្មោះថា បេង តុលា គាត់គឺជាបុគ្គលិកដែលមានការ ទទួលខុសត្រូវ និងខិតខំប្រឹងប្រែងបំពេញការងារយ៉ាងម៉ត់ចត់ ហើយ គាត់ជាបុគ្គលដែលតែងតែចូលចិត្តរៀនអ្វីថ្មីដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍របស់គាត់។ ថ្មីៗនេះ តុលាបានចុះឈ្មោះចូលរៀន ថ្នាក់បរិញ្ញាបត្រនៅចុងសប្តាហ៍ នៅសាកលវិទ្យាល័យមួយក្នុងខេត្ត សៀមរាប។

លោក ណាប់ មានមោទនភាពចំពោះកូនប្រុសរបស់គាត់ដែលបាន បម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ហើយគាត់ពិតជា មានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញកូនប្រុសមាន ការងារល្អជាមួយប្រាក់ខែល្អ និងទទួលបានអត្ថប្រយោជន៍ រួម ជាមួយបរិយាកាសការងារល្អ។ លោក គួន ណាប់ បានមាន ប្រសាសន៍ថា "ខ្ញុំសង្ឃឹមថាកូនស្រីពៅរបស់ខ្ញុំនឹងអាចធ្វើការនៅ អេ អឹម ខេ នាពេលអនាគតផងដែរ"។

ដំណើរការគ្រប់គ្រងការងារសង្គម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្តេជ្ញាចិត្តធ្វើឱ្យមានតុល្យភាពរវាងការងារហិរញ្ញវត្ថុ និងសង្គមជាមួយនឹងបេសកកម្មរបស់ខ្លួនផ្តោតលើ គុណតម្លៃសង្គម ជាមួយនឹងការទទួលស្គាល់។ ការគ្រប់គ្រងការងារសង្គមគឺជាដំណើរការមួយនៃការផ្លាស់ប្តូរបេសកកម្មរបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទៅជាការអនុវត្តជាក់ស្តែង។ នេះមានន័យថា អេ អឹម ខេ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើតគោលដៅសង្គម បង្កើតយន្តការត្រួតពិនិត្យទៅលើគោលដៅទាំងនោះ និងការប្រើប្រាស់ព័ត៌មានដែលទទួលបានដើម្បីពង្រឹងការអនុវត្តគ្រឹះស្ថានឱ្យបានល្អ។ គោលបំណងការងារសង្គម អេ អឹម ខេ ត្រូវបានបង្កើតឡើងតាមរយៈការបញ្ចូលបេសកកម្ម និងគោលការណ៍ណែនាំរបស់ អេ អឹម ខេ ដែល មានចំណុចខ្លាំងចំនួន ៥ ដូចជា វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាព និងគោលការណ៍ការពារអតិថិជន ការទទួលខុសត្រូវចំពោះបុគ្គលិក និងការផ្លាស់ប្តូរបេសកកម្មដោយប្រសិទ្ធភាព។

ក្របខ័ណ្ឌគ្រប់គ្រងការងារសង្គម

ដើម្បីសម្រេចបាននូវតុល្យភាពរវាងការងារហិរញ្ញវត្ថុ និងការងារសង្គម អេ អឹម ខេ បានបង្កើតទិសដៅសង្គម ក៏ដូចជាបង្កើតយន្តការជាក់លាក់ និងវិធីដើម្បីតាមដាន និងវាយតម្លៃលទ្ធផលសង្គមរបស់ អេ អឹម ខេ ដោយគណៈកម្មាធិការការងារសង្គម តាមរយៈឧបករណ៍គ្រប់គ្រងការងារ សង្គម ដែលហៅថាក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គម។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គមត្រូវបានបែងចែកជាពីរផ្នែកគឺ មួយសម្រាប់ថ្នាក់គ្រប់គ្រង និងមួយទៀតសម្រាប់កម្រិតក្រុមប្រឹក្សាភិបាល ហើយវាត្រូវបានបំពេញដោយ គណៈកម្មាធិការការងារសង្គមដើម្បីធ្វើទៅក្រុមប្រឹក្សានាយកដែលភ្ជាប់ជាមួយរបាយការណ៍សង្ខេបនៃកិច្ចប្រជុំ របស់គណៈកម្មាធិការនេះផងដែរ ។

- ១. កម្រិតគណៈគ្រប់គ្រង៖** នាយកដ្ឋានស្រាវជ្រាវរបស់ អេ អឹម ខេ គឺជាអ្នកដឹកនាំ និង គ្រប់គ្រងការអនុវត្តការងារសង្គមក្នុងស្ថាប័នទាំងមូល។ នាយកដ្ឋាននេះបានធ្វើការសិក្សាស្រាវជ្រាវជាប្រចាំទាំងផ្នែកសង្គម និងផ្នែកទីផ្សារ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗរបស់អតិថិជន។ លើសពីនេះទៅទៀតក្រុមស្រាវជ្រាវបានធ្វើការសហការជាមួយនាយកដ្ឋានផ្សេងៗនៅក្នុង អេ អឹម ខេ ដើម្បីធ្វើឱ្យប្រាកដថា ការអនុវត្ត ការគ្រប់គ្រងការងារសង្គម ត្រូវបានធ្វើឡើងដោយជោគជ័យ និងមានប្រសិទ្ធភាព។
- ២. ក្រុមប្រឹក្សាភិបាល៖** លទ្ធផលនៃការសិក្សាស្រាវជ្រាវត្រូវបានរាយការណ៍ដល់គណៈគ្រប់គ្រង និងគណៈកម្មាធិការអនុវត្តការងារសង្គម។ គណៈកម្មាធិការនេះជាអ្នកផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល និងពិភាក្សារកឃើញថ្មីៗសម្រាប់គោលការណ៍ក្នុងការបង្កើតយន្ត ការស្រាវជ្រាវ។ ការផ្តល់អនុសាសន៍ និងការពិភាក្សានេះមានគោលបំណងបង្ហាញ និងវែកញែកឱ្យបានគ្រប់ជ្រុងជ្រោយពីស្នាដៃ និង សមិទ្ធផលទាំងឡាយដែលស្ថាប័នសម្រេចបានដើម្បីបង្ហាញទៅដល់ក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងរក្សាឱ្យបាននូវតុល្យភាពនៃ ការអនុវត្តទៅក្នុងគ្រឹះស្ថាន និងដើម្បីឱ្យការសម្រេចចិត្តក្នុងការគ្រប់គ្រងមានភាពស៊ីសង្វាក់គ្នាទៅនឹងគោលបំណងទាំងពីររបស់ស្ថានប័នគឺ ទាំងផ្នែកសង្គម និងផ្នែកហិរញ្ញវត្ថុ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គម ឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធនៃរបាយការណ៍ពីគណៈកម្មាធិការសវនកម្ម ដោយការអនុវត្តប្រព័ន្ធវាយតម្លៃ តាមពណ៌ភ្លើងចរាចរ "ក្រហម លឿង និងបៃតង" ពណ៌ក្រហមមានន័យថាមានបញ្ហា ហើយបៃតងមានន័យថាអ្វីៗគ្រប់យ៉ាងមានភាពប្រសើរជាង ខណៈដែលពណ៌លឿងមានន័យថាចេញធ្វើសកម្មភាពជាបន្ទាន់។ ដំបូងគណៈកម្មាធិការការងារសង្គមធ្វើការវាយតម្លៃថាតើព័ត៌មានចាំបាច់ទាំង អស់ដែលត្រូវបានផ្តល់ដោយនាយកដ្ឋានស្រាវជ្រាវ ឬអត់? តើវាត្រឹមត្រូវទេ? តើលទ្ធផលទាំងនោះស្របតាមបេសកកម្មរបស់ អេ អឹម ខេ ដែរឬទេ? បន្ទាប់មកការពិពណ៌នាអំពីបញ្ហាណាមួយដែលត្រូវបានគូសបញ្ជាក់ដោយពណ៌លឿង ឬក្រហមត្រូវបានរៀបចំដោយគណៈកម្មាធិការ ការងារសង្គមនៅក្នុងជួរដេក "បញ្ហាសម្រាប់រាយការណ៍"។ ក្រុមប្រឹក្សាភិបាលអាចប្រើប្រាស់ក្របខ័ណ្ឌនេះសម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ អេ អឹម ខេ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គមត្រូវបានរាយការណ៍ទៅក្រុមប្រឹក្សាភិបាលដោយប្រធានគណៈកម្មាធិការពិសេសរបស់ខ្លួន និងធ្វើការ កត់ត្រាក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការនេះត្រូវបានយកមកអនុវត្តផងដែរ។

អេ អឹម ខេ - របាយការណ៍ ក្របខ័ណ្ឌការងារគណៈកម្មាធិការការងារសង្គម

រយៈពេលនៃការវាយតម្លៃ:
០១ មករា ២០១៨ ដល់ ៣០ កញ្ញា ២០១៨

ការត្រួតពិនិត្យជាប្រចាំ

ព័ត៌មានដែលបានបង្ហាញ ជូនៈកញ្ញា ឆ្នាំ ២០១៨	វិសាលភាព នៃប្រតិបត្តិការ	ភាពសមស្រប នៃផលិតផល	តម្លាភាព និងកិច្ចការពារអតិថិជន	ការទទួលខុសត្រូវ ចំពោះបុគ្គលិក	ការផ្លាស់ប្តូរ
ប្រភពនៃព័ត៌មាន	<ul style="list-style-type: none"> - របាយការណ៍ស្តីពីការជ្រៀតចូលទៅក្នុងភាពក្រីក្រនៃអតិថិជនកម្ពុជា - របាយការណ៍ស្តីពីកម្រងព័ត៌មានអតិថិជន 	<ul style="list-style-type: none"> - ការពេញចិត្តពីសេវាប្រាក់កម្ចី - ការពេញចិត្តពីសេវាធានារ៉ាប់រងខ្នាតតូចកម្ពុជា - ការចាកចេញរបស់អតិថិជន - ការបដិសេធកម្ចីចំពោះអតិថិជន - ការវាស់វែងលើគុណភាពសេវាកម្ម - ការពេញចិត្តពីសេវាប្រាក់សន្សំ 	<ul style="list-style-type: none"> - ការប្រើប្រាស់ពហុកម្ចី - ការប្រើប្រាស់កម្ចី - ការយល់ដឹងពីអ្នកខ្ចី - ការយល់ដឹងពីធានារ៉ាប់រងសុខភាពខ្នាតតូច - គោលការណ៍ការពារអតិថិជន - បណ្តឹងសារទុក្ខរបស់អតិថិជន 	<ul style="list-style-type: none"> - របាយការណ៍ស្តីពីការលាយបំបែកបុគ្គលិក - របាយការណ៍ស្តីពីភាពពេញចិត្តរបស់បុគ្គលិក - របាយការណ៍ស្តីពីអេ អឹម ខេ ជាផ្ទះទីពីរបស់បុគ្គលិក 	<ul style="list-style-type: none"> - ការវិភាគលើការសិក្សាទិន្នន័យ
សន្ទស្សន៍	<ul style="list-style-type: none"> - អត្តសញ្ញាណកម្មភាពក្រីក្រ - សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ 	<ul style="list-style-type: none"> - ប្រភេទនៃសេវាកម្ម - គុណភាពនៃសេវាកម្ម - ភាពងាយស្រួលនៃការទទួលបាននៃសេវាកម្ម - មូលហេតុដែលនាំអោយមានពហុកម្ចី - ភាពពេញចិត្តមកលើសេវាកម្ម - អត្រានៃការចាកចេញ - អត្រានៃការកាត់ចោល/បដិសេធន៍កម្ចី - ហេតុផលនានាដែលនាំឱ្យអតិថិជនកម្ចីចាកចេញ 	<ul style="list-style-type: none"> - ផលធៀបនៃពហុកម្ចី - ការប្រើប្រាស់កម្ចីរបស់អតិថិជន - កម្រិតនៃការយល់ដឹងរបស់អតិថិជនលើផលិតផល និងសេវាកម្ម - ចំនួននៃការតាមដានបណ្តឹងសារទុក្ខ - ភាគរយនៃការផ្លាស់ប្តូរកម្ចីរបស់អតិថិជនអេ អឹម ខេ ក៏ដូចជាវិស័យទាំងមូល 	<ul style="list-style-type: none"> - ចំនួនបុគ្គលិកដែលលាយបំបែកនិងមូលហេតុនៃការលាយបំបែកបុគ្គលិក - ព្រមទាំងការពន្យល់នានា - ការឱ្យពិន្ទុទៅលើភាពពេញចិត្តតាមភេទ មុខតំណែង និងសាខា - មូលហេតុដែលបុគ្គលិកចាកចេញពី អេ អឹម ខេ 	<ul style="list-style-type: none"> - ពិន្ទុលើជីវិត និងសុខុមាលភាព - ផ្លាស់ប្តូរលើអាហារហូបចុក (ភាពក្រីក្រកង្វះអាហារ) - ផ្លាស់ប្តូរលើសន្ទស្សន៍សង្គម - ទំនោរពិន្ទុដែលត្រូវគ្នា និងភាពខុសគ្នានៃវិធីសាស្ត្រផ្សេងគ្នា

ឆ្នាំនៃការវាយតម្លៃ: ២០១៨ ការវាយតម្លៃការងារសង្គម - របាយការណ៍សង្ខេប	វិសាលភាពនៃ ប្រតិបត្តិការ	ភាពសមស្របនៃ ផលិតផល	តម្លាភាព និង កិច្ចការពារ អតិថិជន	ការទទួលខុសត្រូវ ចំពោះបុគ្គលិក	ការផ្លាស់ប្តូរ
តើលោកអ្នកពេញចិត្តជាមួយនឹងភាព ក្រីក្រនៃវិធីសាស្ត្រ និងដំណើរការ ដែលបានអនុវត្តដែរឬទេ?					
តើលទ្ធផលដែលបានបង្ហាញជូននេះ សមស្របជាមួយនឹងបេសកកម្មដែរឬអត់?					
យោងទៅលើលទ្ធផលនេះ តើលោកអ្នក មានបានមើលឃើញទុកជាមុននូវបញ្ហាដែល អាចកើតមានឡើងនៅថ្ងៃអនាគតដែរឬទេ?					
តើទិន្នន័យ ឬ ព័ត៌មាននេះមាន ភាពខ្លះចន្លោះ ចំពោះ:	ថ្នាក់គណៈ គ្រប់គ្រង?				
	ថ្នាក់ក្រុម ប្រឹក្សាភិបាល?				
បញ្ហាលើរបាយការណ៍					
ផ្សេងៗ:					

របាយការណ៍ក្របខ័ណ្ឌការងារគណៈកម្មាធិការការងារសង្គមនេះ គឺជាចំណែកសរុបទាំងអស់នៃកំណត់ហេតុពិធីប្រជុំគណៈកម្មាធិការការងារសង្គម

ការអភិវឌ្ឍសំខាន់ៗ ក្នុងការអនុវត្តការងារសង្គម

ដើម្បីធ្វើការថ្លែងថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើរស្របទៅនឹងបេសកកម្មការងារសង្គមរបស់ខ្លួន អេ អឹម ខេ បានធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវមួយចំនួនក្នុងអំឡុងពេលពេញមួយឆ្នាំ ហើយលទ្ធផលពីការសិក្សាទាំងនេះត្រូវបានសង្ខេប និងចងក្រងដាក់ចូលក្នុងរបាយការណ៍ការងារសង្គម ដែលត្រូវបានពិភាក្សាដោយគណៈកម្មាធិការការងារសង្គម សម្រាប់យកលទ្ធផលនេះដើម្បីបង្ហាញជូនក្រុមប្រឹក្សាភិបាល។ របាយការណ៍ទាំងនេះត្រូវបានវិភាគដោយឈរលើមូលដ្ឋាន ចំណុចរួមសំខាន់ៗទាំងបួនរួមមាន វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល គុណភាព និងកិច្ចការពារអតិថិជន និងការទទួលខុសត្រូវចំពោះបុគ្គលិក។ លទ្ធផលនៃចំណុចគោលនិមួយៗ ត្រូវបានវាយតម្លៃដោយប្រើប្រាស់ពណ៌នៃក្លែងចក្រដែលមាន ក្រហម លឿង និងបៃតង ដែលពណ៌ក្រហមតម្រូវឱ្យធ្វើសកម្មភាពកែប្រែជាបន្ទាន់ ពណ៌លឿងតម្រូវឱ្យមានការចាត់វិធានការបន្ថែមដោយប្រុងប្រយ័ត្ន និងពណ៌បៃតងមិនតម្រូវឱ្យមានការធ្វើសកម្មភាពបន្ទាន់បន្ថែមនោះទេ។

វិសាលភាពប្រតិបត្តិការ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្រើប្រាស់វិធីសាស្ត្រចំបង ២ ក្នុងការវាស់វែងពីកម្រិតភាពក្រីក្ររបស់អតិថិជន។ ការវិភាគនេះធ្វើឡើងដោយនាយកដ្ឋានស្រាវជ្រាវដើម្បីជួយដល់ អេ អឹម ខេ ឱ្យទទួលបាននូវព័ត៌មានលម្អិតស្តីពីបុគ្គលិក លក្ខខណ្ឌរបស់អតិថិជនម្នាក់ៗដែលអាចជាតឹកតាងបង្ហាញថា អេ អឹម ខេ បានធ្វើការងារចំណាយដោយយល់ច្បាស់នឹងប្រជាជនក្រីក្រដូចដែលមានចែងនៅក្នុងបេសកកម្មរបស់ខ្លួន។ វិធីសាស្ត្រទាំង ២ នោះរួមមាន៖

១. អត្តសញ្ញាណកម្មគ្រួសារក្រីក្រ^១ (កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ) ជាកម្មវិធីមួយដែលបង្កើតដោយក្រសួងផែនការ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចប្រើប្រាស់ព័ត៌មានលើគ្រួសារដែលមានកម្រិតក្រីក្រ នៅស្ទើរគ្រប់តំបន់ទូទាំងប្រទេស។
២. សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI^២) ជាវិធីសាស្ត្រមួយដែលត្រូវបានប្រើប្រាស់សម្រាប់ចាប់យកនូវប្រូបាបនៃភាពក្រីក្ររបស់អតិថិជន និងជួយក្នុងការវាស់វែងលើកិច្ចពលរបស់ផលិតផល និងសេវាកម្ម អេ អឹម ខេ ទៅលើកម្រិតភាពក្រីក្ររបស់អតិថិជនក្នុងរយៈពេលកន្លងមក។

ការវិភាគលើទិន្នន័យភាពក្រីក្រ នៃគម្រោងលំហូរសាច់ប្រាក់ឆ្នាំ ២០១៨ ដើម្បីវាស់វែងភាពក្រីក្រដែលធ្វើឱ្យការប្រើប្រាស់លេខប័ណ្ណសម្គាល់ក្រីក្របានបង្ហាញឱ្យឃើញថា ផលិតផលឥណទានដែលបានផ្តល់ជូនដល់អតិថិជនក្រីក្រក្នុងចំណោមអតិថិជនឥណទានថ្មីមាន ២២%។ ទិន្នន័យនេះត្រូវបានប្រើដើម្បីវាយតម្លៃពីភាពក្រីក្រដែលបានប្រើប្រាស់ ភីភីអាយ ដែលជាធនធានរបស់រដ្ឋាភិបាលគឺមាន ១៥០% និង ភីភីអាយ និយមន័យរបស់ធនាគារពិភពលោកមាន ១៥០% ដែលអតិថិជនក្រីក្រមាន ៤៤% និង ៤៤% ស្រដៀងគ្នា។ ទោះបីជាភាគរយនៃឧបករណ៍ទាំងពីរនេះខុសគ្នា (ID-POOR និង PPI) តួលេខនៅតែខ្ពស់ហើយបានបង្ហាញថាគ្រឹះស្ថាន អេ អឹម ខេ នៅតែប្រកាន់ខ្ជាប់នូវបេសកកម្មសង្គមរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋក្រីក្របើទោះបីជាមានឥទ្ធិពលពីការផ្លាស់ប្តូរបទបញ្ញត្តិលើវិស័យហិរញ្ញវត្ថុទាំងមូលក៏ដោយ។


១ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយក្រសួងផែនការ ដែលនេះជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទូទាំងប្រទេស។ កម្មវិធីនេះផ្តល់ជូនជាប្រចាំទៅកាន់ភ្នាក់ងារក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលជាច្រើននៃការវិវត្តន៍ព័ត៌មានលើគ្រួសារក្រីក្រ ដើម្បីជួយពួកគាត់ផ្តល់សេវាកម្មចំពោះគ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះបំផុត។ គោលបំណងសំខាន់នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺកាត់បន្ថយភាពស្ទុះនៃការប្រឹងប្រែង និងធនធានដោយស្ថាប័នផ្សេងៗ និង អង្គការនានាក្នុងការកំណត់ក្រុមគោលដៅ សម្រាប់ការធ្វើអន្តរាគមន៍លើការកាត់បន្ថយភាពក្រីក្រ និងធានាឱ្យបានថាជំនួយនេះនឹងផ្តល់ជូនដល់គ្រួសារដែលត្រូវការបំផុត។ <http://www.idpoor.gov.kh>

២ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI^២) គឺជាវិធីសាស្ត្រក្នុងការវាស់វែងភាពក្រីក្រសម្រាប់អង្គការ និងអាជីវកម្ម ជាមួយនិងបេសកកម្មបម្រើដល់ជនក្រីក្រ។ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ គឺជាស្ថិតិ តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយផ្តល់ចម្លើយទៅនឹងសំណួរទាំង១០ អំពីឥរិយាបថនៅក្នុងគ្រួសារ ហើយទ្រព្យសម្បត្តិរបស់ម្ចាស់កម្មសិទ្ធិត្រូវបានដាក់ពិន្ទុដើម្បីគណនាលទ្ធផលដែលអាចនឹងក្រីក្រ ដែលគ្រួសារនោះរស់នៅក្រោមប្រល័យនៃបន្ទុកនៃបន្ទាត់ភាពក្រីក្រ។ <https://www.povertyindex.org/about-us>



- ការស្ទង់មតិ ភាគរយនៃអតិថិជនថ្មីខ្ចីជាមួយក្រុមដែលកំណត់ជាអ្នកក្រ (ប័ណ្ណក្រីក្រ១ និងប័ណ្ណក្រីក្រ២)
- ទិន្នន័យត្រឹមត្រូវ ភាគរយនៃអតិថិជនថ្មីជាមួយក្រុមដែលកំណត់ជាអ្នកក្រ (ប័ណ្ណក្រីក្រ១ និងប័ណ្ណក្រីក្រ២)
- ការស្ទង់មតិ ភាគរយនៃ ភីភីអាយ អតិថិជនថ្មីជាមួយក្រុម
- ភាគរយនៃប្រជាជនក្រីក្រដោយយោងលើការព្យាករណ៍ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្នាក់ជាតិ
- ភាគរយនៃប្រជាជនក្រីក្រដោយយោងលើរបាយការណ៍វិទ្យាស្ថានស្ថិតិជាតិ (២០១៤-២០១៨)
- ភាគរយនៃប្រជាជនក្រីក្រដោយយោងលើរបាយការណ៍វិទ្យាស្ថានស្ថិតិជាតិ (២០១២-២០១៥)

បម្រែបម្រួលនៃការគ្របដណ្តប់អតិថិជនក្រុមថ្មីក្រីក្រ



បម្រែបម្រួលនៃការគ្របដណ្តប់អតិថិជនក្រុម និងឯកត្តជន (សន្ទស្សន៍ប្រូបាបនៃភាពក្រីក្ររបស់រដ្ឋាភិបាល ១៥០%)

ភាពសមស្របនៃផលិតផល

នៅក្នុងបរិយាកាសដែលមានលក្ខណៈប្រកួតប្រជែងនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីផ្តល់ផលិតផល និងសេវាកម្ម ដែលបំពេញទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន ហេតុដូច្នេះហើយ អេ អឹម ខេ បានប្រើប្រាស់ឧបករណ៍ផ្សេងៗដើម្បីវាស់ស្ទង់ភាពសមស្របរបស់ពួកគេ។ នាយកដ្ឋានស្រាវជ្រាវមានទំនួលខុសត្រូវក្នុងការសិក្សារៀងរាល់ឆ្នាំលើការពេញចិត្ត និងមិនពេញចិត្តរបស់អតិថិជន និងការសិក្សាពីមូលហេតុដែលនាំឱ្យអតិថិជនចាកចេញពី អេ អឹម ខេ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅចំពោះការយល់ឃើញរបស់ពួកគេមកលើការផ្តល់សេវាកម្មរបស់ អេ អឹម ខេ បន្ថែមពីលើប្រព័ន្ធប្រមូលព័ត៌មានដែលមានស្រាប់ដែលគ្រប់គ្រងដោយនាយកដ្ឋានមណ្ឌលព័ត៌មាន ដែលរួមមានការសិក្សាលើការពេញចិត្តអតិថិជនសន្សំ ការពេញចិត្តអតិថិជនប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច។ ការសិក្សានានាខាងលើនេះពិតជាបានជួយថ្នាក់គ្រប់គ្រងឱ្យបានយល់ដឹងកាន់តែច្បាស់ពីអាកប្បកិរិយា និងការប្រព្រឹត្តនានារបស់ពួកគេដើម្បីធ្វើការសម្រេចចិត្តក្នុងការកែប្រែយុទ្ធសាស្ត្រឱ្យបានសមស្រប និងត្រឹមត្រូវដើម្បីភាពរីកចម្រើននៃប្រតិបត្តិការអាជីវកម្មរបស់ អេ អឹម ខេ ទាំងមូលដោយយល់ឃើញមូលដ្ឋាននៃសេចក្តីសន្និដ្ឋាន និងអនុសាសន៍ដែលសំយោគបានពីការសិក្សាទាំងនោះ។ លើសពីនេះទៅទៀត ថ្នាក់គ្រប់គ្រងអាចចាត់វិធានការនានា ដើម្បីកាត់បន្ថយហានិភ័យ និងជំរុញឱ្យមានភាពប្រសើរឡើងលើប្រតិបត្តិការរបស់គ្រឹះស្ថាន។

សម្រាប់ការសិក្សាក្នុងឆ្នាំ២០១៨ បានជួយឱ្យថ្នាក់គ្រប់គ្រង អេ អឹម ខេ កំណត់ឡើងវិញនូវនីតិវិធីផលិតផលបច្ចុប្បន្ន ដើម្បីធានាឱ្យបានថាអតិថិជនពេញចិត្តជាមួយនឹងការផ្តល់ជូននូវផលិតផលទៅតាមតម្រូវការរបស់ពួកគេ។ ថ្វីបើការកំណត់ពិធានការប្រាក់ឥណទាន អាចជាកត្តារាំងស្ទះចំពោះស្ថាប័នផ្តល់ប្រាក់កម្ចីមួយចំនួនក្នុងការផ្តល់ឥណទានខ្នាតតូចទៅឱ្យប្រជាពលរដ្ឋក្រីក្រនៅតំបន់ជនបទ អេ អឹម ខេ នៅតែបន្តទស្សនៈវិស័យ និងបេសកកម្មរបស់ខ្លួន ដើម្បីផ្តល់ជូនផលិតផលសមស្រប និងបិតបង់ទៅគ្រប់ស្រទាប់វណ្ណៈ ដោយផ្អែកលើតម្រូវការផ្សេងៗរបស់ពួកគេជាពិសេសគឺប្រជាពលរដ្ឋក្រីក្រនៅតំបន់ជនបទ។

តម្លាភាព និងកិច្ចការពារអតិថិជន

នាចុងឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលប័ណ្ណសរសើរស្តីពីកិច្ចការពារអតិថិជន ពីស្ថាពរខេមផេញ (SMART CAMPAIGN) ដែលប័ណ្ណសរសើរនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ក្នុងឆ្នាំ ២០១៨ អេ អឹម ខេ ក៏ទទួលបានការទទួលស្គាល់ពីការអនុវត្តលើគោលការណ៍ការពារអតិថិជនយ៉ាងពេញលេញពីសវនករឯករាជ្យផងដែរ។ អេ អឹមខេ អនុវត្តគោលការណ៍នេះក្នុងគោលបំណងការពារអតិថិជនដូចជាបម្រើពួកគាត់ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។ នាយកដ្ឋានស្រាវជ្រាវបានធ្វើការតាមដាន និងសិក្សាស្រាវជ្រាវលើគម្រោងផ្សេងៗ ដើម្បីធានាឱ្យបានថាអតិថិជន អេ អឹម ខេ គ្រប់រូបទទួលបានការបម្រើសេវាកម្មដូចគ្នា និងស្មើភាពគ្នា។

អេ អឹម ខេ បានធ្វើការសិក្សាលើអតិថិជនដែលមានកម្ចីច្រើន ដោយផ្អែកលើវិធីសាស្ត្រនៃការប្រមូលព័ត៌មានបរិមាណ និងគុណភាព ដើម្បីស្វែងយល់ពីអាកប្បកិរិយារបស់អតិថិជនក្នុងការប្រើប្រាស់កម្ចីរបស់ពួកគេដែលអនុញ្ញាតឱ្យថ្នាក់គ្រប់គ្រងអាចដាក់ចេញយុទ្ធសាស្ត្រក្នុងការបញ្ជៀសអតិថិជនពីការធ្លាក់ចូលក្នុងស្ថានភាពកម្ចីវិណ្ណក។ ជាក់ស្តែងរបាយការណ៍របស់ការិយាល័យឥណទាននៃកម្ពុជានៅក្នុងឆ្នាំ ២០១៨ បង្ហាញឱ្យឃើញថា អតិថិជនប្រមាណជា ៣៤% មានកម្ចីច្រើននៅស្ថាប័នផ្សេងគ្នា ដែលតួលេខនេះបានធ្លាក់ចុះ២% បើប្រៀបធៀបទៅនឹងកម្ចីច្រើនស្ថាប័នកាលពីឆ្នាំ២០១៧។ ការធ្លាក់ចុះនេះមានការកើនឡើងបន្តិចបន្តួចដោយរៀបទៅនឹងតួលេខអតិថិជនដែលមានកម្ចីច្រើនស្ថាប័នត្រឹម ៤% ក្នុងឆ្នាំ ២០១៧ និង៥% ក្នុងឆ្នាំ ២០១៨។

ក្រៅពីនេះ ការស្ទង់មតិលើអតិថិជនដែលត្រូវបានបដិសេធកម្ចី ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរថា អេ អឹម ខេ ពិតជាបានប្តេជ្ញា និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការវិភាគលើលទ្ធភាពបង់សងកម្ចីរបស់អតិថិជន ដើម្បីធ្វើឱ្យប្រាកដថាពួកគេនឹងមិនធ្លាក់ចូលក្នុងអន្ទាក់បំណុល ដោយសារបំណុលវិណ្ណកឡើយក្នុងការប្រើប្រាស់កម្ចីជាមួយ អេ អឹម ខេ។ នាឆ្នាំ ២០១៨ នេះ មានអតិថិជនប្រមាណជា ១៨% ដែលបានដាក់ពាក្យស្នើសុំកម្ចីហើយត្រូវបានបដិសេធដែលបង្ហាញពីយន្តការតឹងរឹង និងប្រុងប្រយ័ត្នរបស់ អេ អឹម ខេ ក្នុងការទទួលយកអតិថិជន។ លើសពីនេះទៅទៀត ការសិក្សាពីការយល់ដឹងរបស់អតិថិជនសន្សំ អតិថិជនកម្ចី និងអតិថិជនដែលប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច ត្រូវបានប្រើប្រាស់ដើម្បីធ្វើផ្លូវឱ្យមិត្តយល់ដឹងរបស់ពួកគេលើសេវាដែលពួកគេកំពុងប្រើប្រាស់ ហើយលទ្ធផលនេះក៏អនុញ្ញាតឱ្យគណៈគ្រប់គ្រងបានដឹងនូវអ្វីដែល អេ អឹម ខេ គួរតែធ្វើបន្ថែមដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគេលើការប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ។ អេ អឹម ខេ ក៏មានស្រាប់ផងដែរនូវយន្តការទទួលព័ត៌មានត្រឡប់តាមរយៈប្រអប់សំបុត្រផ្តល់មតិយោបល់ និងប្រព័ន្ធទូរស័ព្ទមិនគិតកម្រៃសេវាសម្រាប់ការទូរស័ព្ទចូល ក្នុងករណីមានជាចម្ងល់ ឬលើកឡើងជាបណ្តឹងសារទុកផ្សេងៗដែលពួកគាត់ជួបប្រទះ។

ទំនួលខុសត្រូវចំពោះបុគ្គលិក

ការជ្រើសរើស និងថែរក្សាឱ្យបាននូវបុគ្គលិកល្អដើម្បីបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ពិតជាមានសារៈសំខាន់ណាស់ ហើយនេះជាការងារអាទិភាព ព្រោះបុគ្គលិកគឺជាទ្រព្យសកម្មដែលនឹងកំណត់ភាពជោគជ័យរបស់ អេ អឹម ខេ។ អេ អឹម ខេ ក៏យល់ដឹងយ៉ាងស៊ីជម្រៅពីកម្រិតពេញចិត្តរបស់បុគ្គលិកលើបរិយាកាសការងារ គោលនយោបាយធនធានមនុស្ស ការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗ ការអភិវឌ្ឍខ្លួនលើផ្ទៃក្នុង ការងារ រួមទាំងមូលហេតុដែលអាចនាំឱ្យបុគ្គលិកលាឈប់ពី អេ អឹម ខេ។ នាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានស្រាវជ្រាវបានសហការគ្នាយ៉ាងជិតស្និទ្ធលើការសិក្សាពីដើមចមដែលនាំទៅរកការពេញចិត្ត និងមិនពេញចិត្តរបស់បុគ្គលិកចំពោះ អេ អឹម ខេ ដោយបានសរសេរចេញជារបាយការណ៍នៃការចាកចេញរបស់បុគ្គលិក និងរបាយការណ៍ស្តីពីការពេញចិត្តរបស់បុគ្គលិក។ លទ្ធផលពីការសិក្សាស្តីពីការពេញចិត្តរបស់បុគ្គលិកនាឆ្នាំ ២០១៨ នេះ បង្ហាញឱ្យឃើញថា ពិន្ទុជាមធ្យមនៃការពេញចិត្តរបស់ពួកគេលើ អេ អឹម ខេ គឺ ៤,៨៤ លើពិន្ទុសរុប ៦។ ការរកឃើញនេះបានជួយ អេ អឹម ខេ ក្នុងការពង្រឹងគោលនយោបាយលើកទឹកចិត្តបុគ្គលិកដើម្បីជំរុញការលើកទឹកចិត្ត និងរក្សាពួកគេ ហើយក៏ដើម្បីទាក់ទាញបុគ្គលិកថ្មីដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់មកបម្រើការងារនៅ អេ អឹម ខេ។

ផលិតផល និង សេវាកម្ម

បច្ចុប្បន្ននេះ អេ អឹម ខេ ផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុជាច្រើនរួមមាន កម្ចីជាក្រុម និងកម្ចីឯកត្តជន សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់ និងសេវាធានាការអន្តរាគមន៍ ព្រមទាំងសេវាផ្សេងៗទៀតជាច្រើន។

ក. ផលិតផលកម្ចីជាក្រុម

ផលិតផលកម្ចីធានាការកម្ចី គឺជាប្រភេទផលិតផល ដែលប្រើប្រាស់វិធីសាស្ត្រក្នុងការផ្តល់កម្ចីធានាជាក្រុម។ វិធីសាស្ត្រនេះគឺផ្តល់អាទិភាពឱ្យ អតិថិជនក្នុងការជ្រើសរើសដោយខ្លួនឯង ដើម្បីបង្កើតជាក្រុមធានារួមមួយ ដោយមានសមាជិកចាប់ពី ២ ទៅ ៦ នាក់ ដែលបង្កើតបានជាធានាការ កម្ចី ដែលមានចំនួនផ្ទៃក្រុម ឬមានសមាជិកក្រុមរហូតដល់មួយរយនាក់។ ប្រធានធានាការកម្ចី (VBP) ត្រូវបានបោះឆ្នោតជ្រើសរើសដោយ សមាជិកក្រុម ដើម្បីធ្វើជាអ្នកតំណាងឱ្យធានាការកម្ចី។

អតិថិជនមានសិទ្ធិសម្រេចដោយខ្លួនឯងក្នុងការជ្រើសរើសផលិតផលណាមួយដែលល្អបំផុតសម្រាប់ពួកគេ អាស្រ័យលើលំហូរប្រាក់ចំណូល របស់ពួកគេ។

ការបរិយាយ	កម្ចីសងដើមចុងវត្ត - ធានាការកម្ចី	កម្ចីសងរំលស់ - ធានាការកម្ចី	កម្ចីសងបណ្តាក់ - ធានាការកម្ចី
អតិថិជន គោលដៅ	សមាជិកក្រុមដែលមានលំហូរ សាច់ប្រាក់តាមរដូវកាល	សមាជិកក្រុមដែលមានលំហូរ សាច់ប្រាក់ទៀងទាត់	សមាជិកក្រុមដែលបាន បញ្ចប់វគ្គទីមួយ ឬ ១២ ខែ
ប្រភេទរូបិយប័ណ្ណ	រៀល និង បាត	រៀល និង បាត	រៀល និង បាត
ទំហំកម្ចីអតិបរមា	៣.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	៣.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	៣.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល
រយៈពេលអតិបរមា	១២ ខែ	១៨ ខែ	២៤ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥០%	១,៥០%	១,៥០%
	បញ្ជាក់៖ កម្រៃសេវាផ្សេងៗនឹងអាចតម្រូវឱ្យមានដោយយោងតាមលក្ខខណ្ឌផលិតផលនីមួយៗ		
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> បង់ការប្រាក់ជារៀងរាល់ខែ ប្រាក់ដើមសងនៅចុងវត្ត 	<ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើម រៀងរាល់ខែ 	<ul style="list-style-type: none"> បង់ការប្រាក់ជារៀង រាល់ខែ ការប្រាក់ប្រចាំខែគិត តាមប្រាក់ដែលបានដក ក្នុងកំឡុងពេល កិច្ចសន្យា មិនមានការពិន័យ ប្រសិនបើអតិថិជន មិនប្រើប្រាស់កម្ចី

ខ. ផលិតផលកម្ចីឯកត្តជន

ផលិតផលកម្ចីឯកត្តជន បង្កើតឡើងដើម្បីផ្តល់ជូនទាំងអតិថិជនថ្មី និងអតិថិជនចាស់ ដែលមានបំណងបង្កើនដើមទុនឬពង្រីកអាជីវកម្មរបស់ ពួកគេ។ កម្ចីឯកត្តជននេះ សម្រាប់ទាំងការប្រកបរបរអាជីវកម្ម និងយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗទៀត។ អតិថិជនអាចជ្រើសរើស ផលិតផលណាមួយ ក្នុងចំណោមផលិតផលទាំងឡាយ អាស្រ័យលើតម្រូវការអាជីវកម្ម និងលំហូរសាច់ប្រាក់។ អតិថិជនអាចជ្រើសរើស ផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនខាងក្រោម៖

ការបរិយាយ	កម្ចីពង្រីក អាជីវកម្ម	កម្ចីតាម រដូវកាល	កម្ចីកែលម្អ គេហដ្ឋាន	កម្ចីម៉ូតូ	កម្ចីឯកត្តជន ទូទៅ
អតិថិជនគោលដៅ	ឯកត្តបុគ្គល ដែលត្រូវការ ប្រាក់ក្នុងការ ពង្រីកអាជីវកម្ម	ឯកត្តបុគ្គល ដែលត្រូវការ ប្រាក់ប្រកប របរកសិកម្ម ឬ ប្រើប្រាស់ សម្រាប់ផលិតកម្ម កសិកម្ម	ឯកត្តបុគ្គល ដែលត្រូវការ ប្រាក់ដើម្បីកែ លម្អគេហដ្ឋាន	ជាបុគ្គលដែល ត្រូវការទិញម៉ូតូថ្មី ឬ ម៉ូតូមួយទឹក ពីហាងដៃគូ និង មិនមែនដៃគូ អេ អឹម ខេ	សម្រាប់អតិថិជន ចាស់ ឬ អតិថិជន ថ្មី ដែលមាន បំណងយកប្រាក់ កម្ចីទៅប្រើប្រាស់ ក្នុងគ្រួសារ
ប្រភេទរូបិយប័ណ្ណ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	បាត ដុល្លារ	រៀល បាត ដុល្លារ
ទំហំកម្ចីអតិបរមា (គិតជាដុល្លារ)	៥.០០០ ដុល្លារ	៥.០០០ ដុល្លារ	៥.០០០ ដុល្លារ	២.០០០ ដុល្លារ	២.៥០០ ដុល្លារ
រយៈពេលអតិបរមា	៣៦ ខែ	២៤ ខែ	៣៦ ខែ	៣៦ ខែ	រហូតដល់ ៣៦ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥ % បញ្ជាក់៖ អត្រាខាងលើគឺជាអត្រាការប្រាក់តាមផលិតផល ហើយកម្រៃសេវាផ្សេងៗនឹងអាចតម្រូវឱ្យមាន ដោយយោងតាមលក្ខខណ្ឌផលិតផលនីមួយៗ				
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> បង់ការប្រាក់រៀងរាល់ខែ និងប្រាក់ដើមនៅចុងវត្ត ឬប្រចាំខែ គ្មានប្រាក់ពិន័យរាល់ការបង់ផ្តាច់ 				

ការបរិយាយ	កម្ចីសិក្សា	កម្ចីសម្ភារ កសិកម្ម	កម្ចីងាយស្រួល	កម្ចីប្រើប្រាស់ ផ្ទាល់ខ្លួន
អតិថិជនគោលដៅ	សម្រាប់ឪពុកម្តាយ ដែលត្រូវការប្រាក់ សម្រាប់បង់ថ្លៃ សាលាកូនក្មេង មហាវិទ្យាល័យ	សម្រាប់អតិថិជន ដែលត្រូវការទិញ សម្ភារកសិកម្មថ្មី ពីហាងដៃគូ និង មិនមែនដៃគូ អេអិមខេ	ឯកត្តបុគ្គលដែល រស់នៅតាមតំបន់ ទីប្រជុំជន ហើយមាន ប្រាក់ចំណូលទាប	សម្រាប់អតិថិជន ដែលបើកប្រាក់ខែនៅ អេអិមខេ ត្រូវការប្រាក់ ដើម្បីទិញសម្ភារ ផ្ទាល់ខ្លួន
ប្រភេទរូបិយប័ណ្ណ	ដុល្លារ	បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល ដុល្លារ បាត
ទំហំកម្ចីអតិបរមា (គិតជាដុល្លារ)	១.០០០ ដុល្លារ	៣.០០០ ដុល្លារ	៥០០ ដុល្លារ	១.០០០ ដុល្លារ
រយៈពេលអតិបរមា	១២ខែ	៣៦ខែ	១២ខែ	១២ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥%			
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> បង់ការប្រាក់រៀងរាល់ខែ និងប្រាក់ដើមនៅចុងវគ្គ ឬប្រចាំខែ គ្មានប្រាក់ពិន័យរាល់ការបង់ផ្តាច់ 			

កម្ចីអាជីវកម្មខ្នាតតូចបំផុត

ការបរិយាយ	អាជីវកម្មខ្នាតតូចបំផុត សម្រាប់វិនិយោគ	អាជីវកម្មខ្នាតតូចបំផុត ត្រូវការបង្វិលទុន
អតិថិជនគោលដៅ	ផលិតផលនេះសម្រាប់ឯកត្តជន ឬសហគ្រាស (ធុនតូចបំផុត តូច ឬមធ្យម) ដែលត្រូវការទុនក្នុងការពង្រីក/បង្កើតអាជីវកម្ម ផលិតកម្ម និងធ្វើស្រែចំការរបស់ពួកគេ។	ផលិតផលនេះសម្រាប់ពាណិជ្ជករ ឬសហគ្រិន ដែលត្រូវការដើមទុនក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ទាំងការចំណាយ និងទិញសម្ភារ។
ប្រភេទរូបិយប័ណ្ណ	ដុល្លារ	
ទំហំកម្ចីអតិបរមា	ពី ៥.០០១ ដុល្លារ រហូតដល់ ២០.០០០ ដុល្លារ	
រយៈពេលអតិបរមា	រហូតដល់ ៦០ ខែ	៦ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១% ដល់ ១,៣%	
	បញ្ជាក់៖ អត្រាខាងលើគឺជាអត្រាការប្រាក់តាមផលិតផល ហើយកម្រៃសេវាផ្សេងៗនឹងអាចតម្រូវឱ្យ មានដោយយោងតាមលក្ខខណ្ឌផលិតផលនីមួយៗ	
របៀបនៃការទូទាត់សង	១. បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ
	២. បង់រំលស់ចេញប្រចាំខែ (ប្រាក់ដើម និង ការប្រាក់ថេរ)	
	៣. បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ	

កម្ចីអាជីវកម្មខ្នាតតូចមធ្យម

ការបរិយាយ	អាជីវកម្មខ្នាតតូចមធ្យម សម្រាប់វិនិយោគ	អាជីវកម្មខ្នាតតូចមធ្យម ត្រូវការបង្វិលទុន
អតិថិជនគោលដៅ	ផលិតផលនេះសម្រាប់ឯកត្តជន ឬសហគ្រាស (ធុនតូច មធ្យម) ដែលត្រូវការដើមទុនពង្រីក ឬបង្កើតអាជីវកម្មដែលមានស្រាប់ ឬបង្កើត អាជីវកម្មថ្មី។	ផលិតផលនេះសម្រាប់ឯកត្តជន សហគ្រាស ឬ សមាគម ដែលត្រូវការដើមទុនក្នុងរយៈពេលខ្លី ឬ សកម្មភាពអាជីវកម្មជាក់លាក់ណាមួយ។
ប្រភេទរូបិយប័ណ្ណ	ដុល្លារ	
ទំហំកម្ចីអតិបរមា	ពី ២០.០០១ ដុល្លារ រហូតដល់ ៥០.០០០ ដុល្លារ	ពី ២០.០០១ ដុល្លារ រហូតដល់ ៥០.០០០ ដុល្លារ
រយៈពេលអតិបរមា	រហូតដល់ ៦០ ខែ	៦ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១% ដល់ ១,៣%	
	បញ្ជាក់៖ កម្រៃសេវាផ្សេងៗនឹងអាចតម្រូវឱ្យមានដោយយោងតាមលក្ខខណ្ឌផលិតផល	
របៀបនៃការទូទាត់សង	១. បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ
	២. បង់រំលស់ចេញប្រចាំខែ (ប្រាក់ដើម និង ការប្រាក់ថេរ)	
	៣. បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ	

គ. កម្មវិធីសង្គ្រោះបន្ទាន់

កម្មវិធីសង្គ្រោះបន្ទាន់ ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនកម្មវិធីធានារ៉ាប់រង និងអតិថិជនកម្មវិធីធានាជំនួញសកម្ម ក្នុងគោលបំណងជួយដោះស្រាយហេតុការណ៍អាក្រក់ ដែលបានកើតឡើងដោយចៃដន្យ។ ផលិតផលកម្មវិធីសង្គ្រោះបន្ទាន់ ត្រូវបានរៀបចំឡើងដើម្បីធានាថាអតិថិជនទាំងអស់ ឬ ប្រពន្ធ (ប្រសិនបើរៀបការរួច) នៅពេលដាក់ពាក្យស្នើសុំប្រភេទកម្មវិធីនេះ។

តារាងខាងក្រោម ជាសេចក្តីបរិយាយលម្អិតស្តីពីផលិតផលកម្មវិធីសង្គ្រោះបន្ទាន់៖

ការបរិយាយ	កម្មវិធីសង្គ្រោះបន្ទាន់
អតិថិជនគោលដៅ	អតិថិជនឯកត្តជន ឬអតិថិជនជាក្រុម ដែលមានប្រវត្តិល្អហើយនៅជាមួយ អេ អឹម ខេ ក្នុងរយៈពេល៦ខែ
ប្រភេទរូបិយប័ណ្ណ	ខ្មែរ បាត
ទំហំកម្មវិធីអតិបរមា	៤០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល
រយៈពេលបញ្ចេញកម្មវិធី	៤ម៉ោងបន្ទាប់ពីស្នើសុំកម្មវិធី
រយៈពេលអតិបរមា	១០ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥%
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> បង់ការប្រាក់ប្រចាំខែគិតទៅតាមប្រាក់ដើមដែលនៅសល់ ប្រាក់ដើមបង់នៅចុង ឬ មុនវគ្គ

ឃ. ផលិតផលសន្សំ

អេ អឹម ខេ បានបង្កើតគ្រួសារនៃផលិតផលសន្សំដែលមានភាពបត់បែន ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការដាក់ប្រាក់សន្សំ។ អតិថិជនអាចដកប្រាក់ ដាក់ប្រាក់ ធ្វើប្រាក់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗតាមរយៈបណ្តាញជាច្រើន ដូចជានៅការិយាល័យ ភ្នាក់ងារ និងម៉ាស៊ីនដក/ដាក់ប្រាក់ដោយស្វ័យប្រវត្តិ។ បច្ចុប្បន្ន អេ អឹម ខេ មានផលិតផលសន្សំចំនួនប្រាំមួយប្រភេទ រួមមានគណនីសន្សំងាយស្រួល គណនីសំណាង គណនីសន្សំមានកាលកំណត់ គណនីអនាគត គណនីកូនឆ្លាត និងគណនីសោធន៍វត្តន៍។

ការបរិយាយ	គណនីសន្សំងាយស្រួល	គណនីសំណាង	គណនីមានកាលកំណត់	គណនីអនាគត	គណនីកូនឆ្លាត	គណនីសោធន៍វត្តន៍
អតិថិជនគោលដៅ	សម្រាប់អតិថិជនដែលត្រូវការផលិតផលសន្សំដែលមានភាពបត់បែនក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ	សម្រាប់អតិថិជនដែលត្រូវការផលិតផលសន្សំដែលទទួលបានការប្រាក់ខ្ពស់ និងមានភាពបត់បែនក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ	សម្រាប់អតិថិជនដែលមានបំណងដាក់ប្រាក់សន្សំក្នុងរយៈពេលដាក់លាក់ណាមួយដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់	សម្រាប់អតិថិជនដែលមានបំណងសន្សំប្រាក់ជាទៀងទាត់ក្នុងរយៈពេលណាមួយ	សម្រាប់អតិថិជនសន្សំដែលសន្សំប្រាក់សម្រាប់អនាគតរបស់កូនចូលនិវត្តន៍	សម្រាប់អតិថិជនសន្សំរៀបចំផែនការគ្រប់គ្រងសាច់ប្រាក់ផ្ទាល់ខ្លួន មុនពេលចូលនិវត្តន៍
ប្រភេទរូបិយប័ណ្ណ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ
សមតុល្យអប្បបរមា	មិនកំណត់	២.០០០.០០០ រៀល	១០.០០០ រៀល	២០.០០០ រៀល	៤.០០០ រៀល	១០.០០០ រៀល
រយៈពេល	មិនកំណត់	មិនកំណត់	១-៣៦ខែ	៣-៣៦ខែ	មិនកំណត់	មិនកំណត់
អត្រាការប្រាក់ (ប្រចាំឆ្នាំ)	រហូតដល់ ៤% អាស្រ័យលើសមតុល្យក្នុងគណនី និងសាច់ប្រាក់សន្សំ	រហូតដល់ ៤,២៥% អាស្រ័យលើសមតុល្យក្នុងគណនី និងសាច់ប្រាក់សន្សំ	រហូតដល់ ៩,២៥% អាស្រ័យលើរយៈពេលសន្សំប្រាក់ និងលក្ខណៈនៃការដកការប្រាក់ព្រមទាំងប្រភេទរូបិយវត្ថុ	រហូតដល់ ៧,៥០% អាស្រ័យលើរយៈពេល និងប្រភេទរូបិយវត្ថុ	• ២% • ម្ចាស់គណនីនឹងទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលចំនួន៣០០% នៃទឹកប្រាក់ក្នុងគណនី។	• ២% • ប្រាក់បន្ថែម ៥% ពី អេ អឹម ខេ ក្នុងរយៈពេល១ខែ • ម្ចាស់គណនីនឹងទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលចំនួន៣០០% នៃទឹកប្រាក់ក្នុងគណនី។

ង. សេវាផ្ទេរប្រាក់

អេ អឹម ខេ បានផ្តល់ជូនសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសជូនដល់អតិថិជនរបស់ខ្លួន។ ជាមួយនឹងឯកសារងាយៗ អតិថិជនអាចមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅកាន់សមាជិកក្រុមគ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម និងអ្នកទទួលបានផ្សេងទៀត តាមរយៈការិយាល័យសាខា អេធីអឹម និងភ្នាក់ងារគ្រប់ទីកន្លែងដែលនៅជិតអតិថិជន។ អតិថិជនអាចផ្ទេរ និងទទួលប្រាក់ ពី/ទៅ គណនី ឬ សាច់ប្រាក់ ពីគ្រប់បណ្តាញប្រតិបត្តិការ អេ អឹម ខេ។

អេ អឹម ខេ បានចូលជាសមាជិក (FAST PAYMENT) ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដោយអនុញ្ញាតឱ្យអតិថិជនអាចផ្ទេរ ឬ ទទួលសាច់ប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ធនាគារពាណិជ្ជផ្សេងៗទៀត តាមរយៈគណនីសន្សំ ដែលមានភាពរហ័ស សុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។

ច. សេវាទូទាត់វិក្កយបត្រ

អេ អឹម ខេ ផ្តល់ជូន សេវាទូទាត់ ទៅកាន់អតិថិជនរបស់ខ្លួនជាសាច់ប្រាក់ ឬរវាងគណនី និងគណនី នៅទូទាំងការិយាល័យ និងភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស។

ឆ. សេវាបើកប្រាក់បៀវត្ស

អេ អឹម ខេ ផ្តល់ជូនសេវាបើកប្រាក់បៀវត្ស ដែលមានទំនុកចិត្ត និងភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។ សេវានេះអនុញ្ញាតឱ្យ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីសម្របសម្រួលការបើកប្រាក់បៀវត្សដល់បុគ្គលិករបស់ពួកគេកាន់តែមានភាពងាយស្រួល។ លើសនេះទៀត ពួកគេក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា អត្រាការប្រាក់ខ្ពស់ អាចធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាម ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ និងភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេសដោយឥតគិតថ្លៃ។ កាន់តែពិសេសជាងនេះទៅទៀត ពួកគេរីករាយជាមួយនឹងការបញ្ចុះតម្លៃពីដៃគូអាជីវកម្មនៅទូទាំងប្រទេស ដោយគ្រាន់តែបង្ហាញកាត អេធីអឹម តែប៉ុណ្ណោះ។

ជ. សេវាធនាគារចល័ត

អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់សេវាធនាគារចល័ត នៅចុងឆ្នាំ២០១១។ សេវាធនាគារចល័តនេះ ជាបណ្តាញបន្ថែមសម្រាប់អតិថិជនដែលរស់នៅតំបន់ដាច់ស្រយាល ដែលមានបំណងធ្វើប្រតិបត្តិការ ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ បង់ប្រាក់កម្ចី ឬប្រតិបត្តិការហិរញ្ញវត្ថុដទៃទៀត តាមរយៈភ្នាក់ងារ អេ អឹម ខេ នៅក្នុងតំបន់របស់ពួកគេ។ ជាមួយបណ្តាញថ្មីនេះ អេ អឹម ខេ អាចផ្តល់សេវាដល់អតិថិជនកាន់តែទូលំទូលាយជាងមុនដែលមិនធ្លាប់ធ្វើប្រតិបត្តិការនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការកន្លងមក។

ជាងនេះទៀត បណ្តាញភ្នាក់ងារ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិជាច្រើន ក្នុងប្រទេសកម្ពុជា។ សេវាទាំងនេះរួមមាន ដកប្រាក់ ផ្ទេរប្រាក់ ត្រួតពិនិត្យសមតុល្យ ត្រួតពិនិត្យរបាយការណ៍សង្ខេប ប្តូរលេខសម្ងាត់ ដកប្រាក់ខុសពីរូបិយប័ណ្ណដើម និងដាក់ប្រាក់។

ឈ. សេវាធានារ៉ាប់រងខ្នាតតូច

អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងហ្វូរតេ (FORTE) បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់ជូនផលិតផលធានារ៉ាប់រងក្នុងបណ្តាញប្រតិបត្តិការ។ ក្នុងឆ្នាំ២០១៨ អេ អឹម ខេ បានលក់ផលិតផលធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ចំនួន ២៨៥.៦៤៦ គោលនយោបាយទៅកាន់អតិថិជនរបស់ខ្លួន។ អតិថិជនអាចទិញផលិតផលធានារ៉ាប់រងបាននៅតាមការិយាល័យ ឬក៏មន្ត្រីគណនេយ អេ អឹម ខេ ដែលកំពុងតែផ្តល់ជូនសេវាប្រាក់កម្ចីក្នុងភូមិ។ អេ អឹម ខេ ផ្តល់ជូនផលិតផលនេះក្នុងគោលបំណងជួយការពារនូវការប្រើប្រាស់សេវាហិរញ្ញវត្ថុអតិថិជននៅពេលដែលអតិថិជនមានបញ្ហាលើ៖

- ធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់៖ ជាមួយនឹងតម្លៃត្រឹមតែ ៧,៥ ដុល្លារ ក្នុង១ឆ្នាំ អតិថិជនអាចទិញផលិតផលនេះដើម្បីជួយការពារគ្រួសារ និងសមាជិកក្នុងគ្រួសារពួកគេ។

ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែងនៅកម្ពុជា

នៅឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើង ៧% យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈដែលអត្រាអតិផរណាត្រឹមតែ ២,៨% យោងតាមវិទ្យាស្ថានជាតិស្ថិតិ (NIS) ឆ្នាំ២០១៨។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តរីកចម្រើនខ្លាំង ក្នុងនោះរួមមាន ប្រតិបត្តិករ ឥណទានខ្នាតតូចចំនួន ២៧៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៣ មីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើចំនួន ៧ ធនាគារពាណិជ្ជចំនួន ៤៤ និងធនាគារឯកទេសចំនួន ១៤។

ទោះបីជាមានបញ្ហាប្រឈមជាច្រើន ក៏វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តរីកចម្រើនយ៉ាងល្អនៅក្នុងឆ្នាំ២០១៨នេះ។ អតិថិជនកម្ចីបានកើនឡើង ៥% ខណៈដែលការផ្តល់ប្រាក់កម្ចីដល់អតិថិជនយកទៅប្រើប្រាស់ជាមុនកើនឡើង ៣០%។ កម្ចីមិនដំណើរការនៅតែបន្តរក្សាបានល្អដោយមានត្រឹមតែ ១,១% កម្ចីដែលត្រូវលុបចោលមានត្រឹមតែ ០,៤៣% ប៉ុណ្ណោះ។ ប្រាក់បញ្ញើរបស់អតិថិជននៅតែបន្តកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ ៤១% និង ១០%សម្រាប់ទាំងសមតុល្យប្រាក់បញ្ញើ និងចំនួនអតិថិជន នៅក្នុងឆ្នាំ២០១៨នេះ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ របាយការណ៍សង្ខេបរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបង្ហាញដូចខាងក្រោម៖

ចំនួនអ្នកខ្ចីប្រាក់សរុប
១.៩៥១.២៤១ នាក់




ចំនួនផលប្រាក់ឥណទានបានកើន
ឡើងរហូតទៅដល់
**៥.៥១៩,៩៤ លាន
ដុល្លារ
អាមេរិក**



ចំនួនអតិថិជនសន្សំបានកើន
ឡើងរហូតទៅដល់
២.១៥៩.០៥១ នាក់



សមតុល្យប្រាក់បញ្ញើមានចំនួន
**២.៨១២,៥៧ លាន
ដុល្លារ
អាមេរិក**



តារាងនៃការរីកចម្រើនលើវិស័យមីក្រូហិរញ្ញវត្ថុរយៈពេល១១ឆ្នាំត្រូវបានបង្ហាញដូចខាងក្រោមនេះ៖

ឆ្នាំ ¹	ចំនួនអតិថិជនកម្ចី	ចំនួនទឹកប្រាក់ដែលនៅជំពាក់ (គិតជាលានដុល្លារ)	ទំហំកម្ចីជាមធ្យម (គិតជាដុល្លារ)	ចំនួនប្រាក់បញ្ញើ	ទំហំទឹកប្រាក់សន្សំ (គិតជាលានដុល្លារ)	ទំហំទឹកប្រាក់សន្សំជាមធ្យម (គិតជាលានដុល្លារ)
២០០៨	៨២៥.២៣៨	២៧៧,០៦	៣៣៥,៧៣	១០៨.២៦៦	៤,៩១	៤៥,៣៥
២០០៩	៨៧៨.៥៥៩	២៩៩,៣០	៣៤០,៦៧	១២៦.០៩៩	៩,៧០	៧៦,៩៦
២០១០	៩៩២.៤៥២	៤២៥,៩២	៤២៩,១៦	១៩០.០២៣	៤០,៨៩	២១៥,២០
២០១១	១.១៥១.៣៤០	៦៤៤,៦៤	៥៥៩,៩១	២៨០.៥៣៨	១១៤,៦១	៤០៨,៥២
២០១២	១.៣១៦.១៨៥	៨៩២,៤៩	៦៧៨,០៩	៣៥៣.១១៣	២៧៩,៦៣	៣៧១,៣០
២០១៣	១.៥៦៥.៥២៦	១.៣២៥,២០	៨៤៦,៤៩	៤៩៩.៨២៩	៤៤៤,៩៨	៤៤២,០០
២០១៤	១.៧៧៩.១៧១	២.០២៨,៥៦	១.១៤០,១៧	១.១២២.៦៣០	៨៩៦,៩២	៧៩៨,៩៤
២០១៥	២.០២២.២៣៥	២.៩៥១,៧២	១.៤៥៩,៦៣	១.៤១៨.៧៣២	១.៣១៧,៨២	៩២៨,៨៧
២០១៦	២.០៣៨.៧៤៩	៣.៦៣៦,៤៤	១.៧៨៧,៦៦	១.៧៩០.៩៨៩	២.០៤៥,០១	១.១៤១,៨៣
២០១៧	១.៨៤៩.២៤៦	៤.២៥៦,៥១	២.៣០១,៧៥	១.៩៥៥.៥៧៥	១.៩៩៩,០១	១.០២២,២១
២០១៨	១.៩៥១.២៤១	៥.៥១៩,៩៤	២.៨២៨,៩៤	២.១៥៩.០៥១	២.៨១២,៥៧	១.៣០២,៦៩

Source: NIX-Data from CMA (2008-2018)

1 ទិន្នន័យក្នុងតារាងនេះបង្ហាញពីព័ត៌មានរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានខ្នាតតូចទាំងអស់ដែលបានចុះបញ្ជីជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ទិន្នន័យត្រឹមឆ្នាំ២០១៦ រួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា ប៉ុន្តែទិន្នន័យចាប់ពីឆ្នាំ ២០១៧ មិនរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាទេ ព្រោះគ្រឹះស្ថាននេះបានរីកចម្រើនទៅជាធនាគារចាប់ពីឆ្នាំ ២០១៦។

ការគ្រប់គ្រងហានិភ័យ

យុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់ អេ អឹម ខេ គឺជាអាជីវកម្មដែលផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងហានិភ័យ ហេតុដូច្នេះហើយ អេ អឹម ខេ ទទួលបានការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាព ផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យលើសកម្មភាព អាជីវកម្មខ្លួន។ នៅក្នុងឆ្នាំ២០១៨ អេ អឹម ខេ បានបន្តពង្រឹងនូវប្រព័ន្ធនិងការយល់ដឹងរបស់បុគ្គលិកទាំងអស់បន្ថែមទៀតអំពីក្របខ័ណ្ឌនៃការ គ្រប់គ្រងហានិភ័យក្នុងស្ថាប័ន អេ អឹម ខេ ទាំងមូល តាមរយៈការអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ (ERMF) លើ គ្រប់មុខងារនៃនាយកដ្ឋានទាំងអស់។ ក្របខ័ណ្ឌនេះ តែងតែត្រូវបានធ្វើការវាយតម្លៃជាប្រចាំ ដើម្បីធានាថា វាបន្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បទដ្ឋានគតិយុត្តិ បញ្ហាប្រឈមដែល អេ អឹម ខេ ជួបប្រទះ កម្រិតហានិភ័យផ្សេងៗ និងការអនុវត្តដ៏ប្រសើរនានាក្នុងវិស័យទាំងមូល។ ក្របខ័ណ្ឌ នៃការគ្រប់គ្រងហានិភ័យក្នុង អេ អឹម ខេ ត្រូវបានប្រកាន់យកវិធីសាស្ត្រចាប់ពីថ្នាក់លើដល់ក្រោម ក្នុងគោលបំណងដើម្បីឱ្យយល់ច្បាស់ស៊ីសង្វាក់ គ្នាចាប់ពីថ្នាក់គ្រប់គ្រងកំពូលរហូតដល់បុគ្គលិកថ្នាក់ក្រោមទូទាំងស្ថាប័ន អេ អឹម ខេ ទាំងមូល ។ ក្របខ័ណ្ឌនេះ ត្រូវបានយល់ច្បាស់ និង ចាត់ ទុកថាជាការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូបហើយវាជូននូវការយល់ច្បាស់នៃការគ្រប់គ្រងហានិភ័យដូចខាងក្រោម៖



ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការហានិភ័យ

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល

គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ



ប្រធាននាយកប្រតិបត្តិ
គណៈកម្មការប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់



ជាអ្នកគ្រប់គ្រង និងពិនិត្យលើការការពារហានិភ័យទាំង ៣ ខ្សែ៖

ខ្សែការពារទី ១

គ្រប់គ្រងយុទ្ធសាស្ត្រ ការអនុវត្ត អាជីវកម្ម និង គ្រប់គ្រងហានិភ័យ

នាយកដ្ឋាន អង្គភាព សាខា

កំណត់ និង គ្រប់គ្រងហានិភ័យ ក្នុងផ្នែកអាជីវកម្ម

ខ្សែការពារទី ២

បង្កើតគោលនយោបាយ និង ការត្រួតពិនិត្យ

ជាអ្នកគ្រប់គ្រងជាមូលដ្ឋាន អាជីវកម្ម

កំណត់ក្របខ័ណ្ឌ ដែនកំណត់ ហានិភ័យ និង របាយការណ៍ ពាក់ព័ន្ធ

ខ្សែការពារទី ៣

អ្នកធានារងកររាជ្យ

សវនកម្មផ្ទៃក្នុង

អ្នកត្រួតពិនិត្យរាជ្យភាព គ្រឹមត្រូវ និង ប្រសិទ្ធភាពនៃនីតិវិធី និងការគ្រប់គ្រងផ្ទៃក្នុងផ្សេងៗ

តាមរយៈការសហការដោយផ្ទាល់ជាមួយផ្នែកគាំទ្រផ្សេងៗក្នុងស្ថាប័ន ខ្សែការពារហានិភ័យទី ១ ស្ថិតនៅជួរមុខ ហើយមានការទទួលខុសត្រូវ ច្បាស់លាស់ ក្នុងការកំណត់ហានិភ័យ ធ្វើការវាយតម្លៃហានិភ័យផ្សេងៗ រួមនិងការប្រែប្រួលនូវលក្ខខណ្ឌហានិភ័យក្នុងអាជីវកម្មផងដែរ។ ក្នុងនាមជាអ្នកត្រួតពិនិត្យ ឬ ខ្សែការពារហានិភ័យទី២ ក្រុមការងារប្រតិបត្តិកិច្ច និងហានិភ័យមានតួនាទីបង្កើត ត្រួតពិនិត្យ និងផ្តល់ របាយការណ៍ផ្សេងៗទាក់ទងនឹងក្របខ័ណ្ឌហានិភ័យ។ បន្ថែមលើនេះទៀត ក្រុមការងារនាយកដ្ឋានហានិភ័យមានទំនួលខុសត្រូវក្នុងការកំណត់ កម្រិតហានិភ័យលើផលប៉ុន្តែសំណុំ អនុម័តប្រតិបត្តិការនានា ត្រួតពិនិត្យលើរបាយការណ៍ និងផលប៉ុន្តែសំណុំធានាស្ថាប័ន ព្រមទាំងធានា ថាក្រុមអនុម័ត ឬ ផលប៉ុន្តែសំណុំធានាទាំងនោះស្ថិតក្នុងដែនកំណត់មួយដែលសមស្របទៅនឹង បរិបទហានិភ័យ និងសក្តានុពលនៃការរីកចម្រើន របស់អាជីវកម្ម អេ អឹម ខេ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ។

ជាចុងក្រោយ ក្រុមសវនកម្មផ្ទៃក្នុងគឺជាខ្សែការពារហានិភ័យទី៣ ហើយមានតួនាទីជាអ្នកត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាថា នីតិវិធី និង គោលនយោបាយទាំងឡាយដែលបានអនុម័តត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

ក្នុងចំណោមហានិភ័យទាំងឡាយដែលបានកំណត់ទូទាំងស្ថាប័ន ហានិភ័យមួយចំនួនត្រូវបានស្គាល់ច្បាស់ និងបានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រ របស់ អេ អឹម ខេ រួចទៅហើយ ចំណែកហានិភ័យមួយចំនួនទៀត បានទទួលបានការកំណត់ដោយសារការប្រែប្រួលនូវ បទបញ្ញត្តិច្បាប់ បទដ្ឋានគតិយុត្តិ ក្តីប្រកាសរបស់អ្នកពាក់ព័ន្ធផ្សេងៗ និងការវិវឌ្ឍ ឬ ការប្រព្រឹត្តទៅនៃលក្ខខណ្ឌប្រកួតប្រជែងដែល អេ អឹម ខេ កំពុងជួបប្រទះ។ ហានិភ័យទាំងអស់នោះ ទោះជាហានិភ័យដែលមានស្រាប់ ឬ ហានិភ័យដែលកើតមានថ្មីៗក្តី សុទ្ធតែត្រូវបានចាត់ទុកថាជា ហានិភ័យចំបងៗ ត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ អេ អឹម ខេ ។



1 គណៈកម្មការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល B.ALCO: គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និង បំណុលកម្រិតក្រុមប្រឹក្សាភិបាល AFC: គណៈកម្មការសវនកម្ម និងហិរញ្ញវត្ថុកម្រិតក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ

ស្ថិតនៅក្នុងក្របខ័ណ្ឌដែលស្ថិតនាគារ និងគោលនយោបាយត្រូវបានកំណត់មុនដោយសំខាន់របស់ អេ អឹម ខេ នៅក្នុងការគ្រប់គ្រងហានិភ័យនៅតែបន្តអនុវត្តវិធីសាស្ត្រថ្នាក់ក្រោមទៅថ្នាក់លើក្នុងការទទួលបានព័ត៌មានឆ្លើយតបត្រឡប់ពីក្រុមការងារដែលពាក់ព័ន្ធ សម្រាប់បន្តការកែលម្អនូវប្រព័ន្ធ និងនីតិវិធីដែលមានស្រាប់។ ប្រព័ន្ធនៃការទទួលបានព័ត៌មានត្រឡប់ទាំងនោះរួមមាន៖ ការពិនិត្យមើលឡើងវិញជាប្រចាំនៃបញ្ជីហានិភ័យរបស់នាយកដ្ឋាន ឬ អាជីវកម្មនីមួយៗ ឧបត្ថម្ភហេតុហានិភ័យដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅ អេ អឹម ខេ ព្រមទាំងរបាយការណ៍សវនកម្មផ្ទៃក្នុង។ ជាលទ្ធផលនៃប្រព័ន្ធនៃការទទួលបានព័ត៌មានត្រឡប់នេះ បានបង្ហាញនូវគោលនយោបាយ និងនីតិវិធីជាច្រើនទូទាំង អេ អឹម ខេ ។

សម្រាប់ឆ្នាំ២០១៩ ខាងមុខ ការគ្រប់គ្រងហានិភ័យរបស់ អេ អឹម ខេ នឹងផ្តោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

- **ហានិភ័យឥណទាន៖** ទីផ្សារឥណទានក្នុងប្រទេសកម្ពុជាកាន់តែមានភាពចាស់ទុំ និងប្រឈមទៅនឹងស្ថានភាព ប្រកួតប្រជែងខ្លាំងឡើងជាលំដាប់។ ការវិវឌ្ឍនៃស្ថានភាពប្រកួតប្រជែងក្នុងទីផ្សារ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ព្រមទាំងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក គឺជាហេតុផលមួយចំនួនដែលធ្វើឱ្យផលប៉ះពាល់ឥណទានមានហានិភ័យខ្ពស់ ឬ កម្រិតមិនទាន់កាលកំណត់ មានការកើនឡើងជាបន្តបន្ទាប់។ ជាមួយយុទ្ធសាស្ត្ររក្សាឱ្យបាននូវចំណែកទីផ្សារស្នូលរបស់ខ្លួន ដើម្បីពង្រីកចូលទៅចាប់យកចំណែកទីផ្សារឥណទានអាជីវកម្មសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម អេ អឹម ខេ យល់ថាការគ្រប់គ្រងហានិភ័យឥណទានតម្រូវឱ្យមានការផ្លាស់ប្តូរនីតិវិធី និងវិធីសាស្ត្រមួយចំនួន។ ដំណើរការផ្តល់កម្ចី នៅតែបន្តជាផ្នែកសំខាន់មួយក្នុងការគ្រប់គ្រងហានិភ័យឥណទានទាំងមូលក្នុងនោះរួមមាន៖ ការជ្រើសរើសអតិថិជនគោលដៅ ការវាយតម្លៃលើលំហូរសាច់ប្រាក់អតិថិជន ការរៀបចំរចនាសម្ព័ន្ធផលិតផលឥណទានដល់អតិថិជនឱ្យទៅតាមតម្រូវការ ការរៀបចំឯកសារឥណទាន និងការគ្រប់គ្រងឥណទានសម្រាប់អតិថិជនម្នាក់ៗ ព្រមទាំងការធ្វើទំនើបកម្មនៃដំណើរការឥណទានតាមរយៈប្រព័ន្ធបច្ចេកវិទ្យាជាមួយផែនការដោយប្រើវិធីសាស្ត្រគ្រប់គ្រងហានិភ័យជាមូលដ្ឋានសម្រាប់ធ្វើការជូនដំណឹងដល់អតិថិជនលើការសម្រេចទាំងឡាយ ដែលពាក់ព័ន្ធនឹងការអនុម័តឥណទាន។
- **ហានិភ័យប្រតិបត្តិការ៖** យុទ្ធសាស្ត្រសំខាន់ក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការគឺលើកម្ពស់ការគ្រប់គ្រងហានិភ័យ។ ផែនការលើកកម្ពស់នេះត្រូវបានធ្វើឡើងក្នុងបំណងរួមបញ្ចូលគ្រប់មុខងារទាំងឡាយរួមទាំងអស់មាន ប្រតិបត្តិការឥណទាន ប្រតិបត្តិការបញ្ជីប្រតិបត្តិការគ្រប់គ្រងបណ្តាញ និងមុខងារជំនួយប្រតិបត្តិការផ្សេងៗទៀត។ ទិសដៅនៃការលើកកម្ពស់នេះគឺដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល នៃប្រព័ន្ធគ្រប់គ្រងដែលមានស្រាប់ ដើម្បីធានាថាប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដំណើរការបានល្អដោយល្អ។
- **ហានិភ័យបច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន៖** ដោយសារតែការរីកចម្រើន និងការពង្រីកបណ្តាញសេវាកម្មជាបន្តបន្ទាប់របស់ អេ អឹម ខេ វិសាលភាពនៃបណ្តាញប្រតិបត្តិការនេះត្រូវបានក្លាយទៅជាហានិភ័យដែលកំពុងលេចធ្លោដ៏សំខាន់មួយ។ អេ អឹម ខេ បានពិនិត្យមើលលើហានិភ័យទាំងនោះដោយប្រុងប្រយ័ត្ន និងបានអនុវត្តវិធានការត្រួតពិនិត្យជាច្រើន ដើម្បីការពារកុំឱ្យមានការគំរាមកំហែងចំពោះអតិថិជន និងអាជីវកម្មរបស់ អេ អឹម ខេ ផ្ទាល់។ ហានិភ័យ និងឧបត្ថម្ភហេតុលេចធ្លោបំផុតនៅឆ្នាំ២០១៨ ត្រូវបានយកមកពិភាក្សាគ្នាទៅវិញទៅហើយនៅក្នុងក្រុមប្រតិបត្តិ ព្រមទាំងបានកំណត់នូវផែនការច្បាស់លាស់ក្នុងការពង្រឹងបច្ចេកវិទ្យាប្រព័ន្ធព័ត៌មានវិទ្យា ការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ប្រកបដោយសុវត្ថិភាព ដែលនឹងត្រូវដាក់ឱ្យដំណើរការពេញលេញក្នុងឆ្នាំ ២០១៩ ។
- **ការអភិវឌ្ឍនៃបទដ្ឋានគតិយុត្តិ៖** ការវិវឌ្ឍថ្មីនៃបទបញ្ញត្តិច្បាប់តម្រូវឱ្យ អេ អឹម ខេ បន្តការតាមដានដោយប្រុងប្រយ័ត្ននូវបទដ្ឋានគតិយុត្តិផ្សេងៗទាំងក្នុងស្រុក និងច្បាប់អន្តរជាតិដែលមាន។ តម្រូវការគតិយុត្តិថ្មីៗ ត្រូវបានវិភាគ និងផ្សព្វផ្សាយដល់ភាគីទាំងឡាយដែលពាក់ព័ន្ធនិងដាក់បញ្ចូលក្នុងដំណើរការ និងប្រព័ន្ធទាំងឡាយដែលមានស្រាប់។
- **ហានិភ័យហិរញ្ញវត្ថុ៖** ក្នុងគោលបំណងឱ្យស្របទៅតាមក្របខ័ណ្ឌនៃការគ្រប់គ្រងសន្ទនីយភាពរបស់ធនាគារជាតិនៃកម្ពុជាការគ្រប់គ្រងហានិភ័យសន្ទនីយភាពនៅតែជាចំណុចផ្តោតសំខាន់ក្នុងចំណោមហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត ។ យុទ្ធសាស្ត្ររបស់ អេ អឹម ខេ គឺធានាឱ្យបាននូវការប្តូរចិត្តទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់ខ្លួនត្រូវបានបំពេញសម្រេចហើយ អេ អឹម ខេ បានត្រៀមរៀបចំខ្លួនឱ្យស្របយ៉ាងល្អសម្រាប់រាល់ការផ្លាស់ប្តូរដែលមានសក្តានុពលទាំងឡាយ។ ការធ្វើស្រួលសេសសល់សន្ទនីយភាព និងការពង្រឹងនីតិវិធីនៃដំណើរការគ្រប់គ្រងសាច់ប្រាក់ជាគោលបំណងសំខាន់ដែលក្រុមការងារគ្រប់គ្រងហានិភ័យផងសម្រេចឱ្យបានក្នុងឆ្នាំ២០១៩ ខាងមុខ។



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (“របាយការណ៍ហិរញ្ញវត្ថុ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីជាមួយនឹង ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០៧២៩៨ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺ ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋចំណូលទាបនៅកម្ពុជា តាមរយៈការិយាល័យ កណ្តាលរបស់ខ្លួន នៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាការិយាល័យជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនត្រូវបានបង្កើតឡើង ដំបូងក្នុងឆ្នាំ ១៩៩៩ មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“ធីភីធី”) ដែលជាកម្មវិធីរបស់ CONCERN WORLDWIDE CAMBODIA (“CWC”)។ មុនថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុនត្រូវបានហៅថា អង្គមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបាន ទទួលនូវអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុន ពី អង្គមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើប្រតិបត្តិការទិញភាគហ៊ុន ដោយក្រុមហ៊ុន THE SHANGHAI COMMERCIAL AND SAVINGS BANK LIMITED (“SCSB”) ចំនួន ៨០.០១% នៃភាគហ៊ុនសរុប។ AGORA MICROFINANCE N.V. និងសមាគមបុគ្គលិក អេ អឹម ខេ នឹងបន្តធ្វើជាភាគទុកនិកផ្សេងទៀតបន្ទាប់ពីការផ្លាស់ប្តូរត្រូវ បានបញ្ចប់។ ការកែសម្រួលអនុស្សរណៈ និង លក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ និង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រៀងគ្នា។ ប្រតិបត្តិការបានបញ្ចប់ជាស្ថាពរ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផល។

ដើមទុន

ដើមទុនរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គឺ៖

31 DECEMBER 2018		2017	
KHR'000	US\$	KHR'0000	US\$
120,327,300	29,947,063	79,127,300	19,600,520

(កំណត់សំគាល់លេខ ១៦)

ភាគលាភ

ពុំមានភាគលាភប្រកាសក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រុងប្រែប្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធននៅ សម្រាប់ការិយបរិច្ឆេទនេះទេ លើកលែងតែបម្រុងប្រែប្រួល ដែលត្រូវ បានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំ ឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការសមស្រប ដើម្បីឈាន ដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹងការលុបចេញពីបញ្ជីនូវ ឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានអាក្រក់ និង ជាប់សង្ស័យត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថា វាលឺឥណទាន អាក្រក់ត្រូវបានលុបចេញពីបញ្ជី និងសំវិធានធនមានភាពគ្រប់គ្រាន់ ចំពោះឥណទានជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់នៃ ឥណទានអាក្រក់ដែលបានលុបចេញពីបញ្ជី ឬចំនួនទឹកប្រាក់ សំវិធានធន លើបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្មចរន្ត

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំ ឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈាន ដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្មចរន្ត (លើក លែងតែករណីពាក់ព័ន្ធជាមួយឥណទាន) ដែលទំនងជាមិនអាច ទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែល បានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់ បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចទទួលយកបាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឱ្យការកំណត់តម្លៃនៃទ្រព្យ សកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមាន ការយល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាល ពុំបានដឹងពី ហេតុការណ៍ណាមួយ ដែលបាន កើតឡើង និងធ្វើឱ្យប៉ះពាល់ដល់

វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឱ្យមានការយល់ច្រឡំ ឬ មានភាព មិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗនាការបរិច្ឆេទនៃ របាយការណ៍នេះ៖

- ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន បាន កើតមានឡើងចាប់ទាំងពីដំណាច់ការិយបរិច្ឆេទនៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ និង
- ពុំមានទ្រព្យអកម្មយថាហេតុណាមួយកើតមានឡើងចំពោះ ក្រុមហ៊ុន តាំងពីដំណាច់ការិយបរិច្ឆេទនៃហិរញ្ញវត្ថុ ក្រៅពី ប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាលពុំមានទ្រព្យអកម្ម យថាហេតុ ឬ ទ្រព្យអកម្មផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬ ទំនងក្លាយជាភាគពួកកិច្ចក្នុងអំឡុងការិយបរិច្ឆេទ ១២ខែ ខាងមុខ បន្ទាប់ពីការបញ្ចប់របាយការណ៍ហិរញ្ញវត្ថុប្រចាំការិយបរិច្ឆេទ ដែល នឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាល កំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពី ហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ ដែលបានលើក ឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឱ្យមានការយល់ច្រឡំជា សារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុទាំងឡាយដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់របាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំក៏មិនត្រូវបាន ទទួលរងឥទ្ធិពលពីធាតុប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈមិនប្រក្រតី។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណាដែលមានលក្ខណៈមិន ប្រក្រតី បានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ និង ការិយបរិច្ឆេទនៃរបាយការណ៍នេះដែលទំនងជាមានផលប៉ះពាល់ យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង ។

**ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទ
តារាងតុល្យការ**

លើកលែងតែព្រឹត្តិការណ៍ខាងលើ និងព្រឹត្តិការណ៍ដទៃទៀត ដែល
ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុនាពេលវេលានៃ
របាយការណ៍ ពុំមានព្រឹត្តិការណ៍ណាមួយកើតឡើងបន្ទាប់ពីថ្ងៃទី31
ខែធ្នូ ឆ្នាំ2018 ដែលប៉ះពាល់ជាសារវន្ត ដល់ស្ថានភាពហិរញ្ញវត្ថុ
របស់ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ឡើយ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនា
កាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក TANMAY CHETAN
ប្រធានក្រុមប្រឹក្សាភិបាល

លោក TIP JANVIBOL
អភិបាល

លោក KEA BORANN
អភិបាល

លោកស្រី HENG SEIDA
អភិបាល (តែងតាំងនៅថ្ងៃទី5 ខែមេសា ឆ្នាំ 2018)

លោក JOHN CON-SING YUNG
អភិបាល (តែងតាំងនៅថ្ងៃទី4 ខែមិថុនា ឆ្នាំ 2018)

លោក CHIN-KANG LIU
អភិបាល (តែងតាំងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)

លោក RU-HUNG WEI
អភិបាល (តែងតាំងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)

លោកស្រី PI-FEN HSIEH
អភិបាល (តែងតាំងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)

លោក PATRICK PETER POWER
អភិបាល (លាលែងនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2018)

លោកស្រី BLANDINE CLAUDIA MARIE PONS
អភិបាល (លាលែងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)

លោក JOSHUA DUNHAM MORRIS
អភិបាល (លាលែងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)

លោក MICHAEL GOH CHIANG HUAT
អភិបាល (លាលែងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)

សវនករ

ក្រុមហ៊ុនសវនករឯករាជ្យ ERNST & YOUNG (CAMBODIA)
LTD. ជាសវនកររបស់ក្រុមហ៊ុន។

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់មានចំណែកភាគហ៊ុន
ដោយផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ ពុំមានកិច្ចព្រមព្រៀងណា
មួយកើតឡើងដើម្បីឱ្យក្រុមហ៊ុនជាភាគីមួយដែលកម្មវត្ថុនៃកិច្ចព្រម
ព្រៀង អាចបង្កលទ្ធភាពដល់សមាជិកអភិបាលណាម្នាក់ឱ្យទទួល
បាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗដូចជាការទិញ
ភាគហ៊ុន ឬបំណុលណាមួយ ឬរបស់សាជីវកម្មដទៃ។ ពុំមាន
អភិបាលណាម្នាក់ បានទទួល ឬ មានសិទ្ធិទទួលនូវអត្ថប្រយោជន៍
ណាមួយ តាមរយៈហេតុផលនៃកិច្ចសន្យាដែលបានធ្វើឡើងដោយ
ក្រុមហ៊ុន ឬ ជាមួយនឹងក្រុមហ៊ុន ដែលអភិបាលនោះជាសមាជិក
ក្រុមប្រឹក្សាភិបាល ឬក៏ជាមួយក្រុមហ៊ុនណាមួយ ដែលអភិបាលនោះ
មានផលប្រយោជន៍ហិរញ្ញវត្ថុជាសារវន្ត លើកលែងតែអត្ថប្រយោជន៍
ទាំងឡាយណាដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុម
ប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍
ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុ
របស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 និង
លទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន
សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យលើ
ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយគណៈ
គ្រប់គ្រងដែលត្រូវបានតម្រូវឱ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្របដោយមាន
ការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល
និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។

- អនុវត្តតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ឬប្រសិនបើមាន
គម្លាតនៃការអនុវត្តបទប្បញ្ញត្តិ និងសេចក្តីណែនាំ ហើយនិងស្តង់ដារ ដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់
របាយការណ៍ហិរញ្ញវត្ថុ គម្លាតទាំងនោះគួរតែត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើមូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុនមិនអាចបន្តសកម្មភាពអាជីវកម្ម
របស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមាន
ឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និងធានាថាគោលនយោបាយនិងការសម្រេចចិត្តទាំងនោះ
ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យ
ជាត្រឹមត្រូវ ត្រូវបានរក្សាទុក ដែលបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពច្បាស់លាស់ និងសមហេតុផលគ្រប់ពេល និងធានា
ថាបញ្ជីគណនេយ្យបានអនុវត្តតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏មានភារៈទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យ
សកម្មរបស់ក្រុមហ៊ុន ហើយយ៉ាងទៀត ក៏ត្រូវចាត់វិធានការសមស្របដើម្បីទប់ស្កាត់ និងស្វែងរកការកែតម្រូវ និងភាពមិនប្រក្រតីផ្សេងៗ។
ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំ
របាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះថា បានបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹម
ត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរ
សាច់ប្រាក់ របស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយនិងគោលការណ៍ណែនាំ
ទាក់ទិនផ្សេងៗ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

តំណាងក្រុមប្រឹក្សាភិបាល



TANMAY CHETAN
អភិបាល

ធ្វើនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៤ ខែមីនា ២០១៩

របាយការណ៍របស់សវនករឯករាជ្យ

យោង៖ 61211851/20329783

ជូនចំពោះ ភាគទុនិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមាន ភាពងតុល្យការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង របាយការណ៍លទ្ធផល របាយការណ៍ បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ និងសេចក្តី សង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ ជាមួយបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទ បញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងផ្សេងៗដែល ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោង តាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ត្រូវបានបរិយាយ បន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើ សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនដោយយោងតាមអនុក្រឹត្យ ទៅលើក្រមសីលធម៌សម្រាប់ វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករ ជំនាញដែលចេញដោយអាជ្ញាធរជាតិបាល នៃព្រះរាជា ណាចក្រកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវដទៃ ទៀតដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់ របស់យើងខ្ញុំ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករ

ព័ត៌មានផ្សេងៗទៀតដែលទទួលបាននៅកាលបរិច្ឆេទរបាយការណ៍ សវនកម្មមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបាន បរិយាយនៅទំព័រទី១ ដល់ទំព័រទី៥។ គណៈគ្រប់គ្រងមានទំនួល ខុសត្រូវចំពោះព័ត៌មានផ្សេងៗទៀត។ មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ មិនគ្របដណ្តប់លើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំក៏មិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។ ទាក់ទងនឹងការធ្វើ សវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវ របស់យើងខ្ញុំគឺការអានព័ត៌មានផ្សេងៗនេះហើយពិចារណា ថា ព័ត៌មានទាំងនេះមានភាពខុសគ្នាជាសារវន្តឬទេ ជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងដែលទទួលបានក្នុងការធ្វើ សវនកម្ម ឬថា ព័ត៌មានផ្សេងៗនេះមានកំហុសឆ្គងជាសារវន្តឬទេ។ យោងតាមការងារដែលយើងខ្ញុំបានធ្វើ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តចំពោះព័ត៌មានផ្សេងៗនេះ យើងខ្ញុំតម្រូវ ឱ្យរាយការណ៍ពីភាពពិតជាក់ស្តែង។ យើងខ្ញុំពុំមានហេតុការណ៍អ្វី ដែលតម្រូវឱ្យរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និង ក្រុមប្រឹក្សាភិបាល ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញ ទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយ អនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយ និងគោលការណ៍ណែនាំទាក់ទងផ្សេងៗ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរចំពោះ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈ ប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នក ទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាន និរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធ គណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការក្រុមហ៊ុន ឬក៏គ្មានមធ្យោបាយជាក់លាក់ ណាមួយទៀតក្រៅពីនេះ។ ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវ ក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការរាយការណ៍ អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើ សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាង ដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមាន កំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលរួម មាន មតិយោបល់របស់យើងខ្ញុំ។ ការធានាដែលសមហេតុផល គឺ ជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាមស្តង់ដារ អន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញជានិច្ច នូវកំហុស

ឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពី ការក្លែងបន្លំ ឬការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នក ប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំផ្សេងៗ ដោយបង្កើត និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះហើយប្រមូល ភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងដែលបណ្តាលមកពីការ កាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិត ការបន្លំ ការលុបចោលដោយចេតនា ការរាយការណ៍ មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារ សវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅ តាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បី បញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង របស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែល បានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែល ធ្វើឡើងដោយគណៈគ្រប់គ្រង។

តារាងតុល្យការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

- ធ្វើសេចក្តីសន្និដ្ឋាន ទៅលើភាពសមស្របនៃការប្រើប្រាស់ មូលដ្ឋាននិរន្តរភាពអាជីវកម្ម នៅក្នុងប្រព័ន្ធគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹង ព្រឹត្តិការណ៍ ឬ កាលៈទេសៈ ទាំងឡាយណាដែលនាំឱ្យមានការសង្ស័យ ជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឱ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍ សវនកម្ម លើកំណត់សម្គាល់ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ។ តែទោះជាយ៉ាងនេះក្តី ព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឱ្យក្រុមហ៊ុន មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការបង្ហាញទូទៅមាតិកា និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ ហិរញ្ញវត្ថុ តំណាងឱ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេល វេលានៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗទៅលើប្រព័ន្ធគណនេយ្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញ ក្នុងពេលធ្វើសវនកម្ម។



Ernst & Young (Cambodia) Ltd.
ក្រុមហ៊ុនគណនេយ្យជំនាញ
សវនករប្រតិបត្តិ

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩

កំណត់ សម្គាល់	ពាន់រៀល	2018		2017	
		ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	3	79,801,749	19,861,062	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	276,768,398	68,882,130	169,383,997	41,957,889
សមតុល្យនៅធនាគារផ្សេងៗ	5	13,321,505	3,315,457	41,603,644	10,305,584
ឥណទានផ្តល់ដល់អតិថិជន	6	975,318,202	242,737,233	810,721,760	200,822,829
ទ្រព្យសកម្មផ្សេងៗ	7	21,226,591	5,282,875	17,775,994	4,403,268
ទ្រព្យ និងបរិក្ខារ	8	17,996,668	4,479,011	16,665,624	4,128,220
កម្មវិធីកុំព្យូទ័រ	9	11,749,237	2,924,151	10,097,155	2,501,153
ពន្ធពន្យារជាទ្រព្យសកម្ម	15.2	7,137,972	1,776,499	5,969,108	1,478,600
ទ្រព្យសកម្មសរុប		1,403,320,322	349,258,418	1,141,661,785	282,799,550

បំណុល និងមូលធនរបស់ភាគទុនិក

បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	10	638,164,858	158,826,495	476,894,860	118,131,003
បំណុលពន្ធលើប្រាក់ចំណេញ	15.1	6,365,457	1,584,235	7,341,834	1,818,636
បំណុលផ្សេងៗ	11	49,195,912	12,243,881	35,837,798	8,877,333
ប្រាក់កម្ចី	12	475,759,359	118,407,008	425,530,473	105,407,598
អនុបំណុល	13	34,646,200	8,622,748	19,401,600	4,805,945
សិទ្ធិធនធានសម្រាប់					
អត្ថប្រយោជន៍បុគ្គលិក	14	9,863,741	2,454,888	14,095,407	3,491,555
បំណុលសរុប		1,213,995,527	302,139,255	979,101,972	242,532,070

មូលធន					
ដើមទុន	16	120,327,300	29,947,063	79,127,300	19,600,520
បុព្វលាភភាគហ៊ុន		149,505	37,209	149,505	37,034
ទុនបម្រុង	16	20,764,670	5,167,912	18,814,706	4,660,566
ប្រាក់ចំណេញរក្សាទុក		48,083,320	11,966,979	64,468,302	15,969,360
មូលធនសរុប		189,324,795	47,119,163	162,559,813	40,267,480
បំណុល និងមូលធនសរុប		1,403,320,322	349,258,418	1,141,661,785	282,799,550

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

កំណត់សម្គាល់	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ចំណូលប្រតិបត្តិការ				
ចំណូលការប្រាក់	17	178,117,459	191,654,847	47,474,572
ចំណាយការប្រាក់	18	(70,368,035)	(59,979,248)	(14,857,381)
ចំណូលពីការប្រាក់សុទ្ធ		107,749,424	131,675,599	32,617,191
ចំណាយកម្រៃសេវាកម្ម និងជើងសារ	19	(9,392,173)	(11,860,093)	(2,937,848)
ចំណូលផ្សេងៗ	20	71,721,598	28,989,385	7,180,923
ចំណូលពីប្រតិបត្តិការ		170,078,849	148,804,891	36,860,266
ប្រាក់ជំនួយ	22	665,667	491,421	121,729
សំវិធានធនលើការខាតបង់				
ឥណទានផ្តល់ដល់អតិថិជន	6	(14,228,206)	(13,021,747)	(3,225,600)
ចំណាយប្រតិបត្តិការផ្សេងៗ	21	(122,324,762)	(107,777,037)	(26,697,309)
ប្រាក់ចំណេញមុនពន្ធដកពន្ធ		34,191,548	28,497,528	7,059,086
ពន្ធលើប្រាក់ចំណេញ	15.1	(7,426,566)	(7,190,784)	(1,781,220)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		26,764,982	21,306,744	5,277,866

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ដើមទុន	បុព្វលាភភាគហ៊ុន	ទុនបម្រុង	ប្រាក់ចំណេញរក្សាទុក	សរុប	
	ពាន់រៀល (កំណត់សម្គាល់16)	ពាន់រៀល (កំណត់សម្គាល់16)	ពាន់រៀល (កំណត់សម្គាល់16)	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
សមតុល្យនា						
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	79,127,300	149,505	18,814,706	64,468,302	162,559,813	40,457,893
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	26,764,982	26,764,982	6,661,270
ការបម្រុងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	41,200,000	-	-	(41,200,000)	-	-
ប្រាក់វិភាជន៍រក្សាទុក	-	-	1,949,964	(1,949,964)	-	-
សមតុល្យនា						
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	120,327,300	149,505	20,764,670	48,083,320	189,324,795	47,119,163
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	29,947,063	37,209	5,167,912	11,966,979	47,119,163	
សមតុល្យនា						
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	35,127,300	149,505	16,414,114	89,562,150	141,253,069	34,989,614
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	21,306,744	21,306,744	5,277,866
ការបម្រុងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	44,000,000	-	-	(44,000,000)	-	-
ប្រាក់វិភាជន៍រក្សាទុក	-	-	2,400,592	(2,400,592)	-	-
សមតុល្យនា						
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	79,127,300	149,505	18,814,706	64,468,302	162,559,813	40,267,480
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	19,600,520	37,034	4,660,566	15,969,360	40,267,480	

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

របាយការណ៍លំហូរសាច់ប្រាក់ (តម្លៃពីរមុន)
សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	2018		2017	
	កំណត់សម្គាល់	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
សកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញមុនពន្ធការកែសម្រួល៖		34,191,548	28,497,528	7,059,086
រំលស់	21	6,045,420	5,771,658	1,429,690
សិទ្ធិធនធានសម្រាប់ការខាតបង់លើឥណទានផ្តល់ដល់អតិថិជន		14,228,206	13,021,747	3,225,600
សិទ្ធិធនធានសម្រាប់សមតុល្យនៅធនាគារផ្សេងៗ		132,501	-	-
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារបម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖		(57,420)	(126,183)	(31,257)
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(14,694,230)	(10,410,443)	(2,578,757)
ឥណទានផ្តល់ដល់អតិថិជន		(178,824,648)	(225,596,763)	(55,882,280)
ទ្រព្យសកម្មផ្សេងៗ		(3,450,597)	(1,417,876)	(351,220)
ប្រាក់បញ្ញើសន្សំអតិថិជន		161,269,998	122,489,475	30,341,708
សិទ្ធិធនធានលើអត្ថប្រយោជន៍បុគ្គលិក		(4,231,666)	2,458,041	608,878
បំណុលផ្សេងៗ		13,358,114	6,905,354	1,710,515
		27,967,226	(58,407,462)	(14,468,037)
ពន្ធលើប្រាក់ចំណេញដែលបានបង់	15.1	(9,571,807)	(7,955,386)	(1,970,619)
សាច់ប្រាក់សុទ្ធ ប្រើក្នុងសកម្មភាពប្រតិបត្តិការ		18,395,419	(66,362,848)	(16,438,656)
សកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ		(6,742,422)	(4,021,746)	(996,221)
ការទិញកម្មវិធីកុំព្យូទ័រ	8	(2,286,124)	(1,609,362)	(398,653)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	9	57,420	657,049	162,757
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(8,971,126)	(4,974,059)	(1,232,117)
សកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		239,278,021	226,553,198	56,119,197
សាច់ប្រាក់ទទួលបានពីអនុបំណុល		20,090,000	(4,850,400)	(1,201,486)
ការទូទាត់សងប្រាក់កម្ចី		(189,049,135)	(94,864,673)	(23,498,804)
ការទូទាត់សងអនុបំណុល		(4,845,400)	(1,205,923)	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាព ហិរញ្ញប្បទាន		65,473,486	126,838,125	31,418,907
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		74,897,779	55,501,218	13,748,134
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ		238,786,976	183,285,758	45,401,476
ភាពខុសគ្នានៃអត្រាប្តូរប្រាក់		-	279,704	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ		313,684,755	238,786,976	59,149,610

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

សាច់ប្រាក់ក្នុងដៃ
សមតុល្យនៅធនាគារជាតិនៃកម្ពុជា
សមតុល្យនៅធនាគារផ្សេងៗ

	2018		2017	
	កំណត់សម្គាល់	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
សាច់ប្រាក់ក្នុងដៃ	3	79,801,749	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	220,429,000	127,738,829	31,642,019
សមតុល្យនៅធនាគារផ្សេងៗ	5	13,454,006	41,603,644	10,305,584
		313,684,755	238,786,976	59,149,610

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័ន មីក្រូហិរញ្ញវត្ថុដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើត និងប្រតិបត្តិការ

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“ធីភីធី”) ដែលជាកម្មវិធីរបស់ CONCERN WORLDWIDE CAMBODIA (“CWC”)។ រាល់ទ្រព្យសកម្មបំណុល និងវិភាគទានបង្ករទាំងអស់របស់ ធីភីធី ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយ ប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើម អាជីវកម្មនាថ្ងៃដែលទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើ អាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅ អគារ លេខ២៨៥ មហាវិថីយុទ្ធពលខេមរៈភូមិន្ទ (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ធ្វើប្រតិបត្តិការអាជីវកម្មជាមួយការិយាល័យ ចំនួន ១៥០ទីតាំង (២០១៧៖ ១៥០ ការិយាល័យ)។

ក្រុមហ៊ុនមានគោលការណ៍ណែនាំសំខាន់ៗដូចជា៖

- ផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រៅក្រុងនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់ កម្រិត។
- ប្តូរជាបើកទូលាយ និងឱ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃ ការគ្រប់គ្រង និងប្រតិបត្តិការ។
- ប្តូរធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវ អត្តចរិត និងស្តង់ដារដើម្បីធានាឱ្យបាននូវការបម្រើសង្គម

ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារ អតិថិជន។

- ជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករំលែក នូវព័ត៌មានដ៏សមស្រប និងរួមចំណែកដល់ការអភិវឌ្ឍបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អ គោលការណ៍ និងប្រព័ន្ធ។

និយោជិត

និយោជិតទាំងអស់របស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួន ២,៨១១ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧: ២,៤៩៤ នាក់)។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឱ្យប្រកាស ផ្សាយដោយក្រុមប្រឹក្សាភិបាល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

២. គោលនយោបាយគណនេយ្យ

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំដែលយោងទៅ តាមមូលដ្ឋានតម្លៃដើមប្រវត្តិសាស្ត្រ។ ក្រុមហ៊ុនកត់ត្រាបញ្ជី គណនេយ្យហើយរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាទឹកប្រាក់រៀល ស្របតាម ប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៧-១៦៤ ប្រ.ក ចុះ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ចំពោះការប្រើប្រាស់ភាសា រូបិយប័ណ្ណ និងអត្រាប្តូរប្រាក់សម្រាប់បញ្ជីគណនេយ្យ និង របាយការណ៍។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុ លោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងសេចក្តី ណែនាំទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុនៃកម្ពុជា។ ប្រតិបត្តិការទាំងឡាយណាដែលកើតឡើងក្រៅពីរូបិយប័ណ្ណខ្មែររៀល ត្រូវបានប្តូរទៅជារៀល ដោយប្រើអត្រាប្តូរប្រាក់នាថ្ងៃប្រតិបត្តិការ នោះ។ សមតុល្យទ្រព្យសកម្ម និងបំណុលក្រោម រូបិយប័ណ្ណផ្សេង ក្រៅពីរូបិយប័ណ្ណរៀល នាការិយបរិច្ឆេទនៃតារាងតុល្យការត្រូវបានប្តូរ ទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ដែលកើតមាននា ការិយបរិច្ឆេទនោះ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ ដែលកើត ចេញពីការប្តូរនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ លទ្ធផល។

២.១.១ ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន គឺចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

២.១.២ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ រួមជាមួយការប្រើប្រាស់របាយការណ៍នេះ មិនត្រូវបានរៀបចំឡើងសម្រាប់ អ្នកទាំងឡាយណា ដែលមិនបាន ដឹងពីគោលការណ៍នីតិវិធី និងការអនុវត្តគណនេយ្យនៃព្រះរាជា ណាចក្រកម្ពុជានោះទេ ហើយលើសពីនេះគឺមិនមានគោលបំណង ក្នុងការបង្ហាញស្ថានភាពហិរញ្ញវត្ថុ របាយការណ៍លទ្ធផល និង លំហូរសាច់ប្រាក់ ដោយអនុលោមតាមគោលនយោបាយ និងការ អនុវត្តគណនេយ្យ ដែលទទួលស្គាល់ជាទូទៅក្នុងប្រទេសដទៃផ្សេង ពីប្រទេសកម្ពុជានោះទេ។

គោលការណ៍គណនេយ្យដែលបានចែងខាងក្រោមត្រូវបានអនុវត្ត តាមដោយក្រុមហ៊ុន។

២.១.៣ ស្តង់ដារមិនទាន់អនុវត្ត

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាគណនេយ្យជាតិនៃកម្ពុជា បានប្រកាសថា ការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSS”) ត្រូវបានពន្យាររហូតដល់បំណាច់ឆ្នាំ ២០១៨។ ក្នុងអំឡុងរយៈពេលអន្តរកាល គ្រឹះស្ថានហិរញ្ញវត្ថុ និង ធនាគាររួមទាំងក្រុមហ៊ុនធានារ៉ាប់រងគួររៀបចំរបាយការណ៍វឌ្ឍនភាព អំពីការអនុវត្តនៃ CIFRSS និងរបាយការណ៍ប្រចាំឆ្នាំជាក់ជូនក្រុម ប្រឹក្សាគណនេយ្យជាតិ និងនិយតករផ្សេងៗ។ ការអនុវត្ត CIFRSS ត្រូវបានរំពឹងថានឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ។

២.២ ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ គណៈគ្រប់គ្រងបាន ប្រើប្រាស់ការវិនិច្ឆ័យ និងធ្វើការប៉ាន់ស្មានក្នុងការកំណត់ចំនួនទឹក ប្រាក់ ដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុមាន ដូចខាងក្រោម៖

២.២.១ រូបិយប័ណ្ណគោល

ស្តង់ដារគណនេយ្យកម្ពុជាលេខ ២១ តម្រូវឱ្យគណៈគ្រប់គ្រងប្រើការ វិនិច្ឆ័យរបស់ខ្លួនដើម្បីកំណត់រូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនដែល បង្ហាញយ៉ាងស្មោះត្រង់ ដោយបង្ហាញពីផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ចនៃប្រតិបត្តិការព្រឹត្តិការណ៍ និងលក្ខខណ្ឌដែលពាក់ព័ន្ធនឹង ក្រុមហ៊ុននេះ។ ក្នុងការវិនិច្ឆ័យនេះក្រុមហ៊ុនពិចារណាដូចខាងក្រោម៖

- រូបិយប័ណ្ណដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃសម្រាប់ ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (ជាញឹកញាប់ វាជា រូបិយប័ណ្ណដែលតម្លៃសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម របស់វាត្រូវបានកំណត់ និងទូទាត់)
- រូបិយប័ណ្ណដែលមូលនិធិសកម្មភាពហិរញ្ញវត្ថុត្រូវបានបង្កើត និង
- រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពប្រតិបត្តិការជាធម្មតា ត្រូវបានរក្សាទុក។

២.២.២ អាយុកាលប៉ាន់ស្មាននៃទ្រព្យ និងបរិក្ខារ

អាយុកាលនៃធាតុនីមួយៗនៃទ្រព្យ និងបរិក្ខារត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើរយៈពេលដែល ទ្រព្យនោះត្រូវបានគេរំពឹងថា នឹងអាចប្រើប្រាស់បាន។ ការប៉ាន់ស្មានបែបនោះផ្អែកលើការ វាយតម្លៃលើអាជីវកម្មដែលប្រហាក់ប្រហែលការវាយតម្លៃតាម បែបបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍ជាមួយនឹងទ្រព្យប្រហាក់ ប្រហែល។ អាយុកាលដែលគេរំពឹងទុកនៃទ្រព្យសកម្មនីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ និងធ្វើការកែតម្រូវបើ សិនជាការរំពឹងទុកថាមានការផ្លាស់ប្តូរពីការប៉ាន់ស្មានមុនៗ ដោយសារមូលហេតុមួយចំនួនដូចជា ភាពស៊ីក្រិចវិលជារូបវន្ត ភាពហួសសម័យ និងកត្តាផ្លូវច្បាប់ ឬ ក៏កំហិតផ្សេងទៀត ទៅលើការប្រើប្រាស់ទ្រព្យសកម្ម។ ទោះបីយ៉ាងណាក៏ដោយ លទ្ធផលបានពីប្រតិបត្តិការនាពេលអនាគត អាចនឹងរងការប៉ះ ពាល់ខ្លាំងដោយការផ្លាស់ប្តូរនូវកត្តាដែលបានលើកឡើងដូច

ខាងលើ។ ការថយចុះនូវអាយុកាលរំពឹងទុករបស់ទ្រព្យ និងបរិក្ខារណាមួយនឹងបង្កឱ្យចំណាយប្រតិបត្តិការ មានការកើនឡើង និងធ្វើឱ្យតម្លៃបច្ចុប្បន្នរបស់ទ្រព្យ និងបរិក្ខារនោះមានការធ្លាក់ចុះ។ ពុំមានការប្រែប្រួលណាមួយ នៅក្នុងឆ្នាំនៃអាយុកាលរបស់ទ្រព្យ និងបរិក្ខារ ក្នុងអំឡុងពេលប្រចាំឆ្នាំ។

២.២.៣ ភតិសន្យាប្រតិបត្តិការ

ក្រុមហ៊ុនមានភតិសន្យាជួលអចលនទ្រព្យ ក្នុងនាមជាអ្នកជួលសម្រាប់អគារការិយាល័យរបស់ខ្លួន។ ក្រុមហ៊ុនបានកំណត់ថាម្ចាស់អគារជាអ្នករ៉ាប់រងលើរាល់ហានិភ័យធំៗ និងផលប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនេះ ដោយផ្អែកទៅតាមសូចនាករនៃការចាត់ថ្នាក់លើ ភតិសន្យាប្រតិបត្តិការ។ នៅក្នុងការកំណត់ថាមាន ឬពុំមានសូចនាករនៃការចាត់ថ្នាក់លើភតិសន្យាប្រតិបត្តិការ ក្រុមហ៊ុនត្រូវពិចារណាលើកត្តាដូចជា៖ ការរក្សាទុកប្លង់កម្មសិទ្ធិរបស់អចលនទ្រព្យដែលបានជួល និងពិចារណាលើ អំឡុងពេលនៃភតិសន្យាជួលទាក់ទងជាមួយនឹងការប៉ាន់ស្មានលើអាយុកាលប្រើប្រាស់សេដ្ឋកិច្ចរបស់អចលនទ្រព្យ និងចំណាយថ្លៃរត់ការនៃអ្នកកាន់កាប់លើទ្រព្យជួល និងថ្លៃផ្សេងៗ។

២.២.៤ ការខាតបង់ដោយការស្រុតចុះតម្លៃលើការផ្តល់ឥណទានផ្តល់ដល់អតិថិជន ហ្វានស៊ីលីធីទាំងក្នុង និងក្រៅតារាងតុល្យការផ្សេងៗ

នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គុណភាពនៃឥណទានផ្តល់ដល់អតិថិជន ត្រូវបានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ចំណាត់ថ្នាក់ និងកម្រិតនៃសិរិទ្ធិធនលើការខាតបង់ដោយការថយចុះតម្លៃ។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ៧-០១៧-៣៤ ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិរិទ្ធិធនលើអីម៉ែរមិន ដែលជំនួសប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២-១៨៦ ស្តីពីការផ្តល់ចំណាត់ថ្នាក់ទ្រព្យ និងសិរិទ្ធិធនដែល ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ ២.៣.៧.១។

២.២.៥ ការខាតបង់ដោយការស្រុតចុះតម្លៃលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់ដោយការស្រុតចុះតម្លៃកើតមានឡើង នៅពេលដែលតម្លៃយោងរបស់ទ្រព្យ ឬបណ្តុំទ្រព្យមានតម្លៃខ្ពស់ជាងបរិមាណដែលនឹងអាចទទួលបានមកវិញជាក់ស្តែង ដែលបរិមាណនេះ

បានមកពីតម្លៃដែលខ្ពស់ជាងគេរវាងតម្លៃទីផ្សារ ដកឱ្យចំណាយផ្សេងៗ ដើម្បីលក់ទ្រព្យ និងតម្លៃទទួលបានពីការប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចំណាយផ្សេងៗដើម្បីលក់ទ្រព្យគឺអាស្រ័យលើព័ត៌មានជាក់ស្តែងដែលកើតឡើងពីប្រតិបត្តិការលក់តាមភាពធម្មតា ចំពោះទ្រព្យដែលមានភាពស្រដៀងគ្នា ឬជាតម្លៃទីផ្សារ ដកចេញនូវចំណាយកើតឡើងផ្សេងៗ ដើម្បីលក់ទ្រព្យនោះ។ រីឯការគណនាលើតម្លៃកំពុងតែប្រើប្រាស់ គឺផ្អែកតាមគំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់នោះគឺបានមកពីផែនការនាពេលអនាគត ហើយមិនរាប់បញ្ចូលសកម្មភាពកំណែទម្រង់ផ្សេងៗ ដែលក្រុមហ៊ុនមិនទាន់ជាប់កាតព្វកិច្ច ឬធ្វើការវិនិយោគនាពេលអនាគតដែលនឹងធ្វើឱ្យមានភាពប្រសើរឡើងនូវលទ្ធផលដែលកើតចេញពីទ្រព្យទាំងនោះ។ បរិមាណដែលនឹងអាចទទួលបានមកវិញជាក់ស្តែង គឺជាឥទ្ធិពលដោយអត្រាអប្បបរមាដែលបានប្រើប្រាស់សម្រាប់គំរូលំហូរសាច់ប្រាក់អប្បបរមា ក៏ដូចជាលំហូរសាច់ប្រាក់ចូលរំពឹងទុកនាពេលអនាគត និងអត្រាកំណើន ដែលប្រើប្រាស់សម្រាប់គោលបំណងនៃការព្យាករណ៍។

២.២.៦ ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធនិងរាល់ភាពខុសគ្នារវាងអត្រាសន្ទនាទាំងអស់ត្រឹមវិសាលភាព ដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតទំនងជាមាន ដែលការខាតបង់អាចយកមកប្រើប្រាស់បាន។ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង គឺទាមទារឱ្យ កំណត់បរិមាណនៃពន្ធពន្យារជាទ្រព្យសកម្មដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកទៅលើពេលវេលា និងកម្រិតនៃចំណូលជាប់ពន្ធនាពេលអនាគត ជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

ចំណូលជាប់ពន្ធនាពេលអនាគតរបស់ក្រុមហ៊ុនដែលបានព្យាករណ៍បង្ហាញឱ្យឃើញថាភាពខុសគ្នារវាងអត្រាសន្ទនា អាចនឹងត្រូវបានទទួលស្គាល់នាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្មដែលបានទទួលស្គាល់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួន ៧.១៤ ពាន់លានរៀល ឬ ១.៧៨ លានដុល្លារអាមេរិក (២០១៧៖ ៥.៩៧ ពាន់លានរៀល ឬ ១.៤៨ លានដុល្លារអាមេរិក) ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ១៥.២។

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

២.៣.១ ការប្រែសម្រួលលើរូបិយប័ណ្ណ

រូបិយប័ណ្ណគោល និងរូបិយប័ណ្ណបង្ហាញរបស់ក្រុមហ៊ុនគឺ ខ្មែររៀល។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានប្តូរជាដុល្លារ ផ្អែកតាមអត្រាប្តូរប្រាក់

៤,០១៨រៀល ក្នុង ១ដុល្លារអាមេរិក នាការិយបរិច្ឆេទរបាយការណ៍ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧៖ ៤,០៣៧រៀល) ដែលប្រកាសដោយធនាគារជាតិនៃកម្ពុជា។ ការប្តូរនេះមិនមែនជាការបកស្រាយថាបរិមាណជាប្រាក់ដុល្លារអាមេរិកទាំងអស់នេះ ត្រូវបានប្រែសម្រួលជាប្រាក់ដុល្លារអាមេរិកលើអត្រាប្តូរប្រាក់ដទៃទេ។ រាល់តម្លៃទាំងអស់ដែលស្ថិតក្នុងប្រាក់រៀល និងដុល្លារអាមេរិកត្រូវបានបង្កត់ជា (“សមមូលពាន់រៀល”) និងដុល្លារអាមេរិករៀងគ្នា លើកលែងតែមានការគូសបញ្ជាក់លើការបង្ហាញផ្សេងពីនេះ។

២.៣.២ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កងគ្នាហើយចំនួនទឹកប្រាក់សុទ្ធ ត្រូវបានបង្ហាញក្នុងតារាងតុល្យការតែក្នុងករណីដែលមានសិទ្ធិស្របច្បាប់ដើម្បីកាត់កងទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ហើយមានបំណងទូទាត់តាមមូលដ្ឋានសុទ្ធ ឬលក់ទ្រព្យសកម្ម និងទូទាត់បំណុលនៅពេលទន្ទឹមគ្នានោះ។ ជាទូទៅនេះមិនមែនជាករណីរបស់កិច្ចព្រមព្រៀងក្នុងការកាត់កងឡើយហើយទ្រព្យសកម្ម និងបំណុលពាក់ព័ន្ធ ត្រូវបានបង្ហាញជាទឹកប្រាក់ដុលក្នុងតារាងតុល្យការ។

២.៣.៣ ភតិសន្យាប្រតិបត្តិការ

ការចំណាយទៅលើ ភតិសន្យាប្រតិបត្តិការ ត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលតាមអត្រាថេរ ស្របតាមថេរវេលានៃការជួល។

២.៣.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់សុទ្ធ សមតុល្យនៅធនាគារប្រាក់បញ្ញើសន្សំ និងការវិនិយោគរយៈពេលខ្លី ដែលងាយប្តូរជាសាច់ប្រាក់បានឆាប់រហ័ស និងជាក់លាក់ក្នុងរយៈពេល ៣ខែ ឬតិចជាងរយៈពេលជាក់ប្រាក់បញ្ញើ និងដែលងាយប្តូរជាសាច់ប្រាក់ហើយវាមិនមានហានិភ័យធ្ងន់ធ្ងរនៅពេលតម្លៃរបស់វាប្រែប្រួល។

២.៣.៥ សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យប្រាក់តម្កល់ធនាគារលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ចត្រូវបានតម្កល់ទុកនៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមតាមច្បាប់កម្ពុជាចំពោះស្ថាប័នធនាគារនិងហិរញ្ញវត្ថុ និងត្រូវបានកំណត់ជាការគ្រប់គ្រងនៃមូលធនអប្បបរមានិងចំនួនប្រាក់បញ្ញើសន្សំពីអតិថិជនរៀងគ្នា។ គណនីមួយនេះ រួមបញ្ចូលទាំងគណនីចរន្តដែលត្រូវបានកំណត់តាមថ្លៃដើម។

២.៣.៦ សមតុល្យនៅធនាគារដទៃទៀត

សមតុល្យនៅធនាគារដទៃទៀត ត្រូវបានរក្សាទុកតាមតម្លៃដើម។

២.៣.៧ ឥណទានផ្តល់ដល់អតិថិជន

រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការជាទឹកប្រាក់ដើម ដោយដកចេញនូវឥណទានដែលត្រូវបានលុបចេញពីបញ្ជី និងសិរិទ្ធិធនចំពោះឥណទានបាត់បង់។ ឥណទានត្រូវបានលុបចេញពីបញ្ជីនៅពេលដែលក្រុមហ៊ុនរំពឹងថា ឥណទានមិនអាចប្រមូលមកវិញបាន។ ការប្រមូលបានមកវិញនៃឥណទានដែលត្រូវបានលុបចេញពីបញ្ជី ឬបានធ្វើសិរិទ្ធិធន នៅក្នុងការិយបរិច្ឆេទមុនៗនឹងបន្ថយទឹកប្រាក់ នៃសិរិទ្ធិធនសម្រាប់ឥណទាន បាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

រាល់ឥណទានដែលបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារសង្ស័យ ឬបាត់បង់គឺជាឥណទានមិនដំណើរការ។

២.៣.៧.១ ការចាត់ថ្នាក់ឥណទាន និងសិរិទ្ធិធនលើឥណទានបាត់បង់

សិរិទ្ធិធនសម្រាប់ឥណទានបាត់បង់ ត្រូវបានបង្កើតឡើងដោយផ្អែកទៅលើហានិភ័យជាក់លាក់ដែលអាចកើត ឡើងចំពោះឥណទានជាក់លាក់ណាមួយដែលត្រូវបានត្រួតពិនិត្យ និងត្រូវបានកំណត់ថាជាឥណទានឃ្នាំមើល ក្រោមស្តង់ដារ សង្ស័យនិងបាត់បង់។ សិរិទ្ធិធនទូទៅត្រូវបានកំណត់ដោយផ្អែកលើឥណទានថ្នាក់ធម្មតា។ សិរិទ្ធិធន គឺផ្អែកលើភាគរយនៃសមតុល្យនៅសល់របស់ឥណទាន និងបុរេប្រទានសរុប។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិរិទ្ធិធនលើអីម៉ែរមិន ដែលជំនួសប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២-១៨៦ ស្តីពីការផ្តល់ចំណាត់ថ្នាក់ទ្រព្យ និងសិរិទ្ធិធន ដែលមានប្រសិទ្ធភាព ចាប់ពីកាលបរិច្ឆេទនៃប្រកាសថ្មីនេះ។ ប្រកាសថ្មីនេះតម្រូវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ គណនាបទប្បញ្ញត្តិសិរិទ្ធិធន តាមការចាត់ថ្នាក់ឥណទានរបស់ខ្លួនជា ៥ថ្នាក់ ផ្អែកលើចំនួនថ្ងៃដែលហួសកាលកំណត់សងនិង/ឬការទូទាត់ការប្រាក់។ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៧-០១៨-០០១ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងគោលបំណងបញ្ជាក់លើកម្រិតអប្បបរមាចាំបាច់ នៃការធ្វើសិរិទ្ធិធនទូទៅត្រូវបានធ្វើឡើងដោយផ្អែកលើការធ្វើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់	អត្រាប្រាក់ឧបត្ថម្ភ
ឥណទាន (កាលកំណត់ហួសដល់មួយឆ្នាំ)		
សិរិធានធនទូទៅ		
ឥណទានធម្មតា	ពី 0 ដល់ 14 ថ្ងៃ	1%
សិរិធានធនជាក់លាក់		
ឥណទានឃ្នាំមើល	ពី 15 ដល់ 30 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	ពី 31 ដល់ 60 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	ពី 61 ដល់ 90 ថ្ងៃ	50%
ឥណទានបាត់បង់	91 ថ្ងៃ ឬ ច្រើនជាង	100%
ឥណទាន (កាលកំណត់លើសពីមួយឆ្នាំ)		
ឥណទានធម្មតា	ពី 0 ដល់ 29 ថ្ងៃ	1%
សិរិធានធនជាក់លាក់		
ឥណទានឃ្នាំមើល	ពី 30 ដល់ 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	ពី 90 ដល់ 179 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	ពី 180 ដល់ 359 ថ្ងៃ	50%
ឥណទានបាត់បង់	360 ថ្ងៃ ឬ ច្រើនជាង	100%

បទប្បញ្ញត្តិសិរិធានធន ត្រូវបានអនុវត្តសម្រាប់ហ្វានស៊ីលីធីទាំងក្នុង និងក្រៅតារាងតុល្យការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់។ លើសពីនេះទៀតប្រកាស តម្រូវឱ្យមានការប្រៀបធៀបបទប្បញ្ញត្តិសិរិធានធន ជាមួយសិរិធានធន លើអ៊ីម៉ែលដែលកំណត់ដោយផ្នែកលើ CIFRSS នាពេលបានអនុវត្ត។ ក្នុងកំឡុងពេលអន្តរកាលមុនពេលអនុវត្ត CIFRSS ធនាគារ អនុវត្តតាមចំណាត់ឥណទាន និងការផ្តល់បទប្បញ្ញត្តិសិរិធានធនដែលមានចែងក្នុងប្រកាស ។

ក្រុមហ៊ុនអនុវត្តការវាយតម្លៃជាបុគ្គល សម្រាប់ឥណទានមានទំហំធំជាងកម្រិត ដែលបានកំណត់ ចំនួន 10,000 ដុល្លារអាមេរិក ឬសមមូលទៅនឹងរូបិយប័ណ្ណផ្សេងៗ ដោយផ្អែកលើការត្រួតពិនិត្យលើហ្វានស៊ីលីធីនោះ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ឬជាញឹកញាប់នៅពេលដែលការត្រួតពិនិត្យគន្លឹះត្រូវបានធ្វើឡើង។ ឥណទានផ្សេងៗទៀតត្រូវបានវាយតម្លៃជាមួយ ដោយអនុវត្តតាមយ៉ាងហោចណាស់ ចំនួនថ្ងៃដែលហួសកាលកំណត់សងអតិបរមាដែលតម្រូវ។ នៅពេលដែលព័ត៌មានដែលទទួលបានមានផលប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ឬលទ្ធភាពសងឥណទាននោះព័ត៌មានត្រូវបានយកមកប្រើសម្រាប់ការធ្វើចំណាត់ថ្នាក់ ដែលវាលទ្ធផលបណ្តាលឱ្យឥណទាននោះត្រូវបានចាត់ថ្នាក់ធ្ងន់ធ្ងរជាងមុន។ ការធ្វើចំណាត់ថ្នាក់ឥណទានត្រូវបានធ្វើឡើងជារៀងរាល់ខែ។

សិរិធានធន ត្រូវបានគណនាជាភាគរយនៃសមតុល្យឥណទាននៅពេលដែលឥណទាននោះត្រូវបានគេចាត់ថ្នាក់ដោយមិនរាប់បញ្ចូលនូវការប្រាក់បង្ក និងត្រូវបានកាត់ត្រាជាចំណាយ។

ការប្រាក់ដែលបង្កពីឥណទានមិនដំណើរការត្រូវបានកាត់ត្រាជាការប្រាក់បណ្តោះអាសន្ននៅក្នុងតារាងតុល្យការ។

ភាពគ្រប់គ្រាន់នៃសិរិធានធនសម្រាប់ឥណទានអាក្រក់ និងឥណទានសង្ស័យ ត្រូវបានវាយតម្លៃប្រចាំខែដោយគណៈគ្រប់គ្រង។ កត្តាសម្រាប់វាយតម្លៃភាពគ្រប់គ្រាន់នៃសិរិធានធន គឺផ្អែកលើទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមកស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានផ្សេងៗនិងលក្ខខណ្ឌ ដែលបានចែងក្នុងកិច្ចសន្យា។

ឥណទាន ត្រូវបានលុបចេញពីបញ្ជីដោយស្វ័យប្រវត្តិនៅពេលអតិថិជនទទួលបានអនិច្ចកម្ម និងក្នុងករណីផ្សេងទៀតចំពោះឥណទានមិនត្រូវបានទូទាត់សងដោយផ្អែកលើការវាយតម្លៃរបស់គណៈគ្រប់គ្រង និងយោងលើការអនុម័តពីក្រុមប្រឹក្សាភិបាល។ ឥណទានដែលបានលុបចេញពីបញ្ជីត្រូវបានដកចេញពីឥណទានជាក់ស្តែង និងពីសិរិធានធនសម្រាប់បំណុលអាក្រក់។ ទឹកប្រាក់ទទួលបានមកវិញពីឥណទានដែលបានលុបចេញពីបញ្ជីពេលមុន និងការជម្រះនៃការព្យាករណ៍ ត្រូវបានបង្ហាញដាច់ដោយឡែករួមគ្នាជាមួយបម្រែបម្រួលសុទ្ធលើសិរិធានធនសម្រាប់បំណុលអាក្រក់ និងបុរេប្រទានក្នុងរបាយការណ៍លទ្ធផល។

២.៣.៤ ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានបង្ហាញជាតម្លៃដើម ដោយដកចេញនូវការរំលស់បង្គរ និងការខាតបង់ (បើមាន)។ តម្លៃដើមនៃទ្រព្យ និងបរិក្ខាររួមមានថ្លៃទិញ និងតម្លៃដើមជាប់ពាក់ព័ន្ធដោយផ្ទាល់ទាំងឡាយ

ដែលនាំយកទ្រព្យសកម្មទាំងអស់នោះមកកាន់លក្ខខណ្ឌ និងទីតាំងសម្រាប់ការប្រើប្រាស់របស់វា។ នៅពេលណាដែលធាតុនៃទ្រព្យ និងបរិក្ខារមានសមាសភាពចម្រុះ ជាច្រើនដែលមានអាយុកាលប៉ាន់ស្មានខុសគ្នាសមាសភាពទាំងអស់នោះ ត្រូវបានគេចាត់ថ្នាក់ជាប្រភេទផ្សេងៗគ្នាសម្រាប់ទ្រព្យ និងបរិក្ខារ។

ចំណាយបន្តបន្ទាប់ទាក់ទងនឹងធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចរាល់ហើយនោះ ត្រូវបានគេបូកបន្ថែមទៅលើតម្លៃយោងនៃទ្រព្យសកម្មនោះ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍រំពឹងទុកនាពេលអនាគត (ដោយលើសពីបទដ្ឋានដែលវាយតម្លៃជាធម្មតានៃការអនុវត្តលើទ្រព្យសកម្មដែលមានស្រាប់) នឹងមានលំហូរចូលមកក្រុមហ៊ុន។ រាល់ការចំណាយបន្តបន្ទាប់ត្រូវបានគេទទួលស្គាល់ជាចំណាយនៅក្នុងឆ្នាំដែលវាបានកើតឡើង។

ការចំណេញ ឬ ការខាតបង់ដែលកើតចេញពីការបញ្ឈប់ ឬការលក់នូវធាតុណាមួយនៃទ្រព្យ និងបរិក្ខារគឺត្រូវបានកំណត់ដោយភាពខុសគ្នារវាងប្រាក់លក់សុទ្ធដែលរំពឹងទុក និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារ ហើយនឹងត្រូវបានគេទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលនាថ្ងៃដែលទ្រព្យសកម្មនោះត្រូវបានបញ្ឈប់ ឬលក់។ រំលស់ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ទៅតាមអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្មដូចខាងក្រោម៖

កុំព្យូទ័រ និងសម្ភារការិយាល័យ	3 ទៅ 4 ឆ្នាំ
យានយន្ត	8 ឆ្នាំ
ម៉ូតូ	5 ឆ្នាំ
ការកែលម្អអគារ	4 ឆ្នាំ

សំណង់កំពុងសាងសង់ មិនត្រូវបានកាត់រំលស់ទេរហូតទាល់តែដល់ពេលដែលទ្រព្យសកម្មជាប់ពាក់ព័ន្ធនោះ បានសាងសង់រួចរាល់ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការ។ ទ្រព្យសកម្មដែលបានរំលស់ទាំងស្រុង ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតទាល់តែវាត្រូវបានប្រើប្រាស់ ឬក៏គ្មានការកាត់រំលស់ណា ត្រូវបានធ្វើឡើងសម្រាប់ទ្រព្យសកម្មទាំងអស់នោះ។ ប្រសិនបើមានសុចនាករណាមួយដែលមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅលើអត្រា អាយុកាលប្រើប្រាស់ ឬ កិច្ចការកំណត់នៃទ្រព្យសកម្មនោះ ការធ្វើរំលស់លើទ្រព្យសកម្មនឹងត្រូវបានកែសម្រួលដើម្បីឆ្លុះបញ្ចាំងទៅលើការរំពឹងទុកថ្មី។

២.៣.៥ កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រ ត្រូវបានបង្ហាញជាតម្លៃដើមដោយដកចេញនូវរំលស់បង្គរ និងឱនភាពបង្កលើការខាតបង់ (បើមាន)។ វាត្រូវបានកាត់រំលស់តាមវិធីសាស្ត្ររំលស់ថេរតាមអត្រា 20% ក្នុងមួយឆ្នាំ។

ប្រសិនបើមានកត្តាណាមួយ ដែលមានការផ្លាស់ប្តូរដែលគួរឱ្យកត់សម្គាល់ ទៅលើអត្រាកាត់រំលស់ អាយុកាលប្រើប្រាស់ ឬកិច្ចការកំណត់នៃកម្មវិធីកុំព្យូទ័រនោះ ការធ្វើរំលស់លើកម្មវិធីកុំព្យូទ័រនឹងត្រូវបានកែសម្រួលដើម្បីឆ្លុះបញ្ចាំងទៅលើការរំពឹងទុកថ្មី។ កម្មវិធីកុំព្យូទ័រពាក់កណ្តាលសម្រេច មិនត្រូវបានកាត់រំលស់នោះទេរហូតទាល់តែដល់ពេលដែលទ្រព្យសកម្មជាប់ពាក់ព័ន្ធនោះបានតម្លឹងរួចរាល់ និងត្រូវបានដាក់ឱ្យប្រើប្រាស់។

២.៣.១០ ទ្រព្យសកម្មដទៃទៀត

ទ្រព្យសកម្មដទៃទៀត ត្រូវបានគេវាស់វែងតាមតម្លៃទទួលស្គាល់ដែលគេប៉ាន់ស្មាន។ ការប៉ាន់ស្មាន ត្រូវបានគេធ្វើឡើងសម្រាប់គណនីត្រូវទារដែលជាប់សង្ស័យ ដោយផ្អែកលើការត្រួតពិនិត្យលើសមតុល្យដែលនៅសល់នៅការិយបរិច្ឆេទរបាយការណ៍។

២.៣.១១ ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានរាយការណ៍តាមតម្លៃដើម។

២.៣.១២ ប្រាក់កម្ចី

ប្រាក់កម្ចី ត្រូវបានរាយការណ៍តាមសមតុល្យប្រាក់ដើមដែលនៅសល់។ សោហ៊ុយចំណាយផ្សេងៗ លើដំណើរការសម្រាប់ធ្វើប្រាក់កម្ចី ត្រូវបានធ្វើមូលធនកម្ម និងរំលស់ទៅតាមរយៈពេលកំណត់របស់ប្រាក់កម្ចីដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។

២.៣.១៣ អនុបំណុល

បំណុលបន្ទាប់បន្សំ គឺជាបំណុលរយៈពេលវែងមួយដែលវាស្ថិតនៅបន្ទាប់បន្សំពីបំណុលផ្សេងៗទាំងអស់របស់ក្រុមហ៊ុន។ បំណុលនេះត្រូវបានចាត់ទុកជាផ្នែកមួយនៃបំណុលរបស់ក្រុមហ៊ុន និងត្រូវបានបញ្ចូលក្នុងការគណនាមូលធនសុទ្ធ បន្ទាប់ពីទទួលបានការអនុម័តដោយធនាគារជាតិនៃកម្ពុជា។ លម្អៀងពីអត្រាប្តូរប្រាក់លើបំណុលបន្ទាប់បន្សំ ត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

២.៣.១៤ កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើរូបិយប័ណ្ណបរទេស

កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើរូបិយប័ណ្ណបរទេស ត្រូវបានវាស់វែងដំបូងនូវតម្លៃសុទ្ធ និងវាស់វែងបន្តបន្ទាប់នៅតម្លៃទីផ្សារដោយយកភាពខុសគ្នារវាងអត្រានាពេលអនាគត ឬ អត្រាដោះដូររៀបរយនឹងអត្រាជាក់ស្តែង។ ការវាស់វែងនេះគឺអនុលោមតាមសភាពចររបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១២-០០១ ស,ក,ណ,ន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ស្តីពី “សេចក្តីណែនាំ កិច្ចបញ្ជីកាតណេយ្យសម្រាប់ការដោះដូររូបិយប័ណ្ណ ឬកិច្ចសន្យានាពេលអនាគត” ។

២.៣.១៥ អត្ថប្រយោជន៍និយោជិត

មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួនតាមគោលការណ៍មូលនិធិសោធននិវត្តន៍។ និយោជិតទាំងឡាយណាដែលបានបញ្ចប់រយៈពេលសាកល្បងបីខែជាមួយក្រុមហ៊ុនមានសិទ្ធិចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិនេះមានប្រភពដូចខាងក្រោម៖

- និយោជិតចូលរួមវិភាគទានចំនួន 3% នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគាត់ ហើយក្រុមហ៊ុន ចូលរួមវិភាគទាន 6%សម្រាប់បុគ្គលិកដែលបម្រើការងារតិចជាង ឬស្មើ 3ឆ្នាំ និង7% សម្រាប់បុគ្គលិកដែលបម្រើការងារចាប់ពី 3ឆ្នាំឡើង។ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុនត្រូវបានកាត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។
- ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើប្រាក់បង្កនៃមូលនិធិសោធននិវត្តន៍តាមអត្រា 7% ក្នុងមួយឆ្នាំ។ ការប្រាក់នេះបានកាត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។

មូលនិធិសោធននិវត្តន៍ នឹងត្រូវបានផ្តល់ទៅឱ្យនិយោជិត (អ្នកដែលបានចូលរួមវិភាគទានក្នុងមូលនិធិ) នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬលាលែង ឬក៏ត្រូវបានបញ្ឈប់ពីការងារ។ ចំនួនដែលនិយោជិតបានរួមចំណែករួមទាំងការប្រាក់ ត្រូវបានទូទាត់ជូនយ៉ាងពេញលេញដោយក្រុមហ៊ុន។

អ្នកទាំងឡាយណា ដែលត្រូវបានបណ្តេញចេញ ដោយសារតែការអនុវត្តខុសឆ្គង ឬនឹងទទួលបានមូលនិធិនេះត្រឹមចំណែកដែលនិយោជិតបានចូលរួម ដោយបូកនឹងការប្រាក់តែប៉ុណ្ណោះ ដោយមិនគិតពីអតីតភាពការងាររបស់និយោជិតរូបនោះឡើយ។

ប្រាក់អតីតភាពការងារ

នាថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2018 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយប្រកាសលេខ 443 ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ចំពោះសហគ្រាស គ្រឹះស្ថាន និងបុគ្គលទាំងអស់ ដែលមានចែងក្នុងមាត្រាទី 89 នៃច្បាប់ការងារ (ដែលស្មើនឹងប្រាក់បំណាច់អតីតភាពការងាររបស់ក្រុមហ៊ុន មុនពេលការផ្សាយប្រកាសខាងលើ) ដែលស្មើនឹង 15 ថ្ងៃក្នុងមួយឆ្នាំនៃប្រាក់ឈ្នួលរបស់និយោជិត ដែលតម្រូវធ្វើការផ្តល់ឱ្យនិយោជិតដូចខាងក្រោម៖

- ចំនួនប្រាំពីរថ្ងៃ កន្លះ នៅក្នុងខែចុះនា នៃឆ្នាំនីមួយៗ
- ចំនួនប្រាំពីរថ្ងៃ កន្លះ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ

ប្រាក់អតីតភាពការងារ មិនត្រូវលើសពី ៦ខែនៃប្រាក់ឈ្នួលជាមធ្យមរបស់និយោជិតក្នុងឆ្នាំនីមួយៗឡើយ។ និយោជិតមិនមានសិទ្ធិទទួលបានការទូទាត់ទេ ប្រសិនបើពួកគេលាលែងមុនពេលទទួលបាន។

ក្រុមហ៊ុនបានធ្វើការប៉ាន់ស្មាន និងកាត់ត្រាកាតព្វកិច្ចនៃអត្ថប្រយោជន៍អតីតភាពការងារ មានចំនួន 5.534.875 រៀល ឬ 1.377.520 ដុល្លារអាមេរិក នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018។

២.៣.១៦ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬ ដោយប្រយោល) ដែលកើតចេញពីព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើឱ្យមានការហូរចេញនូវធនធានជាប់ពាក់ព័ន្ធនឹង អត្ថប្រយោជន៍ សេដ្ឋកិច្ច ដែលនឹងតម្រូវឱ្យមានការទូទាត់សងកាតព្វកិច្ចនោះនិងការព្យាករណ៍ដែលគួរឱ្យជឿជាក់អាចត្រូវបានគេវាស់វែងបានទៅលើបរិមាណនៃកាតព្វកិច្ចនោះ។

២.៣.១៧ ការទទួលស្គាល់ចំណូល ឬចំណាយ

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលពាក់ព័ន្ធជាមួយប្រតិបត្តិការនឹងហូរចូលមកក្នុងក្រុមហ៊ុន ហើយចំនួនទឹកប្រាក់នៃចំណូលនោះអាចធ្វើការ វាស់វែងគួរឱ្យជឿជាក់បាន។ លក្ខខណ្ឌក្នុងការទទួលស្គាល់ជាក់លាក់ដូចខាងក្រោម ត្រូវតែបំពេញមុននឹងចំណូលត្រូវបានទទួលស្គាល់៖

(I) ចំណូល ឬ ចំណាយការប្រាក់

ចំណូលពីការប្រាក់លើឥណទានផ្តល់ដល់អតិថិជន និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារដទៃទៀតត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កើតលើកលែងតែឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារជាប់សង្ស័យ ឬក៏ខាតបង់។ ការប្រាក់បង្កើត សម្រាប់ឥណទានទាំងនេះត្រូវបានកាត់ត្រាជាការប្រាក់ក្នុងគណនីបណ្តោះអាសន្ន។ បន្តបន្ទាប់មក

ចំណូលពីការប្រាក់សម្រាប់ឥណទានទាំងនេះ ត្រូវបានកាត់ត្រាតាមសាច់ប្រាក់ប្រមូលបាន។ ការប្រាក់បណ្តោះអាសន្ននេះត្រូវបានបង្ហាញ ដោយកាត់កងនឹងការប្រាក់ត្រូវទទួលក្នុង “ទ្រព្យសកម្មផ្សេងៗ”។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កើត។

(II) ចំណូល និងចំណាយ កម្រៃសេវាកម្ម និងជើងសារ

ក្រុមហ៊ុនទទួលបានចំណូលកម្រៃសេវាកម្ម និងជើងសារពីសេវាកម្មផ្សេងៗពីគ្នា ដែលក្រុមហ៊ុនបានផ្តល់ទៅអតិថិជនរបស់ខ្លួនដែលជាចម្បងតាមរយៈការរៀបចំឥណទាន។ ចំណូលកម្រៃសេវាកម្ម និងជើងសារត្រូវបានបង្ហាញជាផ្នែកនៃចំណូលផ្សេងៗ។ ក្រុមហ៊ុនបានគិតកម្រៃជើងសារលើដំណើរការឥណទាន និងសេវារដ្ឋបាលឥណទានពីអតិថិជនរបស់ខ្លួន។ កម្រៃសេវាឥណទានទាំងនេះ គឺជាផ្នែកដ៏សំខាន់នៃឥណទានដែលគណៈគ្រប់គ្រងបានវាយតម្លៃឡើងវិញពីភាពសមស្របនៃគោលការណ៍គណនេយ្យ។ កម្រៃជើងសារលើដំណើរការ ឥណទាន គឺទទួលបានទាំងស្រុង នៅពេលផ្តល់ប្រាក់កម្ចីទៅដល់អតិថិជនហើយទទួលស្គាល់ជាចំណូលតាមវិធីវិលវេចទៅតាមរយៈពេលនៃឥណទាន។ កម្រៃជើងសារលើដំណើរការឥណទានដែលមិនបានធ្វើវិលវេចនោះត្រូវបានបង្ហាញជាការកាត់បន្ថយពីឥណទានផ្តល់ដល់អតិថិជន។ ថ្លៃសេវារដ្ឋបាលឥណទានត្រូវបានគិតថ្លៃជាប្រចាំខែដែលអាស្រ័យលើសមតុល្យឥណទានដើមហើយត្រូវបានទទួលស្គាល់ជាចំណូលជាប្រចាំខែ។ ចំណាយកម្រៃសេវាកម្ម និងជើងសារ ត្រូវបានកាត់ត្រាក្នុងរបាយការណ៍លទ្ធផលនៅពេលចំណាយបានកើតឡើង។ សេវាហិរញ្ញប្រាក់កម្ចី ត្រូវបានវិលវេចយោងតាមមូលដ្ឋានវិលវេចទៅតាមពេលកំណត់នៃប្រាក់កម្ចី។

(III) ចំណាយប្រតិបត្តិការ

ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់ទៅតាមមូលដ្ឋានបង្កើត។

២.៣.១៨ ជំនួយ

ជំនួយទទួលបានពីភាគីទីបី ដើម្បីផ្គត់ផ្គង់ចំណាយប្រតិបត្តិការក្រុមហ៊ុនដែលត្រូវបានកាត់ចេញពីរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផលហើយធ្វើការផ្ទេរជាមួយចំណាយពាក់ព័ន្ធដែលត្រូវទូទាត់។

ជំនួយទទួលបានពីភាគីទីបីសម្រាប់ការទិញទ្រព្យ និងបរិក្ខារត្រូវបានកាត់វិលវេចចេញពីរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផលលើអាយុកាលនៃទ្រព្យសកម្ម។ ជំនួយមិនកាត់វិលវេច ត្រូវបានបង្ហាញជាចំណូលស្វយសារពន្យារ។

២.៣.១៩ សម្ព័ន្ធភ្នាក់

ភាគីដែលចាត់ទុកថាជាសម្ព័ន្ធភ្នាក់ លុះត្រាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬប្រយោលលើភាគីផ្សេងទៀត ឬមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ផ្ទុយទៅវិញ ឬប្រសិនបើក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលជាសំខាន់។ សម្ព័ន្ធភ្នាក់ អាចជាប្រព័ន្ធបុគ្គល ឬនីតិបុគ្គល ហើយក៏បានរួមបញ្ចូលផងដែរនូវបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកគ្រួសារ។ សម្ព័ន្ធភ្នាក់ដូចបានកំណត់ក្នុងមាត្រា 49 និង 50 នៃច្បាប់ស្តីពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជាមាន៖

- (I) រាល់បុគ្គលទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ឬប្រយោលនូវភាគហ៊ុនយ៉ាងហោចណាស់ 10 ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត
- (II) រាល់ក្រុមហ៊ុនទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ឬប្រយោលនូវភាគហ៊ុនយ៉ាងហោចណាស់ 10 ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត
- (III) រាល់បុគ្គលទាំងឡាយណា ដែលចូលរួមក្នុងអភិបាលកិច្ចការចាត់ចែងការគ្រប់គ្រងដឹកនាំ ឬការត្រួតពិនិត្យផ្ទៃក្នុងនិង
- (IV) រាល់សវនករឯករាជ្យ។

២.៣.២០ ពន្ធលើប្រាក់ចំណេញ

ពន្ធក្នុងគ្រា

ពន្ធក្នុងគ្រាលើទ្រព្យសកម្ម និងបំណុលសម្រាប់ការិយបរិច្ឆេទគ្រាមុននិងបច្ចុប្បន្នត្រូវបានវាស់វែងនូវទឹកប្រាក់ដែលត្រូវបានរំពឹងទុកថាត្រូវបានប្រមូលមកវិញ ឬត្រូវបានបង់ឱ្យអាជ្ញាធរពន្ធដារ។ អត្រាពន្ធនិងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាទឹកប្រាក់ទាំងនេះគឺជាអត្រា និងច្បាប់ពន្ធដែលមានសុពលភាពរហូតដល់កាលបរិច្ឆេទនៃតារាងតុល្យការ។

ពន្ធពន្យារ

ពន្ធពន្យារត្រូវបានគណនា ដោយប្រើវិធីសាស្ត្របំណុលតារាងតុល្យការ លើចំនួនខុសគ្នាបណ្តោះអាសន្ននៃការវិនិយោគតុល្យការ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃរបស់គណនីទាំងនោះក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យារជាបំណុល ត្រូវបានទទួលស្គាល់សម្រាប់ចំនួនខុសគ្នាបណ្តោះអាសន្ននៃចំនួនជាប់ពន្ធទាំងអស់ លើកលែងតែនៅពេលពន្ធពន្យារជា បំណុលកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយដែលនៅពេលនោះវាមិនជះឥទ្ធិពលដល់ប្រាក់ ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តាមភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ដែលអាចកាត់បន្ថយបានរហូតដល់ទំហំមួយដែលវា ទំនងជាប្រាក់ចំណេញជាប់ពន្ធនឹងអាចមានដើម្បីកាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចប្រើប្រាស់បានលើកលែងតែនៅពេល ពន្ធពន្យារជាទ្រព្យសកម្មកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយដែលនៅពេលនោះវាមិនមាន ជះឥទ្ធិពល ដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

តម្លៃយោងនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនាពេលវិញនាកាលបរិច្ឆេទនៃការវិនិយោគតុល្យការនីមួយៗហើយ និងត្រូវបានកាត់បន្ថយមកត្រឹម ទំហំមួយ ដែលវាមិនទំនងជាមានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់នឹងអាចផ្តល់ឱ្យទ្រព្យសកម្មទាំងអស់ ឬមួយផ្នែកអាចស្តារមកវិញនាពេល អនាគត។ ពន្ធពន្យារជាទ្រព្យសកម្មដែលមិនត្រូវ បានទទួលស្គាល់នោះ គឺត្រូវបានវាយតម្លៃឡើងវិញនាពេលវិញនាកាលបរិច្ឆេទនៃការវិនិយោគតុល្យការនីមួយៗ ហើយត្រូវបានទទួលស្គាល់ត្រឹមតែទំហំមួយ ដែលវាទំនងជាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងធ្វើឱ្យពន្ធពន្យារជាទ្រព្យសកម្មនោះអាច ត្រូវបានយកត្រលប់មកវិញ។

៣. សាច់ប្រាក់ក្នុងដៃ

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់ 2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.3.1)	ដុល្លារអាមេរិក
ទីស្នាក់ការកណ្តាល	6,000,934	1,493,513	2,836,918	702,729
សាខាផ្សេងៗ	73,800,815	18,367,549	66,607,585	16,499,278
	79,801,749	19,861,062	69,444,503	17,202,007

ការវិភាគសាច់ប្រាក់ក្នុងដៃតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់ 2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.3.1)	ដុល្លារអាមេរិក
ខ្មែររៀល (“KHR”)	34,969,773	8,703,278	33,701,566	8,348,171
ដុល្លារអាមេរិក (“US\$”)	41,322,510	10,284,348	33,893,992	8,395,837
ថៃបាត (“THB”)	3,509,466	873,436	1,848,945	457,999
	79,801,749	19,861,062	69,444,503	17,202,007

៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់ 2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.3.1)	ដុល្លារអាមេរិក
គណនីចរន្ត	81,224,909	20,215,259	31,216,009	7,732,477
ប្រាក់តម្កល់ធានាលើដើមទុន	12,032,730	2,994,706	96,522,820	23,909,542
មូលបត្រអាចជួញដូរបាន (“NCD”)	139,204,091	34,645,120	7,912,730	1,960,052
ប្រាក់បម្រុងកាតព្វកិច្ច	44,306,668	11,027,045	33,732,438	8,355,818
	276,768,398	68,882,130	169,383,997	41,957,889

(i) យោងតាមប្រកាសលេខ ធ7-00-06 ប្រ.ក ស្តីពី អាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចុះថ្ងៃទី11 ខែមករា ឆ្នាំ2000 ក្រុមហ៊ុនតម្រូវឱ្យ រក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង 10% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្ត បញ្ចប់អាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(ii) មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ 200.00 លានរៀល ត្រូវបានប្រើជាវត្ថុបញ្ចាំទៅលើឥណទានវិបាកជាមួយនឹងធនាគារជាតិនៃកម្ពុជា សម្រាប់ទំនាក់ទំនងជាមួយនឹងសេវាទូទាត់ហ្វាស្ត FAST AND SECURE TRANSFER (“FAST”)។ សេវាកម្ម FAST ផ្តល់ជូននូវការផ្ទេរមូលនិធិភ្លាមៗ ជាប្រយោជន៍បំផុតសម្រាប់ស្ថាប័នធនាគារ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឥណទានវិបាកមិនត្រូវបានប្រើប្រាស់ទេ។ មូលបត្រអាចជួញដូរបាន ចំនួន 74.90 ពាន់លានរៀល ត្រូវបានប្រើជាវត្ថុបញ្ចាំ (សម្រាប់គោលបំណងការពារហានិភ័យប្រយោជន៍) ទៅលើកម្មវិធីជាមួយនឹងធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់លេខ 12)។

(iii) ប្រាក់បម្រុងកាតព្វកិច្ច បង្ហាញពីប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា 8% នៃសមតុល្យប្រាក់បញ្ញើពីអតិថិជនសរុប ស្របតាមប្រកាសលេខ ធ៧-០៧-163 ប្រ.ក អំពីការផ្តល់អាជ្ញាប័ណ្ណចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការទទួលប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ចអាចប្រែប្រួល អាស្រ័យតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបានការប្រាក់នោះទេ។

ប្រាក់តម្កល់ធានាលើដើមទុននិងមូលបត្រអាចជួញដូរបាន ទទួលបានការប្រាក់តាមអត្រា 3%(2017: 3.00%) ហើយមូលបត្រអាចជួញដូរបាន ទទួលបានការប្រាក់តាមអត្រាពី 0.72% ដល់ 1.00% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០១៨ (2017: ពី0.96% ដល់ 1.4%) ខណៈដែលគណនីចរន្តមិនទទួលបានការប្រាក់ទេ។

៥. សមតុល្យនៅធនាគារផ្សេងៗ

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
គណនីចរន្ត	4,072,882	1,013,659	7,829,764	1,939,501
គណនីសន្សំ	9,381,124	2,334,775	33,773,880	8,366,083
	13,454,006	3,348,434	41,603,644	10,305,584
សិទ្ធិធានសម្រាប់សមតុល្យនៅធនាគារផ្សេងៗ				
សិទ្ធិធានទូទៅ	(132,501)	(32,977)	-	-
សមតុល្យនៅធនាគារផ្សេងៗសុទ្ធ	13,321,505	3,315,457	41,603,644	10,305,584

គណនីចរន្ត មិនទទួលបានការប្រាក់ទេ។ គណនីសន្សំទទួលបានការប្រាក់តាមអត្រាពី 0.015% ដល់ 1.50% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ 2018 (2017: ពី0.05% ដល់ 1.50%)។

សមតុល្យនៅធនាគារផ្សេងៗ ដែលត្រូវបានវិភាគតាមប្រយោជន៍មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ខ្មែររៀល	2,565,225	638,434	10,164,932	2,517,942
ដុល្លារ អាមេរិក	5,376,724	1,338,159	27,005,500	6,689,497
ថៃ បាត	5,379,556	1,338,864	4,433,212	1,098,145
	13,321,505	3,315,457	41,603,644	10,305,584

៦. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានចាត់ថ្នាក់ ដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ឥណទានធនាគារភូមិ៖				
សងនៅចុងវគ្គ	213,843,667	53,221,420	192,380,211	47,654,251
សងរំលស់ដើមថេរ	248,703,396	61,897,311	155,063,317	38,410,532
សងបណ្តាក់	62,872,372	15,647,678	145,376,415	36,011,002
ឥណទានឯកត្តជន៖				
សងបណ្តាក់	437,245,958	108,821,791	237,502,371	58,831,402
សងរំលស់ដើមថេរ	16,855,183	4,194,919	29,857,515	7,395,966
សងនៅចុងវគ្គ	36,926,733	9,190,327	76,610,671	18,977,130
ឥណទានផ្តល់ដល់អតិថិជន	1,016,447,309	252,973,446	836,790,500	207,280,283

	2018	2017
សិទ្ធិធានសម្រាប់ការខាតបង់លើឥណទានផ្តល់ដល់អតិថិជន		
ជាក់លាក់	(11,993,477)	(2,984,937)
ទូទៅ	(9,778,480)	(2,433,668)
សិទ្ធិធានសរុប	(21,771,957)	(5,418,605)
កម្រៃដើងសារលើដំណើរការ		
ឥណទានដែលមិនទាន់រំលស់	(19,357,150)	(4,817,608)
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	975,318,202	242,737,233

បម្រែបម្រួលនៃសិទ្ធិធានសម្រាប់ការខាតបង់លើឥណទានផ្តល់ដល់អតិថិជន មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ដើមការិយបរិច្ឆេទ	18,426,671	4,564,447	12,032,475	2,980,549
សិទ្ធិធានក្នុងគ្រា	14,228,206	3,541,116	13,021,747	3,225,600
ការលុបចេញពីបញ្ជីក្នុងគ្រា	(10,882,920)	(2,708,542)	(6,627,551)	(1,641,702)
លម្អៀងពីអត្រាប្តូរប្រាក់	-	21,584	-	-
ចុងការិយបរិច្ឆេទ	21,771,957	5,418,605	18,426,671	4,564,447

ការវិភាគបន្ថែមទៅលើឥណទានផ្តល់ដល់អតិថិជនមានគូសបញ្ជាក់ដូចខាងក្រោម៖

ក. តាមចំណាត់ថ្នាក់នៃឥណទានផ្តល់ដល់អតិថិជន៖

ចំណាត់ថ្នាក់ ត្រូវបានអនុវត្តតាមចំណាត់ថ្នាក់នៃឥណទានដែលបានចែងក្នុងប្រកាសធានាជាតិកម្ពុជាលេខ ៨៧-០២-២០១៦ (ក្នុងកំណត់សម្គាល់ ២.៣.៧.១) ត្រូវបានបង្ហាញដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់២.៣.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់២.៣.១)	ដុល្លារអាមេរិក
ឥណទានស្តង់ដារ៖				
មានការធានា	411,126,840	102,321,264	351,676,940	87,113,436
ពុំមានការធានា	566,721,153	141,045,583	467,564,305	115,819,744
ឥណទានឃ្នាំមើល៖				
មានការធានា	12,868,009	3,202,591	2,314,653	573,360
ពុំមានការធានា	8,739,900	2,175,187	2,219,382	549,760
ឥណទានក្រោមស្តង់ដារ៖				
មានការធានា	2,918,307	726,308	750,568	185,922
ពុំមានការធានា	3,030,714	754,284	1,856,065	459,763
ឥណទានជាប់សង្ស័យ៖				
មានការធានា	404,770	100,739	161,264	39,947
ពុំមានការធានា	1,369,128	340,748	1,502,087	372,080
ឥណទានបាត់បង់៖				
មានការធានា	4,473,033	1,113,249	3,165,743	784,182
ពុំមានការធានា	4,795,455	1,193,493	5,579,493	1,382,089
សរុបឥណទានដុល	1,016,447,309	252,973,446	836,790,500	207,280,283

ខ. តាមកាលកំណត់៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់២.៣.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់២.៣.១)	ដុល្លារអាមេរិក
តិចជាង 1 ខែ	48,784,510	12,141,490	52,055,677	12,894,644
ពី 1 ខែ ទៅ 3 ខែ	210,459,958	52,379,283	167,499,188	41,491,005
ពី 3 ខែ ទៅ 12 ខែ	554,233,105	137,937,557	425,170,251	105,318,368
ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	200,952,032	50,012,950	189,960,533	47,054,876
លើសពី 5 ឆ្នាំ	2,017,704	502,166	2,104,851	521,390
	1,016,447,309	252,973,446	836,790,500	207,280,283


គ. តាមនិវាសនដ្ឋាន ទំនាក់ទំនងសម្ព័ន្ធព្យាបាល រូបិយប័ណ្ណ និងផ្នែកសេដ្ឋកិច្ច៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់២.៣.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់២.៣.១)	ដុល្លារអាមេរិក
តាមនិវាសនដ្ឋាន៖				
និវាសនជន	1,016,447,309	252,973,446	836,790,500	207,280,283
តាមទំនាក់ទំនងសម្ព័ន្ធព្យាបាល៖				
អតិថិជនខាងក្រៅ	993,543,716	247,273,200	823,749,428	204,049,895
ឥណទានបុគ្គលិក	22,903,593	5,700,246	13,041,072	3,230,388
	1,016,447,309	252,973,446	836,790,500	207,280,283
តាមរូបិយប័ណ្ណ៖				
ខ្មែររៀល	684,900,425	170,458,044	597,116,535	147,910,957
ដុល្លារអាមេរិក	280,842,590	69,896,115	200,362,407	49,631,510
ថៃបាត	50,704,294	12,619,287	39,311,558	9,737,816
	1,016,447,309	252,973,446	836,790,500	207,280,283
តាមផ្នែកសេដ្ឋកិច្ច៖				
កសិកម្ម	308,651,567	76,817,213	337,725,296	83,657,492
ពាណិជ្ជកម្ម និងជំនួញ	177,453,965	44,164,750	219,516,757	54,376,209
សេវាកម្ម	80,782,945	20,105,263	161,110,326	39,908,429
សំណង់	262,147,656	65,243,319	105,729,575	26,190,135
លក្ខណៈគ្រួសារ	146,444,924	36,447,218	11,542,639	2,859,212
ការដឹកជញ្ជូន	15,340,556	3,817,958	1,144,347	283,465
ផ្សេងៗ	25,625,696	6,377,725	21,560	5,341
	1,016,447,309	252,973,446	836,790,500	207,280,283
ទឹកស្នាក់ការកណ្តាល	7,661,647	1,906,831	2,993,361	741,482
សាខានានា	1,008,785,662	251,066,615	833,797,139	206,538,801
	1,016,447,309	252,973,446	836,790,500	207,280,283

ឃ. តាមទីតាំងការិយាល័យ៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់២.៣.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់២.៣.១)	ដុល្លារអាមេរិក
ទីស្នាក់ការកណ្តាល	7,661,647	1,906,831	2,993,361	741,482
សាខានានា	1,008,785,662	251,066,615	833,797,139	206,538,801
	1,016,447,309	252,973,446	836,790,500	207,280,283

ង. តាមអត្រាការប្រាក់ប្រចាំឆ្នាំ៖



នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយប្រកាសលេខ ៨៧-០១៧-១០៩ ប្រ.ក ដែលតម្រូវឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ សង្កេតលើអត្រាការប្រាក់អតិបរមា ១៨% ក្នុងមួយឆ្នាំចំពោះឥណទានដែលត្រូវបានបញ្ចេញ ត្រូវបានរៀបចំឡើងវិញ ឬត្រូវបានធ្វើហិរញ្ញប្បទាន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

៧. ទ្រព្យសកម្មផ្សេងៗ

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ការប្រាក់ត្រូវទទួល	9,334,963	2,323,286	8,670,597	2,147,782
ចំណាយបង់មុន	7,754,799	1,930,015	6,522,128	1,615,588
ទ្រព្យសកម្មផ្សេងៗ	4,136,829	1,029,574	2,583,269	639,898
	21,226,591	5,282,875	17,775,994	4,403,268

៨. ទ្រព្យ និងបរិក្ខារ

	ការកែលម្អអគារ	យានយន្ត	កុំព្យូទ័រនិងសម្ភារ	សំណង់កំពុង	សរុប
	ពាន់រៀល	ពាន់រៀល	ម៉ូតូ ពាន់រៀល	ការិយាល័យ ពាន់រៀល	

តម្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	3,677,325	4,551,754	12,518,246	15,312,175	2,077,963	38,137,463	9,491,653
ការទិញបន្ថែម	328,550	848,299	1,921,489	1,157,821	2,551,646	6,807,805	1,694,327
ការលក់	(3,995)	(399,346)	-	(17,393)	-	(420,734)	(104,712)
ការផ្ទេរ	75,762	-	-	2,458,891	(2,534,653)	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	4,077,642	5,000,707	14,439,735	18,911,494	2,094,955	44,524,534	11,081,268
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	2,394,655	2,376,992	5,851,384	10,848,809	-	21,471,840	5,343,913
រំលស់ក្នុងគ្រា	622,679	398,458	1,528,685	2,926,938	-	5,476,760	1,363,056
ការលក់	(3,995)	(399,346)	-	(17,393)	-	(420,734)	(104,712)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	3,013,339	2,376,104	7,380,069	13,758,354	-	26,527,866	6,602,257
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	1,064,303	2,624,603	7,059,666	5,153,140	2,094,955	17,996,668	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	264,884	653,211	1,757,010	1,282,514	521,393	4,479,011	

តម្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	3,280,660	4,144,141	12,713,615	13,783,493	2,106,379	36,028,288	8,924,520
ការទិញបន្ថែម	386,014	407,613	1,403,414	1,456,806	367,899	4,021,746	996,221
ការលក់	(62,682)	-	(1,598,783)	(119,355)	(131,751)	(1,912,571)	(473,760)
ការផ្ទេរ	73,333	-	-	191,231	(264,564)	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	3,677,325	4,551,754	12,518,246	15,312,175	2,077,963	38,137,463	9,446,981
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	1,613,510	2,091,105	5,672,391	8,205,993	-	17,582,999	4,355,462
រំលស់ក្នុងគ្រា	782,960	285,887	1,445,739	2,755,960	-	5,270,546	1,305,560
ការលក់	(1,816)	-	(1,266,746)	(113,144)	-	(1,381,706)	(342,261)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	2,394,654	2,376,992	5,851,384	10,848,809	-	21,471,839	5,318,761
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	1,282,671	2,174,762	6,666,862	4,463,366	2,077,963	16,665,624	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	317,729	538,707	1,651,440	1,105,615	514,729	4,128,220	

៩. កម្មវិធីកុំព្យូទ័រ

	កម្មវិធីកុំព្យូទ័រ	សំណង់កំពុងសាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	6,695,562	9,247,315	15,942,877
ការទិញបន្ថែម	602,708	1,683,415	2,286,123
ផ្ទេរចូល	1,922,162	(1,922,162)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	9,220,432	9,008,568	18,229,000
ដកវិលសំបង្ក			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	5,845,722	-	5,845,722
វិលសំបង្កការិយបរិច្ឆេទ	634,041	-	634,041
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	6,479,763	-	6,479,763
តម្លៃយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	2,740,669	9,008,568	11,749,237
សមមូលដុល្លារអាមេរិក			
(កំណត់សម្គាល់២.៣.១)	682,098	2,242,053	2,924,151

	កម្មវិធីកុំព្យូទ័រ	សំណង់កំពុងសាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	6,421,986	7,911,529	14,333,515
ការទិញបន្ថែម	111,211	1,498,151	1,609,362
ផ្ទេរចូល	162,365	(162,365)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	6,695,562	9,247,315	15,942,877
ដកវិលសំបង្ក			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	5,344,610	-	5,344,610
វិលសំបង្កការិយបរិច្ឆេទ	501,112	-	501,112
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	5,845,722	-	5,845,722
តម្លៃយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	849,840	9,247,315	10,097,155
សមមូលដុល្លារអាមេរិក			
(កំណត់សម្គាល់២.៣.១)	210,513	2,290,640	2,501,153

១០. ប្រាក់បញ្ញើរបស់អតិថិជន

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)
គណនីសន្សំ	222,435,050	55,359,644	194,761,260	48,244,057
គណនីមានកាលកំណត់	415,729,808	103,466,851	282,133,600	69,886,946
	638,164,858	158,826,495	476,894,860	118,131,003

ការវិភាគបន្ថែមលើប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

ក. តាមកាលកំណត់៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)
តិចជាង ១ ខែ	287,177,459	71,472,737	237,613,359	58,858,895
ពី ១ ខែ ទៅ ៣ ខែ	71,000,471	17,670,600	55,568,302	13,764,752
ពី ៣ ខែ ទៅ ១២ ខែ	238,147,130	59,270,067	140,901,026	34,902,409
លើសពី ១២ ខែ	41,839,798	10,413,091	42,812,173	10,604,947
	638,164,858	158,826,495	476,894,860	118,131,003

ខ. តាមរូបិយប័ណ្ណ៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)
ប្រាក់រៀល	313,084,395	77,920,457	297,092,477	73,592,390
ដុល្លារអាមេរិក	307,552,382	76,543,649	165,805,761	41,071,529
ថៃបាត	17,528,081	4,362,389	13,996,622	3,467,084
	638,164,858	158,826,495	476,894,860	118,131,003

គ. តាមទំនាក់ទំនង៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
អតិថិជនខាងក្រៅ	635,970,256	158,280,302	474,361,301	117,503,419
សម្ព័ន្ធព្យាបាល	2,194,602	546,193	2,533,559	627,584
	638,164,858	158,826,495	476,894,860	118,131,003

ឃ. តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	2018	2017
គណនីសន្សំ	0.5% - 5.00%	0.50% - 5.00%
គណនីមានកាលកំណត់	1.00% - 12.50%	1.00% - 12.50%

១១. បំណុលផ្សេងៗ

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ការប្រាក់ត្រូវសង	21,119,851	5,256,309	17,862,049	4,424,585
ចំណាយបុគ្គលិក និងចំណាយពាក់ព័ន្ធផ្សេងៗ	8,875,868	2,209,026	7,278,085	1,802,844
គណនីបង្ក និងបំណុលផ្សេងៗ	14,838,406	3,692,983	4,787,272	1,185,849
កិច្ចសន្យាដោះដូរ និងកិច្ចសន្យានា				
ពេលអនាគតលើអត្រាប្តូរប្រាក់	1,444,608	359,534	560,485	138,837
ពន្ធត្រូវទូទាត់ផ្សេងៗ	2,917,180	726,029	5,349,907	1,325,218
	49,195,912	12,243,881	35,837,798	8,877,333

១២. ប្រាក់កម្ចី

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)
ធនាគារ ជាតិនៃកម្ពុជា *	71,840,000	17,879,542	92,000,000	22,789,200
Instituto de Credito Oficial of the Kingdom of Spain ("ICO")	55,713,249	13,865,915	68,588,334	16,989,927
BlueOrchard Microfinance Funde	57,458,590	14,300,296	41,005,665	10,157,460
ធនាគារ អាយ ស៊ី ប៊ី ស៊ី	56,266,000	14,003,484	28,259,000	7,000,000
PROPARCO **	32,152,000	8,001,991	-	-
Oikocredit Ecumenical Development Co-operative Society U.A	22,450,622	5,587,512	27,701,224	6,861,834
Incofin CVBA	32,292,500	8,036,959	20,185,000	5,000,000
Nordic Microfinance Initiative Fund III KS	20,000,000	4,977,601	20,000,000	4,954,174
ធនាគារ សហពាណិជ្ជ ក.អ	18,420,416	4,584,474	-	-
WaterCredit Investment Fund 3, LLC	12,057,000	3,000,747	-	-
Global Commercial Microfinance Consortium II B.V	8,038,000	2,000,498	16,148,000	4,000,000
Microvest GMG Local Credit Master Fund, Ltd	-	-	14,465,000	3,583,106
Microvest EDF Master Fund, LTD	5,224,700	1,300,324	-	-
Symbiotics SA Information	-	-	14,267,500	3,534,184
ធនាគារ ស្ថាបនា	8,011,237	1,993,837	12,000,000	2,972,504
ResponAibility Investments AG	9,555,854	2,378,261	11,755,035	2,911,824
Triodos Investment Management B.V	10,629,767	2,645,537	10,666,667	2,642,226
Triple Jump B.V.	8,146,000	2,027,377	-	-
ធនាគារ អ អេច ប៊ី ឥណ្ឌូណេស៊ី	8,100,000	2,015,928	-	-
Bank im Bistum Essen eG	6,028,500	1,500,373	10,092,500	2,500,000
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់	8,000,000	1,991,040	-	-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធីប៊ីប៊ី (ខេមបូឌា) ភីអិលស៊ី	5,619,000	1,398,457	-	-
ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា	4,137,224	1,029,672	-	-
Grameen Credit Agricole Microfinance Foundation	6,758,520	1,682,061	9,215,460	2,282,750
ធនាគារវឌ្ឍនៈ	4,055,430	1,009,316	9,933,338	2,460,574
ASN Novib Mikrokredietfonds	-	-	8,146,000	2,017,835
ធនាគារ គូកម្មនៃកម្ពុជា	3,800,000	945,744	8,074,000	2,000,000
Leap Philanthropy Ltd	-	-	2,018,500	500,000
Khun Heang	1,004,750	250,062	1,009,250	250,000
	475,759,359	118,407,008	425,530,473	105,407,598

(* សមតុល្យភាពនេះតំណាងឲ្យឧបករណ៍សន្ទនីយភាពរូបិយប័ណ្ណ ជាមួយធនាគារជាតិ តាមរយៈប្រតិបត្តិការតម្កល់សាច់ប្រាក់ងាយស្រួល (LPCO) ដែលជាយន្តការប្រឆាំងនឹងមូលបត្រអាចជួញដូរបាន (កំណត់សម្គាល់4)។

(**) PROPARCO: SOCIÉTÉ DE PROMOTION ET DE PARTICIPATION POUR LA COOPÉRATION ECONOMIQUE គ្រប់ប្រាក់កម្ចីខាងលើរបស់ក្រុមហ៊ុន ក្រៅពីប្រាក់កម្ចីជាមួយធនាគារជាតិកម្ពុជា (កំណត់សម្គាល់ 4) បានមកពីភាគីមិនមែនសម្ព័ន្ធព្យាបាល ហើយពុំមានការធានា។

ក. តាមប្រភេទប្រាក់ចំណូល៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ប្រាក់រៀល	142,956,556	35,579,033	159,061,667	39,400,958
ដុល្លារអាមេរិក	304,424,609	75,765,209	238,794,606	59,151,500
ថែបាត	28,378,194	7,062,766	27,674,200	6,855,140
	475,759,359	118,407,008	425,530,473	105,407,598

ខ. តាមកាលកំណត់៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
តិចជាង 1 ខែ	21,566,823	5,367,552	5,316,738	1,317,002
ពី 1 ខែ ទៅ 3 ខែ	26,059,904	6,485,790	9,447,440	2,340,213
ពី 3 ខែ ទៅ 12 ខែ	176,874,804	44,020,608	171,045,743	42,369,518
ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	251,257,828	62,533,058	230,677,504	57,140,823
លើសពី 5 ឆ្នាំ	-	-	9,043,048	2,240,042
	475,759,359	118,407,008	425,530,473	105,407,598

១៣. អនុបំណុល

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
PROPARCO (*)	14,551,200	3,621,503	19,401,600	4,805,945
BlueOrchard (**)	20,095,000	5,001,245	-	-
	34,646,200	8,622,748	19,401,600	4,805,945

(*) នេះជាបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន SOCIÉTÉ DE PROMOTION ET DE PARTICIPATION POUR LA COOPÉRATION ECONOMIQUE (“PROPARCO”) ដែលបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2016 ជាដើមទុនថ្នាក់2។ អនុបំណុលនេះមានកាលកំណត់រយៈពេល 5ឆ្នាំ និងមានកាលវេលានៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2021 និងត្រូវសងត្រលប់ទៅម្ចាស់បំណុល ទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។

(**) នេះជាបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន BLUEORCHARD MICROFINANCE FUND ដែលបានចុះកិច្ចសន្យានៅ ថ្ងៃទី15 ខែមិថុនា ឆ្នាំ2018 និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី25 ខែកក្កដា ឆ្នាំ2018 ជាដើមទុនថ្នាក់2។ អនុបំណុលនេះ មានកាលកំណត់រយៈពេល 5ឆ្នាំ និងមានកាលវេលានៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2023 និងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាង សងដែលមានក្នុងកិច្ចសន្យាកម្ចី។

១៤. សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
សមតុល្យនាដើមការបរិច្ឆេទដើមឆ្នាំ	14,095,407	3,491,555	11,637,366	2,882,677
ការបន្ថែមក្នុងការិយបរិច្ឆេទ៖				
វិភាគទានរបស់និយោជក	3,591,853	893,940	2,570,863	636,825
វិភាគទានរបស់និយោជិត	1,323,307	329,345	1,176,095	291,329
សំវិធានធនលើអតីតភាពការងារ	5,534,875	1,377,520	-	-
ការប្រាក់	421,346	104,371	868,251	215,074
ការទូទាត់ក្នុងអំឡុងឆ្នាំ	(14,304,905)	(3,560,205)	(1,922,113)	(476,124)
ការដកចេញ	(798,142)	(198,642)	(235,055)	(58,226)
លម្អៀងពីអត្រាប្តូរប្រាក់	-	17,004	-	-
សមតុល្យនាចុងការិយបរិច្ឆេទ	9,863,741	2,454,888	14,095,407	3,491,555

នៅថ្ងៃទី16 ខែមីនា ឆ្នាំ2018 ក្រុមហ៊ុនបានចេញ សេចក្តីសម្រេចមួយ ដែលបានផ្តល់ឱ្យបុគ្គលិកនូវសមតុល្យនៃប្រាក់សោធនសម្រាប់ត្រឹម កាលបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 និងត្រូវបានទូទាត់ចំណែកនៃសោធននិវត្តន៍ទៅឱ្យបុគ្គលិកក្នុងអំឡុងខែមេសា ឆ្នាំ2018។

១៥. ពន្ធលើប្រាក់ចំណេញ

ការប្រកាសពន្ធរបស់ក្រុមហ៊ុនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធ ចំពោះប្រតិបត្តិការជាច្រើនប្រភេទ ស្ថិតនៅក្នុងភាពមន្ទិលក្នុងការបកស្រាយខុសៗគ្នា បរិមាណដែលបានរាយការណ៍នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនៅពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអគ្គនាយកដ្ឋានពន្ធដារ។

១៥.១ ចំណាយពន្ធលើប្រាក់ចំណេញ

អត្រាពន្ធដែលដាក់ឱ្យប្រើប្រាស់

ដោយអនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជាក្រុមហ៊ុនមានកាតព្វកិច្ច ក្នុងការបង់ពន្ធលើប្រាក់ចំណេញនូវចំនួនណាមួយដែលខ្ពស់ជាង រវាងអត្រា 20% នៃប្រាក់ចំណេញដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា 1% នៃចំណូលសរុបដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែង តែអាករលើតម្លៃបន្ថែម។

ចំណាយពន្ធលើប្រាក់ចំណេញ រួមមាន៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ពន្ធលើប្រាក់ចំណេញក្នុងគ្រា	8,595,430	2,139,231	9,611,026	2,380,735
ពន្ធពន្យារ	(1,168,864)	(290,907)	(2,420,242)	(599,515)
	7,426,566	1,848,324	7,190,784	1,781,220

បម្រែបម្រួលពន្ធលើប្រាក់ចំណេញដែលត្រូវទូទាត់ មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)
សមតុល្យនាដើមការបរិច្ឆេទ	7,341,834	1,818,636	5,686,194	1,408,520
ចំណាយពន្ធលើប្រាក់ចំណេញ	8,595,430	2,139,231	9,611,026	2,380,735
ពន្ធលើប្រាក់ចំណេញបានបង់	(9,571,807)	(2,382,232)	(7,955,386)	(1,970,619)
លម្អៀងពីអត្រាប្តូរប្រាក់	-	8,600	-	-
សមតុល្យនាចុងការបរិច្ឆេទ	6,365,457	1,584,235	7,341,834	1,818,636

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណេញ ដែលបានបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)
ប្រាក់ចំណេញមុនដកពន្ធ	34,191,548	8,509,594	28,497,528	7,059,086
ចំណាយពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធ 20%	6,838,310	1,701,919	5,699,506	1,411,817
ការកែសម្រួល៖				
ចំណាយដែលមិនអាចកាត់កងបាន	986,537	245,529	3,704,685	917,683
បង្កពន្ធលើប្រាក់ចំណេញខ្លះ (លើស) ពីឆ្នាំមុន	(398,281)	(99,124)	206,835	51,235
ភាពខុសគ្នាជាបណ្តោះអាសន្ន	-	-	(2,420,242)	(599,515)
ពន្ធលើប្រាក់ចំណេញ	7,426,566	1,848,324	7,190,784	1,781,220

១៥.២ ពន្ធពន្យារលើប្រាក់ចំណេញ

ព័ត៌មានលម្អិតអំពីពន្ធពន្យារលើប្រាក់ចំណេញជាទ្រព្យសកម្ម (បំណុល) ដែលត្រូវបានទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)
សិទ្ធិធានាលើការខាតបង់ឥណទាន	2,323,304	578,224	2,036,798	504,533
បង្កមូលនិធិសេវាធននិវត្តន៍បុគ្គលិក	622,322	154,884	1,966,792	487,191
កម្រៃដើងសារលើដំណើរការ				
ឥណទានដែលមិនទាន់រំលស់	3,871,430	963,522	1,528,414	378,601
គណនីបង្ក	852,231	212,103	667,763	165,411
ទ្រព្យ និងបរិក្ខារ	(531,315)	(132,234)	(230,659)	(57,136)
ពន្ធពន្យារលើប្រាក់ចំណេញជាទ្រព្យសកម្ម - សុទ្ធ	7,137,972	1,776,499	5,969,108	1,478,600

១៦. ដើមទុន

(i) ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

	2018	2017
គិតត្រឹមថ្ងៃទី១ ខែមករា	3,165,092	1,405,092
ភាគហ៊ុនបន្ថែម	1,648,000	1,760,000
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	4,813,092	3,165,092

(ii) ភាគហ៊ុនធម្មតាត្រូវបានចុះបញ្ជី បញ្ចេញ បោះផ្សាយ និងទូទាត់ក្នុងតម្លៃចារឹក 25,000រៀល ក្នុង១ភាគហ៊ុន។

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ដើមទុន	120,327,300	29,947,063	79,127,300	19,600,520

ព័ត៌មានលំអិតនៃភាគទុនិកមានដូចខាងក្រោម៖

	2018			2017		
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	%	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	%
SCSB	96,273,850	23,960,640	80.01	-	-	-
Agora Micro-finance N.V	24,053,425	5,986,417	19.99	40,139,850	9,942,990	50.73
AMK- Staff Association	25	6	0.00	2,383,350	590,376	3.01
Rural Impulse Fund II	-	-	-	19,473,175	4,823,675	24.61
PROPARCO	-	-	-	11,826,075	2,929,422	14.95
CLDF	-	-	-	5,304,850	1,314,057	6.70
	120,327,300	29,947,063	100	79,127,300	19,600,520	100.00

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៧-០១៦-១១៧ ប្រ.ក ស្តីពីដើមទុនចុះបញ្ជីអប្បបរមានៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (“ប្រកាស”)។ ប្រកាសនេះតម្រូវឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើមានដើមទុនចុះបញ្ជីអប្បបរមាចំនួន 120 ពាន់លានរៀល (ប្រហែល 30 លានដុល្លារអាមេរិក)។ បន្ទាប់មកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយសារចលេខ ធ៧-០១៦-០០១ប្រ.ក ស្តីពីការអនុវត្តប្រកាសស្តីអំពីដើមទុនចុះបញ្ជីអប្បបរមានៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលតម្រូវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុបញ្ចូលទឹកប្រាក់ពាក់កណ្តាលនៃដើមទុនដែលត្រូវបន្ថែម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ និងត្រូវបំពេញបង្កប់នៅត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ។

ឆ្លើយតបទៅនឹងប្រកាសនេះ ក្រុមហ៊ុនបានបង្កើនដើមទុន 44 ពាន់លានរៀល និង 41.2 ពាន់លានរៀលជាមួយនឹងការអនុម័តពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ និងថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៨ រៀងគ្នា។

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើប្រតិបត្តិការទិញភាគហ៊ុន ដោយក្រុមហ៊ុន THE SHANGHAI COMMERCIAL AND SAVINGS BANK LIMITED (“SCSB”) ចំនួន 80.01% នៃភាគហ៊ុនសរុប។ AGORA MICROFINANCE N.V. និងសមាគមបុគ្គលិក អេ អឹម ខេ នឹងបន្តធ្វើជាភាគទុនិកផ្សេងទៀតបន្ទាប់ពីការផ្លាស់ប្តូរត្រូវបានបញ្ចប់។ ការកែសម្រួលអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ និង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រៀងគ្នា។ ប្រតិបត្តិការនេះត្រូវបានបញ្ចប់យ៉ាងពេញលេញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨។

ទុនបម្រុង

ក្រោមកិច្ចព្រមព្រៀងឥណទានពី ICO (កំណត់សម្គាល់ 11) ក្រុមហ៊ុនតម្រូវឱ្យផ្ទេរទុនបម្រុងចំនួន 3.5% នៃប្រាក់កម្ចីនៅសល់ជាមួយ ICO ពីប្រាក់ចំណេញសុទ្ធជារៀងរាល់ចុងឆ្នាំ ដើម្បីបញ្ចូលទៅក្នុងគណនីទុនបម្រុង សម្រាប់ការពង្រឹងមូលធន។ ICO ពុំមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ។

១៧. ចំណូលការប្រាក់

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន	176,580,955	43,947,475	190,477,236	47,182,867
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	1,536,504	382,405	1,177,611	291,705
	178,117,459	44,329,880	191,654,847	47,474,572

១៨. ចំណាយការប្រាក់

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ប្រាក់កម្ចី	38,778,596	9,651,218	32,131,700	7,959,301
ប្រាក់បញ្ញើរបស់អតិថិជន	31,168,093	7,757,116	26,979,297	6,683,006
មូលនិធិសោធននិវត្តន៍បុគ្គលិក	421,346	104,865	868,251	215,074
	70,368,035	17,513,199	59,979,248	14,857,381

១៩. ចំណាយកម្រៃសេវាកម្ម និងកម្រៃជើងសារ

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ប្រាក់លើកទឹកចិត្តសម្រាប់ប្រធាន ធនាគារកូមី និងភ្នាក់ងារធនាគារចល័ត	7,778,660	1,935,953	9,727,280	2,409,532
កម្រៃលើប្រាក់កម្ចី និងកិច្ចសន្យាការដោះដូរ	1,613,513	401,571	2,132,813	528,316
	9,392,173	2,337,524	11,860,093	2,937,848

២០. ចំណូលផ្សេងៗ

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
កម្រៃសេវាឥណទាន	60,219,627	14,987,463	18,444,822	4,568,943
កម្រៃសេវាធនាគារចល័ត ដែលទទួលបានពីអតិថិជន	3,383,510	842,088	5,301,956	1,313,341
កម្រៃជើងសារធានារ៉ាប់រងខ្នាតតូច	2,542,933	632,885	2,343,315	580,459
ការពិន័យលើឥណទាន	2,372,122	590,374	1,225,787	303,638
ការទូទាត់សងទៅភាគទុនិក	1,379,335	343,289	-	-
កម្រៃសេវាបើកប្រាក់បៀវត្សរ៍ និងការទូទាត់	1,053,364	262,161	750,067	185,798
កម្រៃផ្ទេរប្រាក់	385,440	95,928	526,489	130,416
ឥណទានដែលប្រមូលបានវិញ	69,436	17,281	67,710	16,772
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	60,008	14,935	126,183	31,257
ចំណូលពីអត្រាប្តូរប្រាក់ (សុទ្ធ)	425	106	-	-
ចំណូលផ្សេងៗ	255,398	63,564	203,056	50,299
	71,721,598	17,850,074	28,989,385	7,180,923

២១. ចំណាយប្រតិបត្តិការផ្សេងៗ

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)
ចំណាយបុគ្គលិក និងចំណាយជាប់ពាក់ព័ន្ធផ្សេងៗ	77,054,346	19,177,289	59,908,392	14,839,830
ចំណាយលើការផ្តល់ការិយាល័យ	8,912,059	2,218,034	8,451,166	2,093,427
ចំណាយផ្នែកវិជ្ជាជីវៈ	6,607,585	1,644,496	6,933,932	1,717,595
ចំណាយរំលស់	6,045,420	1,504,584	5,771,658	1,429,690
ចំណាយលើការដឹកជញ្ជូន	5,080,305	1,264,387	4,193,322	1,038,722
ចំណាយលើគ្រឿងសង្ហារឹមដែលមិនមែនមូលធនកម្ម	2,773,711	690,321	2,841,620	703,894
ចំណាយលើសេវាសន្តិសុខ	2,555,259	635,953	2,534,122	627,724
ចំណាយទឹកភ្លើង	1,925,046	479,106	1,881,886	466,160
ចំណាយទំនាក់ទំនង	1,659,185	412,938	1,563,851	387,379
ចំណាយអាជ្ញាប័ណ្ណ				
ធនាគារជាតិនៃកម្ពុជា	1,492,333	371,412	1,497,500	370,944
ចំណាយសម្ភារៈការិយាល័យ	1,482,479	368,959	1,753,075	434,252
ចំណាយបោះពុម្ព	1,304,840	324,749	1,560,174	386,469
ចំណាយលើការផ្តល់ជូន និងថែទាំកម្រៃធនាគារ	1,023,511	254,731	1,211,642	300,134
កម្រៃធនាគារ	899,247	223,805	754,363	186,862
ចំណាយលើការផ្សព្វផ្សាយ	819,736	204,016	824,286	204,183
ចំណាយផ្សេងៗ	61,518	15,311	3,467,310	858,883
ខាតពីការលក់ទ្រព្យ និងបរិក្ខារ	2,588	644	46,387	11,490
ខាតពីអត្រាប្តូរប្រាក់ (សុទ្ធ)	-	-	94,183	23,330
ចំណាយលើការពិន័យ	-	-	1,447,434	358,542
ផ្សេងៗ	2,625,594	653,457	1,040,734	257,799
	122,324,762	30,444,192	107,777,037	26,697,309

ចំណាយផ្សេងៗ រួមមានចំណាយលើការស្នាក់នៅ និងការធ្វើដំណើររបស់ក្រុមប្រឹក្សាភិបាល ការលុបចេញពីបញ្ជីទៅលើការខាតប្រតិបត្តិការ ហើយនឹងការបណ្តុះបណ្តាលបុគ្គលិក។

២២. ប្រាក់ជំនួយ

ប្រាក់ជំនួយ គឺជាមូលនិធិទទួលបានពី WATER.ORG សម្រាប់កម្មវិធីគ្រប់គ្រងដោយក្រុមហ៊ុន ក្នុងផ្នែកមួយចំនួនដែលបានចែងក្នុងកិច្ចព្រមព្រៀងជំនួយ។

២៣. ភតិសន្យា

ក្រុមហ៊ុន បានផ្តល់ការិយាល័យ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងភតិសន្យាប្រតិបត្តិការ ជាមួយនឹងការព្រមព្រៀងទូទាត់ភតិសន្យាអប្បបរមាដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)
ក្នុងអំឡុង 1 ឆ្នាំ	4,920,562	1,224,630	4,412,986	1,093,135
ច្រើនជាង 1 ឆ្នាំ ទៅ 5 ឆ្នាំ	10,214,766	2,542,251	7,793,360	1,930,483
ច្រើនជាង 5 ឆ្នាំ	8,874,340	2,208,646	3,516,893	871,165
	24,009,668	5,975,527	15,723,239	3,894,783

ក្នុងអាជីវកម្មធម្មតា ក្រុមហ៊ុនមានកិច្ចសន្យា ហើយកើតមានបំណុលយថាហេតុជាក់លាក់ ដែលពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវច្បាប់។ ពុំមានការខាតបង់ជាសារវន្តពីប្រតិបត្តិការទាំងនេះទេ ដែលរួមមាន៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់2.3.1)
កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស	70,315,000	17,500,000	24,222,000	6,000,000
សមតុល្យនៅសល់នៃឥណទានសងបណ្តាក់	19,431,347	4,836,074	52,702,634	13,054,901

ក្រុមហ៊ុន មានកិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេសចំនួន 10 (2017៖ 7 កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជ ដែលមានសមតុល្យនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018។ ក្រុមហ៊ុនចុះកិច្ចសន្យាទាំងនេះ ដើម្បីគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់។

២៤. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធព្យាបាល

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាបាល ក្នុងការអនុវត្តន៍មានដូចជា៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	2018		2017	
		ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងជាន់ខ្ពស់	លាភការ	404,407	100,649	154,044	38,158
	ចំណូលការប្រាក់	3,779	941	8,615	2,134
	លាភការ	2,519,951	627,166	1,886,656	467,341
គណៈគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ	2,194,602	546,193	707,195	175,178
	ឥណទាន	68,987	17,169	79,186	19,615
AGORA MICROFINANCE N,V (ភាគទុនិក)	ប្រាក់បញ្ញើ	4,641,413	1,155,155	1,826,364	452,406
PROPARCO (ភាគទុនិក) កម្ចី / អនុបំណុល		-	-	19,401,600	4,805,945

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំងពីហានិភ័យហិរញ្ញវត្ថុផ្សេងៗគ្នាដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការទប់ស្កាត់ហានិភ័យ គឺជាស្នូលយ៉ាងសំខាន់ក្នុងការប្រតិបត្តិអាជីវកម្មហិរញ្ញវត្ថុ និងហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចចៀសវាងក្នុងអាជីវកម្ម។

ក្រុមហ៊ុនបានចុះកិច្ចសន្យាដោះដូររូបិយប័ណ្ណនាពេលអនាគត ដើម្បីគ្រប់គ្រងហានិភ័យអត្រា ប្តូរប្រាក់ (កំណត់សម្គាល់ 23)។ ក្រុមហ៊ុនមានគោលបំណង អនុលោមតាមបទប្បញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជាក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីធ្វើការអនុវត្តបែបបទ ដ៏ទូលំទូលាយនៃហានិភ័យ ដែលអាចទទួលបានសម្រាប់ក្រុមហ៊ុន និងត្រួតពិនិត្យលើសកម្មភាពទាំងឡាយណាដែលផ្ទុយនឹងប៉ារ៉ាម៉ែត្រទាំងនេះ។ ក្រុមហ៊ុន មានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់2.3.1)	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	79,801,749	19,861,062	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	220,429,000	54,860,379	127,738,829	31,642,019
សមតុល្យនៅធនាគារផ្សេងៗ	13,321,505	3,315,457	41,603,644	10,305,584
ឥណទានផ្តល់ដល់អតិថិជន	975,318,202	242,737,233	810,721,760	200,822,829
ទ្រព្យសកម្មផ្សេងៗ	9,334,963	2,323,286	8,670,597	2,147,782
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,298,205,419	323,097,417	1,058,179,333	262,120,221
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	638,164,858	158,826,495	476,894,860	118,131,003
ប្រាក់កម្ចី	475,759,359	118,407,008	425,530,473	105,407,598
អនុបំណុល	34,646,200	8,622,748	19,401,600	4,805,945
បំណុលផ្សេងៗ	46,278,733	11,517,852	30,487,891	7,552,115
បំណុលហិរញ្ញវត្ថុសរុប	1,194,849,150	297,374,103	952,314,824	235,896,661

ការគ្រប់គ្រងមូលធន

គោលបំណងសំខាន់នៃការគ្រប់គ្រងមូលធនរបស់ក្រុមហ៊ុន គឺដើម្បីធានាបានថាក្រុមហ៊ុនបានអនុលោមតាមលក្ខខណ្ឌតម្រូវមូលធនផ្សេងៗ និងរក្សាស្ថានភាពហិរញ្ញវត្ថុធុរិយ ហើយនិងអនុបាតមូលធនល្អប្រសើរ ដើម្បីគាំទ្រអាជីវកម្មរបស់ខ្លួន និងបង្កើនតម្លៃទ្រព្យធន ភាគទុនិកជាអតិបរមា។ ក្រុមហ៊ុន គ្រប់គ្រងរចនាសម្ព័ន្ធមូលធនរបស់ខ្លួន និងធ្វើការកែសម្រួលវា ដើម្បីឆ្លុះបញ្ចាំងនូវការប្រែប្រួលនូវលក្ខខណ្ឌសេដ្ឋកិច្ចផ្សេងៗ និងចរិតលក្ខណៈនៃសកម្មភាពដែលមានហានិភ័យ។ ដើម្បីថែរក្សា ឬ កែសម្រួលការរចនាមូលធន ក្រុមហ៊ុន អាចកែសម្រួលនូវចំនួនភាគលាភដែលត្រូវផ្តល់ឱ្យភាគទុនិក ការចំណេញពីមូលធន ឬ ការបោះនូវមូលបត្រមូលធនបន្ថែម។ ពុំមានការកែប្រែណាមួយបានកើតឡើងដែលពាក់ព័ន្ធ និងគោលបំណង គោលនយោបាយ និងដំណើរការពីឆ្នាំមុននោះទេ។

មូលនិធិផ្ទាល់សុទ្ធ និងទ្រព្យសកម្មដែលបានថ្លឹងហានិភ័យ ត្រូវបានគណនាផ្អែកតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុនបានអនុលោមតាមអនុបាតសោធនភាពរបស់ធនាគារជាតិនៃកម្ពុជា ដែលមានកម្រិតទាបបំផុត 15% និងបានអនុវត្តតាមលក្ខខណ្ឌលើតម្រូវការមូលធនផ្សេងៗ។

២៥.១ ហានិភ័យឥណទាន

ក្រុមហ៊ុន ចាត់វិធានការលើការលេចឡើងនូវហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឱ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះក្រុមហ៊ុនដោយការមិនអនុវត្តនូវកាតព្វកិច្ច។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់ក្រុមហ៊ុន។ ហានិភ័យឥណទានកើតឡើងជាចំបងក្នុងសកម្មភាពផ្តល់ឥណទាន ដែលមានចំពោះឥណទានផ្តល់ដល់អតិថិជន។ ការគ្រប់គ្រងហានិភ័យឥណទាន ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការឥណទាន។

ក. ការវាស់វែងហានិភ័យឥណទាន
ក្រុមហ៊ុន វាយតម្លៃពីលទ្ធភាពនៃការខកខានមិនបំពេញកាតព្វកិច្ចរបស់បុគ្គលនីមួយៗ ដោយផ្អែកលើគោលការណ៍ នីតិវិធី និងការអនុវត្តឥណទាន។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវក្នុងការកំណត់នូវភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយឥណទាន។

ខ. ការត្រួតពិនិត្យជំនក់ណាត់ និងគោលនយោបាយទប់ស្កាត់នៃហានិភ័យ
ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅប្រព័ន្ធបុគ្គល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រងការកំណត់ និងការត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលហានិភ័យឥណទាន ត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យឥណទានធំៗ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ចំពោះឥណទាន ដែលផ្តល់ឱ្យអ្នកទទួលប្រយោជន៍ណាម្នាក់ ដែលមានចំនួនទឹកប្រាក់លើស 2% សម្រាប់ឥណទានឯកត្តជន និង 3% សម្រាប់ឥណទានក្រុម នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនយោងតាមប្រកាស ធ៧-០៧-163 ប្រ.ក នៃធនាគារជាតិនៃកម្ពុជា។ ក្រុមហ៊ុនមានគោលនយោបាយ និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន ។ ការអនុវត្តដ៏សាមញ្ញបំផុត គឺការធានាក្នុងទម្រង់ជាវត្ថុបញ្ចាំសម្រាប់ឥណទានផ្តល់ដល់អតិថិជន ដែលជាការអនុវត្តជាទូទៅ។ ក្រុមហ៊ុនទទួលបានផលនៃការធានា ជាឯកត្តបុគ្គលសម្រាប់ឥណទានជាក្រុម។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ចាំ ឬ ការបញ្ចៀសហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំចំបងៗដើម្បីធានាលើឥណទានផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន (ដី អាគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជា ដី និងអគារ។

គ. គោលនយោបាយក្នុងការកំណត់ឱនភាពតម្លៃ និងការធ្វើសវិធានធន
ក្រុមហ៊ុនតម្រូវឱ្យអនុវត្ត តាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសវិធានធន ដែលស្របតាមប្រកាសដូចបានបង្ហាញក្នុងកំណត់សម្គាល់ 2.3.7.1។

ឃ. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានសង្ខេបដូចមានខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សម្គាល់ 2.3.1)		(កំណត់សម្គាល់ 2.3.1)	
ឥណទានមិនហួសកាលកំណត់ និងមិនខាតបង់ (I)	977,847,993	243,366,847	796,449,718	197,287,520
ឥណទានហួសកាលកំណត់ និងមិនខាតបង់ (II)	21,607,909	5,377,777	22,791,530	5,645,660
ឥណទានឯកវត្ថុបុគ្គលខាតបង់ (III)	16,991,407	4,228,822	17,549,252	4,347,103
ឥណទានផ្តល់ដល់អតិថិជនរួម	1,016,447,309	252,973,446	836,790,500	207,280,283

សម្រាប់គោលបំណងនៃសវិធានធនឥណទានការរំពឹងទុកពីការប្រមូលមកវិញពីទ្រព្យបញ្ចាំ (លើកលែងសាច់ប្រាក់) មិនត្រូវបានយកមកពិចារណាឡើយ ដោយផ្អែកតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

- (i) ឥណទានផ្តល់ដល់អតិថិជនមិនហួសកាលកំណត់ និងមិនខាតបង់
ឥណទានមិនហួសកាលកំណត់ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាតែមានព័ត៌មានផ្សេងទៀតបង្ហាញពីភាពផ្ទុយគ្នា។
- (ii) ឥណទានផ្តល់ដល់អតិថិជនមិនហួសកាលកំណត់ និងមិនខាតបង់
ឥណទានហួសកាលកំណត់រយៈពេលតិចជាង 15 ថ្ងៃ (សម្រាប់ឥណទានរយៈពេលខ្លី) និងឥណទានហួសកាលកំណត់រយៈពេលតិចជាង 30 ថ្ងៃ (សម្រាប់ឥណទានរយៈពេលវែង) មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាតែមានព័ត៌មានផ្សេងៗទៀតបង្ហាញពីភាពផ្ទុយគ្នា។ យោងតាមប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៧-344 ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសវិធានធនលើអ៊ីមតែមិន។
- (iii) ឥណទានផ្តល់ដល់ឯកវត្ថុបុគ្គលខាតបង់
យោងតាមប្រកាសលេខ ធ៧-០១៧-344 ស្តីពីការចាត់ថ្នាក់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសវិធានធនលើអ៊ីមតែមិន ដែលឥណទាន និងបុរេប្រទាន ត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ ឥណទានសង្ស័យ និងឥណទានខាតបង់ ដែលត្រូវបានចាត់ទុកថាជាឥណទានមិនដំណើរការ និងត្រូវបន្ថយតម្លៃ។ ហើយកម្រិតអប្បបរមាជាក់លាក់នៃការធ្វើសវិធានធន សម្រាប់ការខាតបង់ ត្រូវបានធ្វើឡើងផ្អែកតាមការចាត់ថ្នាក់ ដែលពាក់ព័ន្ធលុះត្រាតែមានព័ត៌មានផ្សេងទៀតបង្ហាញពីភាពផ្ទុយគ្នា។

២៥.២ ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរការផ្ទៃក្នុងធនធានមនុស្ស និងប្រព័ន្ធបច្ចេកវិទ្យា ឬបណ្តាលមកពីកត្តាខាងក្រៅត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតឡើងនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យដ៏សមស្រប និងការវាយតម្លៃ ពីសកម្មភាពអាជីវកម្មផ្ទៃក្នុងត្រួតពិនិត្យ និងគាំទ្រដោយឯករាជ្យផ្នែកអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឱ្យបង្កើតច្បាប់លាស់នូវចរន្តសម្ព័ន្ធ តួនាទី និងគោលនយោបាយត្រួតពិនិត្យ។ គោលនយោបាយនិងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងនីមួយៗត្រូវបានអនុវត្ត។ វិធានការណ៍ទាំងនេះរួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខាការកំណត់ប្រព័ន្ធត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និងឯកសារសម្រាប់វិធានការណ៍ទាំងនេះត្រូវបានត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការអាជីវកម្មក្រុមហ៊ុន។

២៥.៣ ហានិភ័យទីផ្សារ

ក្រុមហ៊ុន ប្រឈមនឹងលើការលេចឡើងនូវហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឱ្យតម្លៃទីផ្សារបច្ចុប្បន្ន ឬលំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលដោយសារតែការប្រែប្រួលតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីបម្រែបម្រួលនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះត្រូវប្រឈមនឹងបម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ និងជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រា ឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់ការពន្យារ ឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធន។

(I) ហានិភ័យប្តូររូបិយប័ណ្ណ

ក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក ខ្មែររៀល និងថៃបាត។ ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់ជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សមតុល្យបិទបញ្ចប់ឆ្នាំ 2018 ត្រូវបានប្តូរទៅជាប្រាក់រៀល សមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

	2018			2017		
	រៀល ពាន់រៀល	ដុល្លារអាមេរិក ពាន់រៀល	ថៃបាត ពាន់រៀល	រៀល ពាន់រៀល	ដុល្លារអាមេរិក ពាន់រៀល	ថៃបាត ពាន់រៀល
ធាតុក្នុងតារាងតុល្យការ						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	34,969,773	41,322,510	3,509,466	33,701,566	33,893,992	1,848,945
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5,045,631	215,383,369	-	17,595,906	110,142,923	-
សមតុល្យនៅធនាគារផ្សេងៗ	2,565,225	5,376,724	5,379,556	10,164,932	27,005,500	4,433,212
ឥណទានផ្តល់ដល់អតិថិជន	650,937,216	274,805,308	49,575,678	575,973,106	196,897,958	37,850,696
ទ្រព្យសកម្មផ្សេងៗ	6,121,496	2,759,552	453,915	5,990,447	2,277,375	402,775
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	699,639,341	539,647,463	58,918,615	643,425,957	370,217,748	44,535,628
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	313,084,395	307,552,382	17,528,081	297,092,477	165,805,761	13,996,622
ប្រាក់កម្ចី	142,956,556	304,424,609	28,378,194	159,061,667	238,794,606	27,674,200
អនុបំណុល	14,551,200	20,095,000	-	19,401,600	-	-
បំណុលផ្សេងៗ	16,379,307	27,157,138	2,742,288	15,625,063	13,818,270	1,044,558
បំណុលហិរញ្ញវត្ថុសរុប	486,971,458	659,229,129	48,648,563	491,180,807	418,418,637	42,715,380
សមាសធាតុក្រៅតារាងតុល្យការ						
កិច្ចសន្យាដោះដូរលើការប្តូរ						
រូបិយប័ណ្ណបរទេស	(70,332,500)	70,332,500	-	(16,148,000)	24,222,000	(8,074,000)
	(70,332,500)	70,332,500	-	(16,148,000)	24,222,000	(8,074,000)
រូបិយប័ណ្ណចំហសុទ្ធ	142,335,383	(49,249,166)	10,270,052	136,097,150	(23,978,889)	(6,253,752)
សមមូលដុល្លារអាមេរិក						
(តំណត់សម្គាល់ 2.3.1)	35,424,436	(12,257,134)	2,556,011	33,712,447	(5,939,779)	(1,549,109)

ក្រុមហ៊ុនបានចុះកិច្ចសន្យាទាំងនេះ ដើម្បីការពារហានិភ័យរូបិយប័ណ្ណ។ ដោយឥទ្ធិពលនៃហានិភ័យត្រូវបានចាត់ជាអប្បបរមាដូចនេះពុំមានការវិភាគស៊ីជម្រៅ សម្រាប់ហានិភ័យរូបិយប័ណ្ណត្រូវបានបង្ហាញទៅ។

(II) ហានិភ័យតម្លៃ

ក្រុមហ៊ុន មិនប្រឈមចំពោះហានិភ័យតម្លៃមូលបត្រទេ ពីព្រោះក្រុមហ៊ុនមិនបានកាន់កាប់ការវិនិយោគណាមួយ ដែលបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការជាមូលបត្រ ដែលអាចលក់បាន ឬ មូលបត្រជាតម្លៃទីផ្សារសមស្រប ដែលត្រូវទទួលស្គាល់ថាចំណេញ ឬខាត។

(III) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់តាមលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដែលនឹងប្រែប្រួលដោយសារតែប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តាមតម្លៃទីផ្សារ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។

តម្លៃបន្ថែមលើការប្រាក់ អាចកើនឡើងដោយសារតែប្រែប្រួល និងអាចកាត់បន្ថយការខាតក្នុងព្រឹត្តិការណ៍ដែលប្រែប្រួលមិនត្រូវបានរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះគណៈគ្រប់គ្រងក្រុមហ៊ុនមិនមានគោលនយោបាយណាមួយ ដើម្បីដាក់តំណត់លើកម្រិតគម្លាតនៃការកំណត់ថ្លៃអត្រាការប្រាក់ឡើងវិញដែលត្រូវធ្វើនោះឡើយ។ ទោះយ៉ាងណាគណៈគ្រប់គ្រងជាធម្មតា ក៏ត្រូវពិនិត្យមើលលើគម្លាតនេះដែរ។ ហានិភ័យអត្រាការប្រាក់កើតឡើងពីភាពដែលអាចកើតមានឡើង ដែលថាការប្រែប្រួលអត្រាការប្រាក់ នឹងជះឥទ្ធិពលដល់លទ្ធភាពប្រាក់ចំណេញនាពេលអនាគត ឬតម្លៃទីផ្សារនៃឧបករណ៍ហិរញ្ញវត្ថុ។

ក្រុមហ៊ុន ត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ ស្តែងចេញពីគម្លាត នៃការកំណត់ថ្លៃអត្រាការប្រាក់សាជាថ្មីរបស់ទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះ ដោយផ្តល់ការកំណត់ថ្លៃទ្រព្យសកម្ម និងបំណុលឡើងវិញតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុនពុំមានទ្រព្យសកម្ម និងបំណុល ដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារផ្សេងៗទទួលបានការប្រាក់ថេរនៅក្នុងចន្លោះពេលនៃប្រាក់បញ្ញើ ហើយឥណទានផ្តល់ដល់អតិថិជនក៏ទទួលបាននូវការប្រាក់ថេរដោយផ្អែកលើសមតុល្យដែលនៅសល់ និងតាមរយៈពេលដែលបានព្រមព្រៀងគ្នា។

រហូតដល់ 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	ពុំមាន ការប្រាក់ ពាន់រៀល	សរុប ពាន់រៀល	អត្រាថ្លៃ ជាមធ្យម%
----------------------------	---------------------------	----------------------------	------------------------------	---------------------------	--------------------------------	-----------------	-----------------------

**ទ្រព្យសកម្ម
ហិរញ្ញវត្ថុ**

សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	79,801,749	79,801,749	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	14,219,224	1,623,515	71,090,082	-	-	133,496,179	220,429,000	0.83
សមតុល្យនៅធនាគារផ្សេងៗ	4,072,882	9,248,623	-	-	-	-	13,321,505	0.14
ឥណទានផ្តល់ដល់អតិថិជន	48,784,511	188,687,999	534,875,956	200,952,032	2,017,704	-	975,318,202	18.04
ទ្រព្យសកម្មផ្សេងៗ	9,334,963	-	-	-	-	-	9,334,963	-
	76,411,580	199,560,137	605,966,038	200,952,032	2,017,704	213,297,928	1,298,205,419	

**បំណុល
ហិរញ្ញវត្ថុ**

ប្រាក់បញ្ញើរបស់អតិថិជន	287,177,459	71,000,471	238,147,130	41,839,798	-	-	638,164,858	6.10
ប្រាក់កម្ចី	21,770,714	26,059,904	176,670,913	251,257,828	-	-	475,759,359	7.38
អនុបំណុល	-	-	8,869,400	25,776,800	-	-	34,646,200	17.68
បំណុលផ្សេងៗ	-	14,816,599	30,612,520	849,614	-	-	46,278,733	-
	308,948,173	111,876,974	454,299,963	319,724,040	-	-	1,194,849,150	

គម្លាតតាមពេលវេលា

វិសាលភាព (232,536,593)	87,683,163	151,666,075	(118,772,008)	2,017,704	213,297,928	103,356,269	
------------------------	------------	-------------	---------------	-----------	-------------	-------------	--

សមមូលដុល្លារអាមេរិក (តំណត់សម្គាល់ 2.3.1)

(57,873,717)	21,822,589	37,746,659	(29,559,982)	502,166	53,085,597	25,723,312	
--------------	------------	------------	--------------	---------	------------	------------	--

រហូត 1 ខែ	>1 ដល់ 3 ខែ	>3 ដល់ 12 ខែ	>1 ដល់ 5 ឆ្នាំ	លើស 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប	អត្រាថ្លៃ
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ជាមធ្យម %

ទ្រព្យសកម្ម ហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	69,444,503	69,444,503	-
សមតុល្យនៅ ធនាគារជាតិ នៃកម្ពុជា	-	200,000	96,322,820	-	31,216,009	127,738,829	1.06
សមតុល្យនៅ ធនាគារផ្សេងៗ	16,595	33,773,880	-	-	7,813,169	41,603,644	0.14
ឥណទាន ផ្តល់ដល់ អតិថិជន	52,055,677	98,723,443	477,411,587	180,426,203	2,104,850	810,721,760	21.00
ទ្រព្យសកម្ម ផ្សេងៗ	8,670,597	-	-	-	-	8,670,597	-
	60,742,869	132,697,323	573,734,407	180,426,203	2,104,850	1,058,179,333	

បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ អតិថិជន	237,613,359	55,568,302	140,901,026	42,812,173	-	476,894,860	6.05
ប្រាក់កម្ចី	5,316,738	9,447,440	171,045,743	230,677,504	9,043,048	425,530,473	7.38
អនុបំណុល	-	-	4,850,400	14,551,200	-	19,401,600	17.69
បំណុលផ្សេងៗ	-	3,986,414	20,954,990	5,546,487	-	30,487,891	-
	242,930,097	69,002,156	337,752,159	293,587,364	9,043,048	952,314,824	

តម្លាតតាមកាល							
វិសោធន៍ (182,187,228)	63,695,167	235,982,248	(113,161,161)	(6,938,198)	108,473,681	105,864,509	

សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)							
	(45,129,360)	15,777,847	58,454,855	(28,031,003)	(1,718,652)	26,869,874	26,223,560

២៥.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យ ដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់កាលកំណត់សង និងពុំមានប្រាក់បង្វិល នៅពេលគេដកប្រាក់។ មូលហេតុទាំងនេះ ធ្វើឱ្យក្រុមហ៊ុនខកខានក្នុងការបំពេញ កាតព្វកិច្ចសងប្រាក់បញ្ញើអតិថិជនទាន់ពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ ហើយនិងព័ត៌មាននៃកាលវិភាគរបស់បំណុល។ ការត្រួតពិនិត្យ និងការវាយការណ៍ មានលក្ខណៈជាស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែ បន្ទាប់ ដោយរំពឹងទុក ពីព្រោះរយៈពេលទាំងនេះ ជាការិយបរិច្ឆេទនៃគន្លឹះដីសំខាន់សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង ត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងរៀបចំផែនការពិការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមកាលវិភាគដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទនៅសល់ នាកាលបរិច្ឆេទតុល្យការ ទៅនឹងកាលវិភាគកិច្ចសន្យា ឬតាមការប៉ាន់ស្មានកាលវិភាគ។

រហូតដល់ 1 ខែ	>1 ដល់ 3 ខែ	>3 ដល់ 12 ខែ	>1 ដល់ 5 ឆ្នាំ	លើស 5 ឆ្នាំ	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

2018						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	79,801,749	-	-	-	-	79,801,749
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	91,557,979	1,623,515	71,090,082	-	56,157,424	220,429,000
សមតុល្យនៅធនាគារផ្សេងៗ	4,276,773	9,044,732	-	-	-	13,321,505
ឥណទានផ្តល់ដល់អតិថិជន	48,784,511	188,687,999	534,875,956	200,952,032	2,017,704	975,318,202
ទ្រព្យសកម្មផ្សេងៗ	9,334,963	-	-	-	-	9,334,963
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	233,755,975	199,356,246	605,966,038	200,952,032	58,175,128	1,298,205,419
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	287,177,459	71,000,471	238,147,130	41,839,798	-	638,164,858
ប្រាក់កម្ចី	21,770,714	26,059,904	176,670,913	251,257,828	-	475,759,359
អនុបំណុល	-	-	8,869,400	25,776,800	-	34,646,200
បំណុលផ្សេងៗ	-	14,816,599	30,612,520	849,614	-	46,278,733
បំណុលហិរញ្ញវត្ថុសរុប	308,948,173	111,876,974	454,299,963	319,724,040	-	1,194,849,150
អតិរេក (គម្លាត)						
សាច់ប្រាក់ងាយស្រួលសុទ្ធ	(75,192,198)	87,479,272	151,666,075	(118,772,008)	58,175,128	103,356,269
សមមូលដុល្លារអាមេរិក						
(កំណត់សម្គាល់ 2.3.1)	(18,713,837)	21,771,845	37,746,659	(29,559,982)	14,478,628	25,723,313

គិតត្រឹម ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	69,444,503	-	-	-	-	69,444,503
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	31,216,009	200,000	96,322,820	-	-	127,738,829
សមតុល្យនៅធនាគារផ្សេងៗ	7,829,764	33,773,880	-	-	-	41,603,644
ឥណទានផ្តល់ដល់អតិថិជន	52,055,677	98,723,443	477,411,587	180,426,203	2,104,850	810,721,760
ទ្រព្យសកម្មផ្សេងៗ	8,670,597	-	-	-	-	8,670,597
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	169,216,550	132,697,323	573,734,407	180,426,203	2,104,850	1,058,179,333
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	232,275,932	55,568,302	140,901,026	48,149,600	-	476,894,860
ប្រាក់កម្ចី	5,333,333	9,447,440	171,045,743	230,660,909	9,043,048	425,530,473
អនុបំណុល	-	-	4,850,400	14,551,200	-	19,401,600
បំណុលផ្សេងៗ	-	3,986,414	20,954,990	5,546,487	-	30,487,891
បំណុលហិរញ្ញវត្ថុសរុប	237,609,265	69,002,156	337,752,159	298,908,196	9,043,048	952,314,824
អតិរេក (គម្លាត)						
សាច់ប្រាក់ងាយស្រួលសុទ្ធ	(68,392,715)	63,695,167	235,982,248	(118,481,993)	(6,938,198)	105,864,509
សមមូលដុល្លារអាមេរិក						
(កំណត់សម្គាល់ 2.3.1)	(16,941,470)	15,777,847	58,454,855	(29,349,020)	(1,718,652)	26,223,560

២៥.៥ តម្លៃទីផ្សារនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃទីផ្សារ បង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្មអាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាច ផ្ទៀងផ្ទាត់បាន ដូច្នេះតម្លៃទីផ្សារ មិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ។ ហេតុនេះតម្លៃទីផ្សារ ត្រូវផ្អែកលើការ សន្មតរបស់គណៈគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានក្នុងតារាងតុល្យការ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈ គ្រប់គ្រងសន្មតថាឥណទានផ្តល់ដល់អតិថិជន ត្រូវបានកាន់កាប់ដល់កាលវិសាខ ជាមួយនឹងតម្លៃទីផ្សារ ស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ ដល់អតិថិជន ដែលត្រូវបានធ្វើការវិភាគសម្រាប់ឥណទានបាត់បង់ ប្រសិនបើមាន។

២៦. ព្រឹត្តិការណ៍ក្រោយតារាងតុល្យការ

ពុំមានព្រឹត្តិការណ៍សំខាន់ណាមួយ កើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលតម្រូវឱ្យមានការធ្វើនិយ័តកម្ម ឬ ក៏បង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលហិរញ្ញវត្ថុនាចុងឆ្នាំបានបញ្ចប់នេះទេ។

២៧. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ព្រមទាំងបានបែងចែកជាពន្ធច្រើនប្រភេទ ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយពីគ្នា និង/ឬ ខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតពីអាជ្ញាធរ ពន្ធដារ ដែលត្រូវផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យការដាក់ទណ្ឌកម្ម និងការគិតការប្រាក់ក៏មាន។ បញ្ហាទាំងអស់នេះអាចបង្កើតឱ្យមាន ហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រង ជឿជាក់ថាការធ្វើសំវិធានធនលើបំណុល ពន្ធនានាលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធ។ ប៉ុន្តែអាជ្ញាធរដែលជាប់ពាក់ព័ន្ធ អាចនឹងមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់គិតចាប់ពីការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុនអាចមានទំហំធំ។



ស្រូវគឺជាអាហារដ៏សំខាន់មិនអាចខ្វះបាន ជារៀងរាល់ថ្ងៃ ប្រជាជនស្ទើរតែពាក់កណ្តាលនៃពិភពលោករស់នៅពីងផ្នែក លើអង្ករ។ អតិថិជន អេ អឹម ខេ នៅជុំវិញតំបន់បឹងទន្លេសាប និងទំនាបកណ្តាល ប្រកបរបរធ្វើស្រែ ដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសារប្រចាំថ្ងៃ។

ពានរង្វាន់ និងការទទួលស្គាល់



២០១៧
 អេ អឹម ខេ ទទួលបានពានរង្វាន់ ក្នុងកម្មវិធីប្រកួតប្រជែងគំនិត អន្តរកាលដែលបង្កើតឡើងដោយអង្គការ UNCDF ថាជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានគំរូអាជីវកម្ម និងប្រកប ដោយភាពច្នៃប្រឌិតក្នុងការលើកកម្ពស់ការប្រើប្រាស់សេវា ផ្ទេរប្រាក់ឈានមុខក្នុងការដាក់បញ្ចូលទៅក្នុងសេវាហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា សាធារណៈប្រជាមានិតឡាវ និង/ឬ វៀតណាមតាមរយៈគម្រោងនៃមូលនិធិ UNCDF ដោយជំនួយពីប្រទេសអូស្ត្រាលី។



២០១៦
 ទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តយ៉ាងពេញ លេញទៅតាមគោលការណ៍ ការពារអតិថិជនទាំង៧ ចំណុច (គោលការណ៍នេះអាចជួយអតិថិជនឱ្យជៀសផុតពីបំណុលវណ្ណក) ពី SMART CAMPAIGN។



ទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានប្រើប្រាស់ប្រាក់ រៀលច្រើនជាងគេពីធនាគារជាតិនៃកម្ពុជា (NBC) និងសមាគម សហគ្រិនវិយាក្រុងកម្ពុជា (YEAC)។



ជាប់ចំណាត់ថ្នាក់វគ្គសម្រាំងចុងក្រោយ ក្នុងកម្មវិធីប្រកួតប្រជែងផ្នែក ហិរញ្ញវត្ថុ ក្រោមប្រធានបទ (ពង្រីកវិសាលភាពធានារ៉ាប់រង សុខភាពដល់ប្តី ឬប្រពន្ធដែលបានប្រើប្រាស់សេវាប្រាក់កម្ចី អេ អឹម ខេ) ពី THE WALL STREET JOURNAL (សារព័ត៌មានលំដាប់ អន្តរជាតិរបស់សហរដ្ឋអាមេរិក)។

ការិយាល័យកណ្តាល
 អគារលេខ២៨៥ មហាវិថី យុទ្ធសាស្ត្រខ្មែរ-ភូមិន្ទ (២៧១)
 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
 ☎ (៨៥៥) ២៣ ៩៩ ៣០ ៦២ | (៨៥៥) ២៣ ៨៦ ១៤ ៦១
 ✉ សារអឡិចត្រូនិក: info@amkcambodia.com
 🌐 www.amkcambodia.com



Finance at your doorstep



Ank អ្នកដឹងខ្លះ

អ្នកដឹងខ្លះ! បានហ្ន៎ត!

- ១ អេឡិចត្រូនិច
- ២ ធានា - ធានាប្រាក់សន្សំ
- ៣ បង់ប្រាក់កម្ចី
- ៤ បង់វិភាគប្រាក់ផ្សេងៗ

លេខ: ភ្នាក់ងារ 015 86 83 83



1500

អ្នកដឹងខ្លះ អ្នកដឹងខ្លះ អ្នកដឹងខ្លះ

អ្នកដឹងខ្លះ អ្នកដឹងខ្លះ អ្នកដឹងខ្លះ

អ្នកដឹងខ្លះ អ្នកដឹងខ្លះ អ្នកដឹងខ្លះ

